

របាយការណ៍ប្រចាំឆ្នាំ ២០២២

ធនាគារនៃ អនាគតកាល



 **Wing Bank**

មាតិកា

04	សារពីប្រធានក្រុមប្រឹក្សាភិបាល
08	សារពីអគ្គនាយក
12	ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ
14	ក្រឡេកមកមើល ធនាគារ វីង
16	ភាពជាដៃគូយុទ្ធសាស្ត្រ
20	ទិន្នន័យហិរញ្ញវត្ថុសង្ខេប
22	ការជំរុញកំណើនប្រកបដោយចីរភាព តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគារ វីង
26	ទិន្នន័យប្រតិបត្តិការសង្ខេប
28	ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
30	កម្មវិធីទំនួលខុសត្រូវសង្គម



- 38** ក្រុមប្រឹក្សាភិបាល
- 40** គណៈគ្រប់គ្រង
- 48** អភិបាលកិច្ចក្រុមហ៊ុន
- 52** រចនាសម្ព័ន្ធក្រុមហ៊ុន
- 56** របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- 60** របាយការណ៍សវនករឯករាជ្យ
- 62** របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- 63** របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ
- 64** របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- 66** របាយការណ៍លំហូរទឹកប្រាក់
- 67** កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



សារពីប្រធាន ក្រុមប្រឹក្សាភិបាល



សូមស្វាគមន៍មកកាន់ការបង្ហាញជូនរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារ វីង (ខេមបូឌា) ម.ក!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និយ័តករ ភាគហ៊ុនិក ពាណិជ្ជករ និងដៃគូទាំងអស់របស់យើងចំពោះការបន្តគាំទ្រធនាគារ វីង នាពេលកន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់រួមទាំងអតិថិជន បុគ្គលិក ភ្នាក់ងារដៃគូ អាជីវកម្មសាជីវកម្មជាដៃគូគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ និងនិយ័តករដែលមានការគិតគូរប្រកបដោយវឌ្ឍនភាព ចំពោះការគាំទ្រយ៉ាងរឹងមាំ ដែលបានដឹកនាំធនាគារ វីង ឲ្យទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ នៅពេលដែលកម្ពុជាបានស្តារពីការរីករាលដាលជំងឺជាសកល ឆ្នាំ២០២២នេះ គឺជាឆ្នាំនៃការពង្រីកវិសាលភាព និងការគាំទ្រដល់សហគមន៍ ដែលត្រូវស្រាយផ្លូវសម្រាប់ឆ្នាំ២០២៣។

ឆ្លៀតខិតសារនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា ជាពិសេសចំពោះឯកឧត្តម អគ្គនាយកសាមញ្ញ ជា ចាន់តូ ដែលផ្តល់ទំនុកចិត្តមកលើធនាគារ វីង។ ឯកឧត្តម បានផ្តល់ឱកាសឲ្យធនាគារ វីង ក្លាយជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។

តាមរយៈការគាំទ្រមិនអាចកាត់ថ្លៃបានពីសំណាក់ធនាគារជាតិនៃកម្ពុជា យើងខ្ញុំក៏មានលទ្ធភាពជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ស្របពេលដែលយើងឈានដល់យុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលជាយុគសម័យគួរឲ្យរំភើបរីករាយ។

ឆ្នាំ២០២២ គឺជាឆ្នាំដ៏ពិសេសសម្រាប់ធនាគារ វីង ដោយសារតែវាជាឆ្នាំទីពីរ ហើយដែលយើងបាន ធ្វើប្រតិបត្តិការយ៉ាងពេញលេញក្នុងនាមជាធនាគារពាណិជ្ជ និងជាឆ្នាំដំបូងបន្ទាប់ពីយើងបានដាក់ឲ្យដំណើរការសេវាធនាគារលក្ខណៈពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតាមរយៈសាខាធនាគាររបស់

យើងខ្ញុំ។ ក្នុងឱកាសដ៏សំខាន់ គឺនៅក្នុងពិធីសម្ពោធជាផ្លូវការនៃសាខាធនាគាររបស់យើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមាននូវវត្តមានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម វីត្ថ សុវណ្ណនៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ នៃកម្ពុជា។

នៅឆ្នាំ២០២២ ធនាគារ វីង សម្រេចបាននូវលទ្ធផលពង្រីកវិសាលភាពគួរឲ្យកត់សម្គាល់ តាមរយៈការបង្កើតបណ្តាញធនាគារនៅក្នុងទីតាំងយុទ្ធសាស្ត្រចំនួនប្រាំពីរទូទាំងប្រទេស និងមានទីស្នាក់ការកណ្តាលនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង III រាជធានីភ្នំពេញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសាខាវិមានឯករាជ្យ និងសាខាសែនសុខ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា និងសាខាក្រុងព្រះសីហនុទីមួយបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា បន្ទាប់មកគឺសាខាវត្តភ្នំ និងសាខាទួលគោក ក្នុងរាជធានីភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី៣០ ខែសីហា ជាបន្តបន្ទាប់គ្នាផងដែរ។

ធនាគារ វីង បានរក្សានូវសន្ទុះឈានទៅមុខរបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំដោយបានបើកដំណើរការសាខាបឹងត្របែក និងសាខាព្រះយុគន្ទរ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ សម្រាប់សាខាបឹងត្របែក គឺជាសាខាដែលមានទីតាំងងាយស្រួលស្វែងរក ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចប្រសព្វផ្លូវលេខ ៤៣២ ទល់មុខនឹងស្ថានទូតវៀតណាម។ ស្រដៀងគ្នានេះដែរ សាខាព្រះយុគន្ទរ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ជាប់នឹងទីស្នាក់ការទូរគមនាគមន៍កម្ពុជា។

យើងពិតជាមោទនភាពចំពោះសាខាថ្មីៗ និងជាការពង្រីកនៃអាជីវកម្មរបស់យើង ដែលដំណាងដោយសាខាទាំងអស់នេះ។ សាខាទីមួយៗ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដោយមានចំណាត់រចនាប័ណ្ណបរិវេណរង់ចាំទូលាយ ហាងកាហ្វេ បន្ទប់ប្រជុំពិភាក្សាប្រកបដោយជាសុភាព បន្ទប់ប្រជុំធំ និងបញ្ជីជាច្រើន ដើម្បីផ្តល់ជូននូវសេវាស្តង់ដារខ្ពស់ជូនដល់អតិថិជនប្រកបដោយជាសុភាព និងឯកជនភាព។



នៅតាមសាខានានារបស់ធនាគារ វីង អតិថិជនអាចពិគ្រោះយោបល់ជាមួយអ្នកជំនាញឥណទានអាជីវកម្ម បើកគណនីប្រាក់បញ្ញើនិងគណនីសន្សំ ស្មើសុំបណ្ណធនាគារ ធ្វើការផ្ទេរប្រាក់ និងចូលប្រើប្រាស់សេវាធនាគារឌីជីថល។ លើសពីនេះ យើងផ្តល់ជូននូវប្រព័ន្ធសេវាធនាគារផ្ទាល់ខ្លួនទំនើបដូចជា៖ ម៉ាស៊ីនអេតីអិម និងម៉ាស៊ីនដាក់ប្រាក់ ដែលអនុញ្ញាតឲ្យអតិថិជនចូលប្រើប្រាស់គណនីធនាគារផ្ទាល់ខ្លួនប្រកបដោយភាពងាយស្រួលបានគ្រប់ពេលវេលា។

ការបើកសាខាបន្ថែមទៀត គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការ

ផ្តល់នូវសេវាធនាគារល្អបំផុតជូនដល់អតិថិជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់សេវាធនាគារដែលមានភាពងាយស្រួល និងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ សាខាធនាគារផ្ទាល់ត្រូវបានរៀបចំឡើងឲ្យសម្របទៅតាមតម្រូវការ របស់អតិថិជនដែលចូលចិត្តមកទទួលសេវាធនាគារដោយផ្ទាល់ តាមរយៈបុគ្គលិកជំនួញសមរម្យភ័ក្ត្រ និងបរិយាកាសប្រកបដោយឆាស្មុកភាព។

ទន្ទឹមនឹងនេះ យើងទទួលស្គាល់នូវតម្រូវការរបស់អតិថិជនដែលមានការយល់ដឹងច្រើនអំពីប្រព័ន្ធឌីជីថលរបស់យើង ដោយរាប់បញ្ចូលទាំងយុវជនក្នុងសម័យឌីជីថលផងដែរ។ ដើម្បីជាភាពងាយស្រួល យើងផ្តល់ជូននូវកម្មវិធី Wing Bank App ដែលមានភាពងាយស្រួលសម្រាប់អតិថិជន និងងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឲ្យអតិថិជនចូលប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការផ្តល់ជូននេះធានាថាអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍សេវាធនាគារកាន់តែជិតស្និទ្ធ ទៅតាមការចង់បាន។

នៅឆ្នាំ២០២២ យើងក៏បានសង្កត់ធ្ងន់ទៅលើកំណើនផ្តើមនៃទំនួលខុសត្រូវសង្គមផងដែរ។ នៅធនាគារ វីង យើងជឿលើការបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម និងបរិស្ថានតាមរយៈការអនុវត្តប្រកបដោយក្រមសីលធម៌ និង

ចីរភាព។ កិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមរបស់យើងបានពង្រីកវិសាលភាពលើសពីវិស័យហិរញ្ញវត្ថុដោយសារតែយើងឆ្លើយតបយ៉ាងសកម្មទៅនឹងតម្រូវការសង្គម និងខិតខំប្រឹងប្រែងពង្រឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈកំណើនផ្តើម និងកម្មវិធីជាច្រើនរបស់យើង។

យើងបានបង្កើតភាពជាដៃគូរយៈពេលវែងជាមួយសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ងាត់ដោយផ្តល់នូវការឧបត្ថម្ភប្រចាំឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីគាំទ្រដល់ការងារសប្បុរសធម៌របស់សមាគមនេះនៅក្នុងវិស័យថែទាំសុខភាព។

ពីមួយឆ្នាំទៅមួយឆ្នាំ ធនាគារ វីង និងក្រុមហ៊ុនសមាជិករបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងអតិថិជនជាច្រើនផ្សេងទៀត បានធ្វើការអភិវឌ្ឍសេវាសម្រាប់សប្បុរសជនបានជាង ៣២,៥ លានរៀល ដោយធនាគារ វីង ចូលរួមចំណែកជាង ២០ លានរៀល។ មូលនិធិទាំងនេះ បានផ្តល់នូវការព្យាបាលដែលមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពជូនដល់កុមារដែលមានជំងឺជាច្រើននាក់នៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្តល់នូវក្តីសង្ឃឹមដល់ឪពុកម្តាយក្នុងប្រទេសកម្ពុជា។

ក្រៅពីវិស័យសុខាភិបាល ធនាគារ វីង បានពង្រីកការគាំទ្ររបស់ខ្លួនដល់អង្គការ អាហ្វេស៊ីប កម្ពុជា (អង្គការសង្គ្រោះ និងស្តារនីតិសម្បទាយុវនាវី) តាមរយៈការផ្តល់ជូននូវការបរិច្ចាគថវិកា និងអាហារូបករណ៍សម្រាប់រយៈពេលបួនឆ្នាំ។ ការរួមចំណែកនេះ គឺត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរដល់ការបញ្ចប់ឆ្នាំជាមួយនិស្សិត និងលើកទឹកចិត្តពួកគេឲ្យបំពេញតាមសក្តានុពលរបស់ខ្លួន។



ដោយទទួលស្គាល់ពីសារៈសំខាន់របស់អតិថិជននៅក្រៅប្រទេសរបស់យើង ដែលជាអ្នកធ្វើប្រាក់ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា យើងក៏ផ្តល់ការគាំទ្រ ហិរញ្ញវត្ថុដល់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនផងដែរ។ ការបរិច្ចាគនេះ បានគាំទ្រដល់ការរៀបចំ ព្រឹត្តិការណ៍សហគមន៍ មួយចំនួននៅក្នុងប្រទេស ជប៉ុន។ ការគាំទ្រនេះបានជួយដល់ស្ថានទូតក្នុងការគាំទ្រដល់អ្នកហាត់ការ កម្ពុជាឲ្យបានកាន់តែទូលំទូលាយដូចជាសិក្ខាកាមបច្ចេកទេស និងកម្មករ ជំនាញកម្ពុជានៅក្នុងប្រទេសជប៉ុន។

ចំណេះដឹងហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់ដែលពង្រឹងសិទ្ធិអំណាចដល់ បុគ្គលម្នាក់ៗ ឲ្យសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធ នឹងថវិកា ការវិនិយោគ និងការរៀបចំផែនការហិរញ្ញវត្ថុ។ ស្របជាមួយនឹង ទិសដៅនេះ ធនាគារ វីង បានគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងសហគមន៍របស់យើងពេញមួយឆ្នាំ កន្លងទៅ។ យើងបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា តាមរយៈកម្មវិធី ក្នុង “ទិវាសន្សំអាស៊ាននៅកម្ពុជា”។ ព្រឹត្តិការណ៍នេះ បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃការសន្សំប្រាក់ និងការអនុវត្តការគ្រប់គ្រងចំណូលចំណាយ ប្រកបដោយប្រសិទ្ធភាពជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ តាមរយៈ ការអនុវត្តនេះ បុគ្គលម្នាក់ៗអាចទទួលបានអត្ថប្រយោជន៍ពីប្រាក់សន្សំ ការប្រាក់ ការការពារផ្លូវច្បាប់ និងការរៀបចំផែនការអនាគត ស្របពេលដែល ចូលរួមចំណែកដល់តម្រូវការវិនិយោគរបស់ប្រទេស។

លើសពីនេះ ធនាគារ វីង បានឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗដូចជា សិក្ខាសាលាស្តីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង សេដ្ឋកិច្ចឌីជីថលកម្ពុជា” (The Role of the Banking Sector and Fintech in the Digital Economy in Cambodia) និង វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សាកលលោក (Global SME Finance Forum)។ គំនិតផ្តួចផ្តើមទាំងនេះ គឺត្រូវបានបង្កើត ឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ តួសបញ្ជាក់អំពី សារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម និងបង្ហាញអំពីការបដិវត្តនៃ ឌីជីថលដែលអាចជួយសម្របសម្រួលដល់ហិរញ្ញប្បទានបែកចែក ប្រសិទ្ធភាព ខ្សែសង្វាក់ផ្គត់ផ្គង់ សុវត្ថិភាពទិន្នន័យ ស្វ័យប្រវត្តិកម្ម និងបរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា។

ធនាគារ វីង បានប្តេជ្ញាចិត្តបណ្តុះបណ្តាលជាសហគ្រិន និងគាំទ្រដល់អាជីវកម្ម ធុនតូចនៅក្នុងប្រទេសកម្ពុជា។ យើងបានចូលរួមចំណែកយ៉ាងសកម្ម ចំពោះ គំនិតផ្តួចផ្តើមនានាដូចជា៖ “ការប្រកួតប្រជែងផែនការអាជីវកម្ម” (Business Plan Contest) និង “កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន” (The National Online Business for Youth) ដែលរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា។ និស្សិតច្រើនរូប ដែលនៅក្នុងនោះ មាននិស្សិតស្រីប្រមាណ ២៨៩០ នាក់ នៅក្នុងចំណោមអ្នកចូលរួមចំនួន ៤៨៨៧ នាក់ បានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងតាមរយៈគំនិតផ្តួចផ្តើម ទាំងនេះ។ ដំណើរការនេះពាក់ព័ន្ធនឹងវិធីសាស្ត្រសិក្សាផ្នែកលើសកម្មភាព

និងការប្រើប្រាស់ឯកសារសិក្សាមានចំណងជើងថា ត្រៀមខ្លួនសម្រាប់ធុរកិច្ច (Ready for Business)។ ឯកសារទាំងនេះ បានផ្តល់ជាគំនិតជាច្រើន នៃសហគ្រិនភាព រួមទាំងការកំណត់ចក្ខុវិស័យ ការជ្រើសរើសគំនិតអាជីវកម្ម ការយល់ដឹងអំពីទីផ្សារ និងការធ្វើផែនការអាជីវកម្មផងដែរ។ តាមរយៈ ការចូលរួមសកម្មនៅក្នុងកម្មវិធីទាំងនេះ ធនាគារ វីង សង្ឃឹមថានឹងពង្រឹងភាព ក្លាហានរបស់យុវជន និងបំពាក់បំប៉នពួកគេជាមួយជំនាញ និងចំណេះដឹង ចាំបាច់ ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្ម ដែលអាចចូលរួមចំណែក ដល់ការអភិវឌ្ឍ និងកំណើនជាមួយនៃសហគ្រិនភាពនៅកម្ពុជា។

ធនាគារ វីង ពិតជាមានកិត្តិយសដែលបានទទួលការជឿទុកចិត្តពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកដល់ការសម្រេចឲ្យបាននូវ គោលនយោបាយនានារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានគោលបំណងជួយដល់ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយ ការរីករាលដាលនៃជំងឺកូវីដ-១៩។ គោលនយោបាយទាំងនោះ រួមមាន៖ ការ ផ្តល់ជំនួយដល់កម្មករដែលត្រូវបានព្យួរការងារ គ្រួសារដែលមានបណ្តាញក្រីក្រ ប្រភេទក្រីក្រ និងក្រីក្រ ប្រជាជននៅក្នុងតំបន់បិទខ្ទប់ សមាជិកគ្រួសារដែល បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ និងស្ត្រីមានផ្ទៃពោះក្រីក្រផង ដែរ។ យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ យើងមានក្តីសោមស្សងដែលបានដឹងថា ៩៩ភាគរយ នៃអ្នកទទួលផលនៃ កម្មវិធីផ្ទេរប្រាក់របស់យើង គឺទទួលបានការពេញចិត្តចំពោះយន្តការនៃកម្មវិធី នេះ។ ប្រការនេះផ្តល់នូវសារៈសំខាន់ថា ធនាគារ វីង បានផ្តល់ជំនួយដោយ ជោគជ័យដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបែងចែកមូលនិធិបន្ទាន់ប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ដែលធ្វើឲ្យជំនួយនេះមានលក្ខណៈសាមញ្ញ និង ងាយស្រួលដល់ក្រុមប្រជាជនងាយរងគ្រោះងាយស្រួលទទួលបាន។

ការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍ និងឧត្តមភាព ទទួលបានការចាប់ អារម្មណ៍ ហើយបានធ្វើឲ្យធនាគារ វីង ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ នៅ ឆ្នាំ២០២២ យើងបានទទួលពានរង្វាន់ដែលមានការទទួលស្គាល់ពីស្ថាប័នល្បី ៗនៅទូទាំងពិភពលោក។

សមិទ្ធផលមួយដែលគួរឲ្យកត់សម្គាល់នោះមានឈ្មោះថាក្រុមហ៊ុនហិរញ្ញវត្ថុ អ្នកប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ២០២២ (Most Innovative Consumer Finance Company 2022) ដោយ ទស្សនាវដ្តី International Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុ និង ធុរកិច្ចដំបូងបំផុត ដែលទទួលស្គាល់ និងផ្តល់ពានរង្វាន់ជាប្រចាំឆ្នាំដល់ ទេពកោសល្យ និងជំនាញដឹកនាំឧស្សាហកម្មសកល។

លើសពីនេះ ធនាគារ វីង មានកិត្តិយសទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ សម្រាប់ពានរង្វាន់វិស័យអាទិភាព (Priority Sectors Award) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ ពានរង្វាន់នេះ ទទួលស្គាល់បន្ថែមលើការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់យើង ចំពោះវិស័យអាទិភាពនៅក្នុងតំបន់អាស៊ាន។ លើសពីនេះ យើងពិតជា មានមោទកភាពក្នុងការទទួលបានពានរង្វាន់និយោជកឆ្នើម ឆ្នាំ២០២២ (Best Employer Brand Award 2022) ពីអង្គការ World HRD Congress ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញផ្តោតការយកចិត្ត ទុកដាក់លើការកសាងអ្នកដឹកនាំអនាគត និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ច។ ហើយនៅចុងឆ្នាំ យើងក៏បានទទួលពានរង្វាន់ ធនាគារដែលផ្តល់ប្រយោជន៍ ល្អបំផុតដល់សង្គម (The Best Social Impact Bank) ពី Capital Finance International (CFI) ដែលជាស្ថាប័នបោះពុម្ពផ្សាយ និង ប្រភពរាយការណ៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលរាយការណ៍អំពីធុរកិច្ច សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពានរង្វាន់ទាំងនេះ គឺជាប្រភពនៃមោទកភាពផ្ទាល់ខ្លួនដ៏ធំធេង និងជា សក្ខីភាពចំពោះភាពជោគជ័យទាំងមូលរបស់ធនាគារ វីង កំពុងមានឥទ្ធិពល នៅក្នុងសហគមន៍របស់យើង។





បច្ចុប្បន្នធនាគារ វីង កំពុងតែបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការក្លាយជាធនាគារ ផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ឈានមុខគេនៅកម្ពុជា។ ទោះបីជាមានបញ្ហាប្រឈមនានាដែលបង្កឡើងដោយការរាតត្បាតដោយជំងឺជាសកល ក្រុមការងារដែលពោរពេញដោយការប្តេជ្ញាចិត្តរបស់ធនាគារ នៅតែបន្តការផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាដ៏ល្អឥតខ្ចោះជូនដល់អតិថិជន និងផ្តល់គុណតម្លៃដល់ភាគហ៊ុនិករបស់យើងផងដែរ។

នៅឆ្នាំ២០២២ សេដ្ឋកិច្ចសកលដែលប្រឈមនឹងបញ្ហាចំពោះមុខជាច្រើនដោយសារតែការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលទៅលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ និងផលិតកម្មនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី វិធានការបែបបុរេសកម្មរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់អាជីវកម្មនានា និងជំរុញដល់កំណើនសេដ្ឋកិច្ច រួមជាមួយនឹងការដាក់ចេញនូវយុទ្ធនាការចាក់ថ្នាំបង្ការដោយជោគជ័យ បានចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញជាលំដាប់។

ទោះបីជាមានបញ្ហាប្រឈមនានាដែលបង្កឡើងដោយការរាតត្បាតដោយជំងឺជាសកល ក្រុមការងារដែលពោរពេញដោយការប្តេជ្ញាចិត្តរបស់ធនាគារ វីង នៅតែបន្តការផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាដ៏ល្អឥតខ្ចោះជូនដល់អតិថិជន និងផ្តល់តម្លៃដល់ភាគហ៊ុនិករបស់យើង។

តាមរយៈការសម្លឹងឆ្ពោះទៅមុខ ខ្ញុំពិតជាមានសុច្ឆន្ទៈនិយមចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣។ ដោយមានភាពរឹងមាំ និងសក្តានុពលកំណើនដ៏ខ្លាំងបានធ្វើឲ្យកម្ពុជាក្លាយជាទីសំខាន់ទាញយុទ្ធសាស្ត្របរិវេណនិយម ធុរកិច្ចបង្កើតថ្មី និងអាជីវកម្មនានា។ ទោះបីជាមានភាពមិនប្រាកដប្រជាដែលអាច

នៅតែបន្តមានក្តី ក៏បរិយាកាសអំណោយផលដល់ធុរកិច្ច គោលនយោបាយគាំទ្ររដ្ឋាភិបាល និងទីតាំងជាយុទ្ធសាស្ត្ររបស់ខ្លួន បានធ្វើឲ្យកម្ពុជាមានសក្តានុពលយ៉ាងធំធេង ដែលធនាគារ វីង ពិតជាមានក្តីរំភើបរីករាយក្នុងការបន្តរីកចម្រើនអមជាមួយនឹងការរីកចម្រើនរបស់ប្រទេសនេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូងចំពោះទំនុកចិត្តមិនប្រលៀងរបស់លោកអ្នកមកលើសេវា ផលិតផល និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង។ ការគាំទ្ររបស់លោកអ្នកចំពោះបេសកកម្មរបស់ធនាគារក្នុងការបង្កើតបាននូវអនាគតប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជំរុញទឹកចិត្តដល់ក្រុមការងាររបស់យើងឲ្យបន្តខិតខំប្រឹងប្រែងសម្រេចបាននូវឧត្តមភាពជារៀងរាល់ថ្ងៃ។ សូមថ្លែងអំណរគុណចំពោះការបន្តធ្វើជាអតិថិជន និងដៃគូរបស់យើងនៅក្នុងដំណើរឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរនេះ។

ដោយក្តីគោរពរាប់អានអំពីយើងខ្ញុំ,

អ្នកឧកញ៉ា គិត ម៉េង



សារពីអគ្គនាយក

ជូនចំពោះអតិថិជន និងសាធារណជនជាតិរាប់អាន!

សូមស្វាគមន៍មកកាន់ការបង្ហាញជូនរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារ វីង (ខេមបូឌា) ម.ក!

ខ្ញុំពិតជាមានកិត្តិសោមន្ទក្រៃលែង ក្នុងការចែករំលែកពីសមិទ្ធផលដែលសម្រេចបាន និងបទពិសោធន៍នាពេលកន្លងមក តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការក្នុងនាមជាធនាគារពាណិជ្ជកម្មពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២០។

ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៨ មក ធនាគារ វីង (ពីមុនមានឈ្មោះថា វីង) តែងប្រកាន់ខ្ជាប់នូវចក្ខុវិស័យក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធដីជីវចល ដើម្បីជួយសម្រួលជីវិតរស់នៅប្រចាំថ្ងៃទៅដល់ប្រជាជនកម្ពុជា គ្រប់រូបឲ្យកាន់តែប្រសើរឡើង។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីការសាកល្បងសមត្ថភាពក៏ដូចជាការជម្នះបញ្ហាប្រឈម ដោយបានជំរុញឲ្យយើងធ្វើការសម្របខ្លួនបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមកំណើនតម្រូវការរបស់អតិថិជនរបស់យើង ។ ដោយរក្សាបាននូវគោលដៅហិរញ្ញប្បទានមុខ និងការប្តេជ្ញាចិត្តខ្ពស់យើងខ្ញុំបានជម្នះបញ្ហាទាំងអស់នេះ ហើយបានសម្រេចនូវសមិទ្ធផលកាន់តែប្រសើរជាងមុន។

ដោយសារតែការងារប្រកបដោយការយកចិត្តទុកដាក់របស់បុគ្គលិកទាំងអស់របស់យើងខ្ញុំ ក៏ដូចជាការទទួលបានទំនុកចិត្តពីអតិថិជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធភាពដល់យើងខ្ញុំដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់





អតិថិជន ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោក នោះ គឺការប្រើប្រាស់ផលិតផល និងសេវាកម្មឌីជីថលនូវវត្ថុសម្រាប់យើង ក៏ដូចជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗផងដែរ។

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងលទ្ធផលល្អប្រសើរបស់ធនាគារ រីង

នៅក្នុងឆ្នាំ២០២២ ប្រតិបត្តិការអាជីវកម្មរបស់ធនាគាររីង សម្រេចបាននូវអត្រាកំណើន គួរឱ្យកត់សម្គាល់៖

ចំនួនក្រុមហ៊ុនសាជីវកម្មដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់យើងបានកើនឡើង ៩ ភាគរយ ។

ប្រតិបត្តិការសេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាប្រមូលប្រាក់ឥណទានសម្រេចបាននូវកំណើនប្រចាំឆ្នាំគួរឱ្យកត់សម្គាល់ ដោយបានកើនឡើង ៩ភាគរយ និង ៤១ ភាគរយ រៀងៗគ្នា។

បន្ថែមលើនេះ តម្លៃសរុបនៃប្រតិបត្តិការសាច់ប្រាក់នៅលើកម្មវិធី WingPay ក៏បានបង្ហាញកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានកើនឡើង ៤៧ ភាគរយ។

សមិទ្ធផលទាំងនេះ គឺជាសក្ខីកម្មបញ្ជាក់អំពីសមត្ថភាពរបស់យើងក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដោយផ្ដោតលើតម្រូវការរបស់អតិថិជន និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន ជាពិសេស ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការទូទាត់របស់អតិថិជន។

ការផ្តល់លទ្ធភាពទទួលបានដើមទុន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អតិថិជនទាំងម្ចាស់អាជីវកម្ម និងរូបវន្តបុគ្គលនានា ឲ្យមានការរីកចម្រើនកាន់តែប្រសើរ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះការគាំទ្រដល់អតិថិជន ជំរុញឲ្យយើង អាចសម្រេចបានកំណើន ៤០ដង នៃការអនុម័តឥណទាន ស្របពេលដែលលទ្ធផលក្នុងការបើកគណនីប្រាក់បញ្ញើកាន់តែមានភាពរឹងមាំ ដោយមានការកើនឡើង ២៨ភាគរយ ដែលគូសបញ្ជាក់ឲ្យឃើញបន្ថែមទៀតអំពីទំនុកចិត្ត អតិថិជនមកចំពោះយើងខ្ញុំ។

យើងនៅតែរក្សាការប្តេជ្ញាចិត្តជានិច្ចក្នុងការផ្តល់ជូននូវធនធានហិរញ្ញវត្ថុដើម្បីជួយគាំទ្រដល់កំណើន និងការអភិវឌ្ឍនៅក្នុងសហគមន៍របស់យើង។ បេសកកម្មក្នុងការបម្រើសេវាកម្មរបស់យើង គឺបាននិងកំពុងដើរតួនាទីកាន់តែមានសារៈសំខាន់ ហើយយើងពិតជាមានភាពស្ងប់ស្ងែងចំពោះកាលានុវត្តភាព ដែលផ្តល់ឲ្យយើងរួមចំណែកទៅដល់ការរីកលូតលាស់សេដ្ឋកិច្ចជាវិជ្ជមាន ។ ទន្ទឹមគ្នានេះ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ

ការគាំទ្ររបស់អតិថិជន ហើយយើងមានក្តីរីករាយក្នុងការស្វាគមន៍អតិថិជនថ្មីៗមកកាន់ធនាគារ រីង នៅក្នុងឆ្នាំ២០២២ ដោយទំហំប្រតិបត្តិការសម្រេចបានកំណើន ២១ភាគរយ ហើយតម្លៃប្រតិបត្តិការវិញ គឺបានកើនឡើង ១៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

ដើម្បីពង្រីកការផ្តល់សេវាកម្មរបស់យើងទៅដល់អតិថិជនកាន់តែច្រើន យើងបានពង្រីកបណ្តាញ សេវាកម្មជាង ១១.០០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយបានបម្រើសេវាកម្មទៅដល់ប្រជាជនជាង ១៤ លាននាក់។ ជាមួយនឹងការផ្តល់សេវាកម្មកាន់តែទូលំទូលាយ សេវាកម្មរបស់យើងក៏បានត្រៀមរួចជាស្រេចក្នុងការផ្តល់ជូនដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

លើសពីនេះទៀត យើងបានផ្តល់សេវាកាន់តែមានសុវត្ថិភាព លឿនរហ័ស និងងាយស្រួលជាងមុន ដោយមានប្រមាណ ៦០០ អាជីវកម្ម ហើយសហគ្រាសធុនតូច និងមធ្យមជាង ៣.០០០ ស្ថាប័ន កំពុងតែប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់យើង ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។

ការយកចិត្តទុកដាក់របស់យើង លើការជំរុញការប្រើប្រាស់រូបិយបណ្ណស្រុកក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ ដោយក្នុងនោះ ៥១ភាគរយ នៃតម្លៃប្រតិបត្តិការសាច់ប្រាក់តាមធនាគារ រីង គឺធ្វើឡើងជាប្រាក់រៀល ដែលកត្តានេះបានរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការប្រើប្រាស់រូបិយបណ្ណជាតិនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍបន្ថែមទៀត។ សូម្បីតែនៅតាមតំបន់នៅក្រៅរាជធានីភ្នំពេញ ប្រតិបត្តិការជាប្រាក់រៀលបង្ហាញការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ដែលមានចំណែកដល់ទៅ ៤៣ភាគរយ នៃតម្លៃប្រតិបត្តិការសរុប។

ការរក្សាបាននូវកំណើន និងលទ្ធផលល្អប្រសើរបស់ធនាគារ រីង នៅក្នុងឆ្នាំ២០២២ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ហើយថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងនៅតែរក្សាការតាំងចិត្តចំពោះការបង្កើតឲ្យមាននូវវត្ថុថ្មីៗបន្ថែមទៀត ហើយធានាឲ្យយ៉ាងណាជួយឲ្យអតិថិជនរបស់យើងអាចមានលទ្ធភាពទទួលបានបទពិសោធន៍សេវាកម្មធនាគារដ៏ល្អបំផុត។





ផលិតផលថ្មីៗរបស់ធនាគារ រីង នៅក្នុងឆ្នាំ២០២២

ធនាគារ រីង មានការប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ ដើម្បីបំពេញតាមកំណើនតម្រូវការ អតិថិជនដោយបានជំរុញដល់ការដាក់ដំណើរការផលិតផលទំនើបមួយចំនួននៅក្នុងឆ្នាំ២០២២។ ផលិតផលដ៏មានសក្តានុពលទាំងនេះបានផ្លាស់ប្តូរទិដ្ឋភាពនៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបាននិងកំពុងអនុវត្តប្រកបដោយភាពក្លៀវក្លាថែមទៀតផង។

សេវាឥណទានឌីជីថលរបស់យើង បានពង្រីកវិសាលភាពយ៉ាងធំធេងដោយផ្តល់ឥណទានលឿនរហ័សជាមួយទំហំឥណទានដល់ទៅ ៥០.០០០ ដុល្លារអាមេរិក ដោយមិនទាមទារទ្រព្យបញ្ចាំនោះឡើយ។ មិនថាម្ចាស់គណនីទូទៅសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មនានា សុទ្ធតែអាចទទួលបានសេវាដ៏ទំនើបនេះ ដោយផ្តល់នូវដំណោះស្រាយឥណទានលឿនរហ័សដើម្បីជំរុញដល់ការប្រកបអាជីវកម្មរបស់ពួកគេកាន់តែប្រសើរ។ សេវានេះបានជួយសម្រួលដល់សហគ្រិននានា ឲ្យចាប់យកកាលានុវត្តភាព ដោយមិនចាំបាច់បង្គំបង់ចំណាយនោះឡើយ។

បន្ថែមលើនេះ ដៃគូសាជីវកម្មរបស់យើង ក៏អាចប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេស World Transfer នៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល និងរលូន ដែលអាចធ្វើការផ្ទេរប្រាក់ដល់ទៅជាង ២០០ប្រទេសនៅទូទាំងពិភពលោក។

ដោយមើលឃើញពីសារៈសំខាន់ក្នុងផ្តល់ជម្រើសសម្រាប់មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល យើងបានដាក់ដំណើរការសេវាឥណទានទោចក្រយានយន្ត (ម៉ូតូ)។ សេវានេះអនុញ្ញាតដល់ អ្នកមានគណនីធនាគារ រីង អាចទិញម៉ូតូបានយ៉ាងងាយស្រួលបំផុត ជាមួយដៃគូសហការរបស់យើង។ តាមរយៈការលុបបំបាត់ឧបសគ្គរារាំងផ្នែកហិរញ្ញវត្ថុ យើងមានគោលបំណងជួយទៅដល់អតិថិជនរបស់យើងឲ្យទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានភាពបត់បែន។

គណនីប្រាក់បញ្ញើមានកាលកំណត់របស់យើង បានបង្កើតឡើងដើម្បីផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៨ ភាគរយក្នុងមួយឆ្នាំ។ ការបើកគណនី

មានដំណើរការយ៉ាងងាយស្រួលបំផុត ដោយធានាបាននូវបទពិសោធន៍សេវាធនាគារដ៏រលូនសម្រាប់អតិថិជនរបស់យើង។


លើសពីនេះ កញ្ចប់ដកប្រាក់របស់យើង ដែលមានតម្លៃយ៉ាងទាបបំផុតគឺពី ៥ដុល្លារ ក្នុងមួយឆ្នាំ ដោយអនុញ្ញាតឲ្យអតិថិជនរបស់យើងអាចធ្វើការដកសាច់ប្រាក់រហូតដល់ ១.០០០ ដងក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ។

ជាផ្នែកមួយនៃការ ប្តេជ្ញាចិត្ត របស់យើងក្នុងការផ្តល់ជូននូវសេវាធនាគារល្អបំផុត យើងបានដាក់ដំណើរការសេវាទូទាត់ប្រាក់តាមប្រព័ន្ធ KHQR របស់ធនាគារ រីង ជាផ្លូវការ។ សេវានេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធ KHQR ប្រតិបត្តិការដោយប្រព័ន្ធ បាគង ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន។ ប្រព័ន្ធនេះអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់លក់រាយ ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដោយជួយសម្រួលឲ្យប្រតិបត្តិការកាន់តែមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពខ្ពស់ជាងមុន។ ជាមួយនឹងសេវាថ្មីនេះ អតិថិជនអាចបង្កើតលេខកូដ KHQR ពិសេសដោយខ្លួនឯងបាន ដែលអនុញ្ញាតឲ្យអតិថិជនទទួលប្រាក់ពីមិត្តភក្តិ និងគ្រួសារ ដោយមិនមានឧបសគ្គជាមួយនឹង នឹងធនាគាររបស់អ្នកទទួលឡើយ។

តាមរយៈការពង្រីកសេវារបស់យើងបន្ថែមទៀត យើងបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឲ្យម្ចាស់អចលនវត្ថុអាចធ្វើការបង់ពន្ធបានយ៉ាងងាយស្រួលនៅលើថ្នាលឌីជីថលរបស់យើង។

ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់ល្អបំផុត កម្មវិធី Wing Bank App របស់យើងបានធ្វើការកែលម្អជាច្រើន ដោយផ្តល់ជូននូវផ្ទៃមុខនៃកម្មវិធីប្រើប្រាស់ (UI) និងបទពិសោធន៍អ្នកប្រើប្រាស់ (UX) កាន់តែល្អប្រសើរ និងងាយស្រួលប្រើប្រាស់។ ផ្នែកកម្មវិធីប្រើប្រាស់ដ៏ស្រស់ស្អាត និងងាយស្រួលប្រើប្រាស់ ជំរុញអតិថិជនរបស់យើងឲ្យធ្វើការស្វែងរកសេវាធនាគារឌីជីថលរបស់យើងបានយ៉ាងងាយស្រួលជាទីបំផុត។





ការធ្វើទំនើបកម្មវិស័យធនាគារកម្ពុជា តាមរយៈនវានុវត្តន៍ឌីជីថល

ធនាគារវីង បានបង្កើតស្ថាប័នរបស់ខ្លួនយ៉ាងរឹងមាំក្នុងនាមជាអ្នកត្រួតត្រាផ្លូវ និងធនាគារឈានមុខគេក្នុងការជំរុញនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យធនាគារនៅកម្ពុជា។ រយៈពេលពេញមួយឆ្នាំ ២០២២ ធនាគារ វីង បានបន្តពង្រីកសេវាកម្ម និងផលិតផលឌីជីថលរបស់ខ្លួន តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុទំនើបបំផុត ដើម្បីបំពេញតាមតម្រូវការដែលមានការវិវឌ្ឍឥតឈប់ឈររបស់ប្រជាជន និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា។

ដើម្បីធានាបាននូវបរិយាបន្នហិរញ្ញវត្ថុឲ្យបានកាន់តែទូលំទូលាយ ធនាគារវីង បានសហការជាដៃគូជាមួយក្រុមហ៊ុន Scienaptic Systems Inc ដែលជាថ្នាក់កណ្តាលសម្រេចលើការផ្តល់ឥណទាន ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ តាមរយៈការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Scienaptic ធនាគារ វីង អាចធ្វើការអនុម័តជាមុនសម្រាប់កម្ចីនានារបស់អ្នកប្រើប្រាស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងធ្វើឲ្យដំណើរការដាក់ពាក្យស្នើសុំកាន់តែមានភាពរលូនខ្លាំងឡើង។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែមាន គោលបំណងពង្រីកការអនុម័តការស្នើឥណទានប៉ុណ្ណោះទេ តែថែមទាំងជួយសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងមានតម្រូវការជំនួយផ្នែកហិរញ្ញវត្ថុ។

ការសហការដ៏គួរឲ្យកត់សម្គាល់មួយទៀត គឺជាភាពជាដៃគូរវាងធនាគារវីង និងក្រុមហ៊ុន KESS Innovation Plc ដែលមានគោលបំណងផ្តល់នូវសេវាទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពនៅការិយាល័យច្រកចេញចូលតែមួយ (OWSO) នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការធ្វើសមាហរណកម្មនេះ អតិថិជនមិនថាបុរេបុគ្គល និងម្ចាស់អាជីវកម្មនានាសុទ្ធតែអាចធ្វើការទូទាត់ដោយប្រើប្រាស់កម្មវិធី WingPay QR នៅលើម៉ាស៊ីនទូទាត់ ដែលបានបំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយបានយ៉ាងងាយស្រួល ឬទូទាត់វិក្កយបត្រនានានៅតាមទីតាំងរីង ដែលជិតពួកគេបំផុត។ ភាពជាដៃគូនេះ គឺពិតជាបានបង្កើននូវជម្រើសផលិតផលទូទាត់តាមឌីជីថលសម្បូរបែបជាងមុន ដោយជំរុញសន្ទុះកំណើននៃការទូទាត់តាមឌីជីថលនៅទូទាំងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។

ការជំរុញកំណើនសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាក្នុងឆ្នាំ២០២៣

ធនាគារ វីង គឺមានគោលដៅផ្តល់លទ្ធភាពដល់ប្រជាជនគ្រប់រូបអាច ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មដោយភាពងាយស្រួល មានសុវត្ថិភាព រហ័ស និងមានតម្លៃសមរម្យ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ វីង នឹងអភិវឌ្ឍផលិតផល និងសេវាដែលផ្តោតលើអតិថិជនកាន់តែច្រើន តាមរយៈការសហការជាដៃគូជាមួយស្ថាប័នឈានមុខគេផ្សេងៗទៀត ។

ដោយសង្ឃឹមឆ្ពោះទៅមុខសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ២០២៣ ធនាគារវីង រក្សាគោលជំហររបស់យើងក្នុងនាមជាដៃគូដ៏ជឿទុកចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប និងជាអ្នកនាំមុខ ក្នុងការធ្វើទំនើបកម្មធនាគារឌីជីថលនៅកម្ពុជា។ ជាមួយនឹងការតាំងចិត្តដ៏មុះមុតចំពោះនវានុវត្តន៍ហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន យើងប្រឹងប្រែងកសាងអនាគតនៃសេវាធនាគារនៅកម្ពុជា ក្នុងនាមជា “ធនាគារនៃអនាគតកាល”។

យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នក ដែលជាអតិថិជន និងដៃគូរបស់យើងខ្ញុំ ចំពោះការជឿទុកចិត្តមិនអាចកាត់ថ្លៃបានមកលើធនាគារ វីង។ ទំនុកចិត្តរបស់លោកអ្នក ជំរុញដល់ការខិតខំប្រឹងប្រែងឆ្ពោះទៅរកការរីកចម្រើន និងនវានុវត្តន៍របស់យើងខ្ញុំ។

តាមរយៈការធ្វើការងាររួមគ្នា យើងអាចសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ហើយការរួមសហការដ៏ល្អនេះ យើងនឹងបន្តពង្រីកវិសាលភាពរបស់យើងឲ្យបានកាន់តែធំធេងជាងមុន។

យើងខ្ញុំមានក្តីសោមនស្សក្នុងការផ្តល់សេវាជូនលោកអ្នកនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត!

ដោយក្តីគោរព!

Han Peng Kwang

ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ

ចក្ខុវិស័យ

**ផ្តល់នូវភាពងាយស្រួលក្នុង
ការទទួលបានដំណោះស្រាយ
ហិរញ្ញវត្ថុដ៏ជឿជាក់ដល់ប្រជាជន
កម្ពុជា ដើម្បីធ្វើឲ្យជីវភាព
ប្រចាំថ្ងៃរបស់ពួកគេប្រសើរ។**

បេសកកម្ម

អតិថិជនជាអាទិភាព

ស្វែងយល់ពីតម្រូវការទីផ្សារដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មដែល
ល្អបំផុតដើម្បីបំពេញតម្រូវការអតិថិជនទាន់ពេលវេលា។

បុគ្គលិកជាសសរស្តម្ភ

បង្កើតឲ្យមានបរិយាកាសការងារល្អដែលមានការទទួលស្គាល់នូវស្មារតីនិង
សមិទ្ធផលការងារជាមួយនិងការអនុវត្តគុណតម្លៃរបស់ធនាគារ។

ផ្ដោតលើការអភិវឌ្ឍសហគមន៍

ផ្តល់ជូននូវសេវាហិរញ្ញវត្ថុច្បាស់ល្អដែលងាយស្រួល និងអាចទទួលយកបាន
សម្រាប់ជួយសហគមន៍ឲ្យមានជីវភាពប្រសើរឡើង និងកាត់បន្ថយ
វិសមភាពសង្គមផងដែរ។

សមិទ្ធផលខ្ពស់សម្រាប់ភាគទុនិក

បង្កើតនូវស្តង់ដារអភិបាលកិច្ចល្អមួយ ដែលរក្សាឲ្យបាននូវអត្ថ
ប្រយោជន៍ខ្ពស់ សម្រាប់ភាគទុនិកក្នុងគោលដៅអាជីវកម្មរយៈពេលខ្លី និង
រយៈពេលវែង ជាមួយនឹងការឈានមុខគេជាធនាគារដែលផ្តល់នូវសេវាកម្ម
ហិរញ្ញវត្ថុច្បាស់ល្អ ដែលងាយស្រួលបំផុតសម្រាប់អតិថិជនគ្រប់រូប។





គុណតម្លៃ

ជ័យជំនះ

ឆន្ទៈរបស់ពួកយើង គឺចង់ទទួលបានជោគជ័យលើគ្រប់ភារកិច្ច។ ពួកយើងតែងតែមានគោលគំនិតថា យើងអាចធ្វើបាន ហើយធ្វើការប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវខ្ពស់។ ឆន្ទៈ ក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ និងធ្វើកិច្ចការងារដែលឈានមុខគួប្រុង បានជំរុញចិត្តយើងឲ្យផ្តោត ជាសំខាន់តែលើអ្វីដែលមានអត្ថប្រយោជន៍ដល់អតិថិជន និងដៃគូជំនួញរបស់យើង។

នវានុវត្តន៍

ពួកយើងជឿជាក់លើការអភិវឌ្ឍខ្លួនទៅមុខ និងបន្តស្វែងរកដំណោះស្រាយបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗ។ គ្រប់ផលិតផល និងសេវាកម្មរបស់យើង សុទ្ធតែធ្វើឡើងដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនតាមរយៈសេវាកម្មដែលសាមញ្ញ តែទាន់សម័យ និង បង្កើតគុណតម្លៃខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសហគមន៍ទាំងមូល។

ការបណ្តុះបណ្តាល

ពួកយើងយកចិត្តទុកដាក់ និងការពារនិយោជិក អតិថិជន និងដៃគូរបស់យើងជានិច្ច ដោយយើងជួយបង្កើតឲ្យមានបរិយាកាសមួយដែលគ្រប់គ្នាអាចគិតដោយមានមហិច្ឆតាផ្តល់ និង ទទួលកម្លាំងចិត្តក៏ដូចជាចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការអ្វីមួយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ព្យាយាមបង្កើតទំនាក់ទំនងល្អ និងមិត្តភាព ភាពយូរអង្វែង ជាមួយភាគីពាក់ព័ន្ធ អតិថិជន និងសហគមន៍យើងផងដែរ។

ការរីកលូតលាស់

រាល់កិច្ចការដែលយើងធ្វើមិនថាជាការអភិវឌ្ឍម៉ាកសញ្ញាយើងឬ ជាការបង្កើតផលិតផល និងសេវាកម្មថ្មីនោះទេ យើងតែងតែចង់សម្រេចបានជោគជ័យលើសពីគោលដៅដែលយើងបានកំណត់។ ពួកយើងជឿជាក់លើការរីកលូតលាស់រយៈពេលវែង និងការបង្កើតគុណតម្លៃប្រកបដោយនិរន្តរភាព ហើយតែងតែធ្វើការដោយគិតទៅដល់អតិថិជនសហគមន៍ និងប្រទេសជាតិនៅក្នុងចិត្តជានិច្ច។

ក្រឡេកមកមើល ធនាគារ វីង



ធនាគារវីង (ខេមបូឌា) ម.ក គឺជាធនាគារឌីជីថលឈានមុខគេ ដែលបានធ្វើទំនើបកម្មឆ្លោចយោង សម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ដោយមានបេសកកម្មក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការផ្តល់ដំណោះស្រាយឌីជីថលដែលអតិថិជនគ្រប់រូបអាចប្រើប្រាស់បាន។

ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០០៨ ធនាគារ វីង បានវិវឌ្ឍខ្លួនរហូតក្លាយទៅជាធនាគារពាណិជ្ជ ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមស្ថានភាពហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០២២ ធនាគារ វីង បានពង្រីកបណ្តាញសេវាធនាគារ នៅតាមទីតាំងយុទ្ធសាស្ត្រចំនួនប្រាំពីរទីតាំងនៅទូទាំងប្រទេស។ ទីតាំងការិយាល័យនីមួយៗមានទំហំធំទូលាយ មានផ្ទះសំបែក ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការបម្រើសេវាកម្មអតិថិជន ហើយវត្តមានសាខាទាំងនេះគឺជាការពង្រីកបន្ថែមក្រៅពីទីស្នាក់ការកណ្តាលរបស់ធនាគារ វីង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង III រាជធានីភ្នំពេញ។

ធនាគារ វីង ក៏ផ្តល់នូវសេវាកម្មធនាគារឌីជីថលជាច្រើនជម្រើស រួមទាំងកម្មវិធី Wing Bank App ដែលទទួលបានការរង្វាន់ផងដែរ។

ដោយសារតែ កម្មវិធី Wing Bank App មានភាពងាយស្រួលប្រើប្រាស់ និងបានបង្កើតភាពងាយស្រួលជាមួយក្រុមហ៊ុនធំៗ ដូចជា៖ ក្រុមហ៊ុន Mastercard ក្រុមហ៊ុន Western Union ក្រុមហ៊ុន Visa ក្រុមហ៊ុន UnionPay International ក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay ក្រុមហ៊ុន Huawei ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Ria បានធ្វើឲ្យធនាគារ វីង អាចមានលទ្ធភាពបង្កើតដំណោះស្រាយឌីជីថលងាយស្រួលប្រើប្រាស់ទៅដល់គ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចកម្ពុជា។

សេវា និងដំណោះស្រាយធនាគារឌីជីថលរបស់ធនាគារ វីង ត្រូវបានរចនាឡើងដើម្បីផ្តល់ឲ្យអតិថិជន នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយអាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដោយមិនគិតពីទីតាំង ឬកម្រិតប្រាក់ចំណូលរបស់ពួកគេឡើយ។ ជាមួយធនាគារ វីង អតិថិជនអាចធ្វើទំនើបកម្មគ្រប់យ៉ាង ដោយរាប់ចាប់ពីការបង់វិក្កយបត្ររហូតដល់ការបើកគណនីប្រាក់បញ្ញើសន្សំបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចេញពីផ្ទះឡើយ។

ក្រៅពីការផ្តល់សេវាធនាគារប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យហើយនោះ ធនាគារ វីង ក៏ប្តេជ្ញាចិត្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។ ជាក់ស្តែង បណ្តាញភ្នាក់ងាររបស់ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុ ជូនទៅដល់សហគមន៍ដែលស្ថិតនៅដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា ដោយប្រាកដថាប្រជាជនគ្រប់រូបមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលពួកគាត់ត្រូវការដើម្បីលើកកម្ពស់ជីវិតរស់នៅឲ្យកាន់តែប្រសើរឡើង។

ធនាគារ វីង ក៏ជាធនាគារឈានមុខគេផ្នែកចីរភាពផងដែរ។ នៅឆ្នាំ ២០២២ ធនាគារ វីង បានដាក់ឲ្យ ដំណើរការកាតព្វកិច្ច វីង ម៉ាស៊ីនកាត់គ្មានលេខដែលល្អចំពោះបរិស្ថានដំបូងគេបំផុតនៅកម្ពុជា។ គំនិតផ្តួចផ្តើមបង្កើតឲ្យមានផលិតផលនេះឡើង គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជារួមចំណែកលើកកម្ពស់អនាគតប្រកបដោយចីរភាព។

ធនាគារ វីង បន្តធ្វើនវានុវត្តន៍ ហើយគោលគំនិតបែបនេះឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងផលប៉ុន្តែសេវាកម្មដែលកំពុងទទួលបានការគាំទ្រ និងមានភាពរីកចម្រើន។ បច្ចុប្បន្ន ផលិតផលរបស់ធនាគារ វីង រួមមាន៖ ឥណទានប្រាក់បញ្ញើ គណនីសន្សំ ការផ្ទេរប្រាក់ សេវាបង់ទឹកភ្លើង និងការទូទាត់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាបញ្ចូលកាត់ទូរស័ព្ទផងដែរ។ លើសពីនេះទៅទៀត ធនាគារ វីង ផ្តល់ជូននូវការទូទាត់សម្រាប់ការលក់រាយតាមរយៈកម្មវិធី “WingPay” និងបានដាក់ឲ្យដំណើរការថ្នល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជា “WingMall” និង “WingMarket” ដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការ រវាងម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (B2C) និង រវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (B2B)។

ធនាគារ វីង ក៏ផ្តល់ជូននូវសេវាកម្ម ដើម្បីបម្រើទៅដល់វិស័យកសិកម្មនៅកម្ពុជា គួរយ៉ាងមានកម្មវិធី WingAgri ដែលជាថ្នល់ជួយសម្រួលប្រតិបត្តិការដើម្បីជួយទៅដល់សហគមន៍កសិកម្មផងដែរ។

ធនាគារ វីង ពិតជាមានមោទនភាពក្នុងការផ្តល់ជូនសេវាកម្មដែលឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចកម្ពុជាទាំងមូល រាប់ចាប់តាំងពីក្រុមហ៊ុនផលិត រហូតដល់កសិករនៅតាមទីជនបទ ដែលសុទ្ធសឹងតែជាអ្វីៗដែលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ននាជីវកម្ម ទាំងតូច និងធំ កំពុងតែប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់បៀវត្សតាម ធនាគារ វីង ដែលជំរុញឲ្យក្រុមហ៊ុនទាំងនោះពន្លឿនការទូទាត់ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ហើយថែមទាំងអាចជួយសន្សំសំចៃច្រើនចំណាយ ដើម្បីបង្កើនប្រាក់ចំណូលឲ្យបានកាន់តែប្រសើរផងដែរ។

ធនាគារ វីង មានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីសម្រេចឲ្យបាននូវឧត្តមភាពទាំងផ្នែកប្រតិបត្តិការ និងបេសកកម្មរបស់ធនាគារដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅកម្ពុជា។ ធនាគារ វីង នៅតែបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលប្រជាជនកម្ពុជាគ្រប់រូប តាមរយៈការផ្តល់ជូនពួកគេនូវមធ្យោបាយក្នុងការទទួលបាន និងអាចចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ។

ធនាគារ វីង ក៏មានការប្តេជ្ញាចិត្តក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវចំពោះសង្គម ដោយបានបរិច្ចាគនូវទឹកប្រាក់ និងសម្ភារជាច្រើនសន្លឹកសន្លាប់ ដើម្បីគាំទ្រ និងផ្តល់ជាគុណប្រយោជន៍ទៅដល់វិស័យអប់រំ សុខាភិបាល ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗជាច្រើនទៀតដែលគាំទ្រការអភិវឌ្ឍសហគមន៍។

សរុបសេចក្តីមក ធនាគារ វីង គឺស្ថានភាពហិរញ្ញវត្ថុដ៏មានថាមពល និងពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ ហើយមានការតាំងចិត្តបង្កើតផលវិជ្ជមាន ចំពោះការរស់នៅរបស់ប្រជាជនកម្ពុជា។ ជាមួយនឹងសេវាកម្មធនាគារឌីជីថលដែលផ្តល់នូវភាពងាយស្រួល និងបានប្តេជ្ញាចិត្តចំពោះការលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ ធនាគារ វីង គឺជាជម្រើស សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។

ភាពជាដៃគូ យុទ្ធសាស្ត្រ

នវានុវត្តន៍តាមរយៈកិច្ចសហការ

ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការផ្តល់ដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុទំនើបបំផុតជូនដល់អតិថិជនរបស់យើង។ នៅឆ្នាំ២០២២ ធនាគារ វីង បានបន្តពង្រីកផលិតផល និងសេវាកម្មឌីជីថល ដើម្បីបំពេញ តាមតម្រូវការចម្រុះរបស់អតិថិជនជាប្រព័ន្ធបុគ្គល និងក្រុមហ៊ុនសាជីវកម្ម នានានៅក្នុងប្រទេសកម្ពុជា។

តាមរយៈការកំណត់នូវគោលដៅហិរញ្ញវត្ថុទំនើបរបស់យើងក្នុងនាមជាធនាគារ ពាណិជ្ជ និងការពង្រឹងកិច្ចសហការថ្មីៗរវាងយើងជាមួយដៃគូក្នុងប្រទេស និង ដៃគូជាសកល យើងបានដោះស្រាយយ៉ាងជោគជ័យនូវបញ្ហាប្រចាំថ្ងៃដែល ប្រឈមរបស់អតិថិជនយើង។



ធនាគារ វីង វិនិយោគ ២ លានដុល្លារអាមេរិក លើ មូលបត្របំណុលរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេស មិន ឯ.ក ដើម្បីគាំទ្រការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ។

ធនាគារ វីង បានប្រកាសអំពីការវិនិយោគយុទ្ធសាស្ត្រលើមូលបត្រ បំណុលចំនួន ២ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់ នៅខេត្តកណ្តាល។ ការវិនិយោគនេះ ត្រូវបានធ្វើឡើងតាមរយៈ វិនិយោគទុនឯកជន និងត្រូវបានវិនិយោគជាផ្លូវការនៅក្នុងពិធី ចុះហត្ថលេខារវាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និង ធនាគារ វីង ក្រោមអធិបតីភាពអ្នកឧកញ៉ា ពុង យារសែ ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាជីវកម្មកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។



ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ដែលជាក្រុមហ៊ុនវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា បាននឹងកំពុងទទួលបានសិទ្ធិពេញលេញក្នុងការទទួលបានសិទ្ធិ រចនាបទ សាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ តំហែទាំ និងគ្រប់គ្រងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការវិនិយោគទុនរបស់ធនាគារ រីឯ គឺត្រូវបានប៉ាន់ស្មានថានឹងផ្តល់ការគាំទ្រដ៏សំខាន់ចំពោះការអភិវឌ្ឍអាកាសយានដ្ឋាន និងជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ បង្ហាញឲ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ធនាគារ រីឯ ក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ស្របពេលដែលធ្វើពិពិធកម្មស្នាដៃធុរកិច្ចរបស់ធនាគារ។ តាមរយៈការវិនិយោគលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ធនាគារ រីឯ គឺត្រូវបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកវិស័យអាកាសចរណ៍របស់កម្ពុជា ដោយបង្កើតនូវមធ្យោបាយថ្មីៗសម្រាប់ការបណ្តាក់ទុនអាជីវកម្ម និងភាពជាដៃគូនានា។

ធនាគារ រីឯ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Scienaptic ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារ រីឯ បានប្រកាសអំពីផែនការរបស់ធនាគារក្នុងការពង្រីកសេវាកម្មតាមរយៈការអនុញ្ញាតឲ្យអតិថិជនទាំងអស់នៅទូទាំងប្រទេស រួមទាំងប្រជាជនរស់នៅតំបន់ដាច់ស្រយាល សុទ្ធតែអាចស្នើសុំប្រាក់កម្ចី។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ រីឯ បានសហការជាដៃគូជាមួយក្រុមហ៊ុន Scienaptic Systems Inc. ដែលជាថ្នាលសម្រាប់ធ្វើការសម្រេចឥណទានត្រូវបានដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលនឹងរួមបញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដ៏ថ្មីថ្មោងរបស់ធនាគារ រីឯ។



តាមរយៈការលើកកម្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលអាចធានាលើឥណទាន ដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន Scienaptic ធនាគាររីឯ នឹងមានសមត្ថភាពក្នុងការអនុម័តជាមុនសម្រាប់កម្ចីនានារបស់អ្នកប្រើប្រាស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងធ្វើឲ្យដំណើរការដាក់ពាក្យស្នើសុំកាន់តែមានភាពរលូនសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍។ បច្ចេកវិទ្យានេះនឹងជួយពង្រឹងដំណើរការអនុម័តឥណទានបានកាន់តែរហ័ស និងចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍តាមរយៈការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនដែលមិនធ្លាប់មានពីមុនមក ។

ភាពជាដៃគូជាមួយធនាគារ រីឯ និងក្រុមហ៊ុន Scienaptic បង្ហាញឲ្យឃើញអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះ ធនាគារ រីឯ អាចពង្រីកសេវាទៅដល់ទាំងតំបន់ដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា ដោយបន្ស៊ីជាមួយបេសកកម្មរបស់ក្រុមហ៊ុន Scienaptic ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពទទួលបានឥណទានសម្រាប់សហគមន៍ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់។

ភាពជាដៃគូនេះ តំណាងឲ្យសមិទ្ធផលសម្រេចបានដ៏ធំធេងនៅក្នុងការធ្វើទំនើបកម្មបរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ធនាគារ រីឯ អាចផ្តល់លទ្ធភាពកាន់តែច្រើនក្នុងការទទួលបានឥណទាន និងសេវាហិរញ្ញវត្ថុ ជូនដល់ប្រជាជនខ្វះខាត និងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។



ធនាគារ វីង សហការជាមួយក្រុមហ៊ុន KESS Innovation ដើម្បីគាំទ្រការិយាល័យច្រកចេញចូលតែមួយ

ធនាគារ វីង និងក្រុមហ៊ុន KESS Innovation Plc. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់សេវាទូទាត់ងាយស្រួល រហ័ស និងមានសុវត្ថិភាពជូនដល់ប្រជាជនដែលត្រូវការសេវាសាធារណៈ ដែលមានផ្តល់ជូននៅការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងថ្មីមិនធ្លាប់មាននេះ តម្រូវឲ្យមានការធ្វើសមាហរណកម្មផ្នែកសេវាទូទាត់ឌីជីថលទំនើបរបស់ធនាគារ វីង ទៅក្នុងប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន KESS Innovation។ សមាហរណកម្មនេះ នឹងផ្តល់នូវជម្រើសទូទាត់ជាច្រើននៅការិយាល័យច្រកចេញចូលតែមួយ ដែលជំរុញដល់កំណើនទូទាត់ឌីជីថលនៅកម្ពុជា។

អតិថិជនដែលជារូបវន្តបុគ្គល និងក្រុមហ៊ុនធុរកិច្ចនានាដែលស្នើសុំសេវាសាធារណៈ អាចធ្វើការទូទាត់បានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់កម្មវិធី WingPay QR នៅបញ្ជីសេវាច្រកចេញចូលតែមួយ។ ម្យ៉ាងវិញទៀត អតិថិជនអាចយកបង្កាន់ដៃដែលមានលេខយោង ទៅកាន់ភ្នាក់ងារវីង ណាមួយដើម្បីធ្វើការទូទាត់ក៏បាន។ លើសពីនេះ ធនាគារ វីង នឹងផ្តល់ជម្រើសទូទាត់នៅលើគេហទំព័រ និងកម្មវិធីទូរសព្ទដៃរបស់ក្រុមហ៊ុន KESS ក៏ដូចជានៅលើគេហទំព័រ និងកម្មវិធីទូរសព្ទដៃរបស់ការិយាល័យច្រកចេញចូលតែមួយផងដែរ។

ធនាគារ វីង គាំទ្រដល់ការចេញអត្តសញ្ញាណប័ណ្ណឆ្លាតវៃសម្រាប់មន្ត្រីរាជការស៊ីវិល

ធនាគារ វីង បានគាំទ្រដល់ ក្រសួងមុខងារសាធារណៈក្នុងការដាក់ដំណើរការ នូវអត្តសញ្ញាណប័ណ្ណប្រភេទឆ្លាតវៃ ដែលចេញជូនជាការឆ្លើយតបទៅនឹងនិន្នាការបន្តនៃបច្ចេកវិទ្យាទំនើប និងរបៀបរបបរបស់នៅតាមបែបគន្លងថ្មី។ អត្តសញ្ញាណប័ណ្ណប្រភេទឆ្លាតវៃនេះ គឺជាបន្សំរវាងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល និងប័ណ្ណអេឌីអិមធនាគារ ព្រមទាំងនឹងមានសុពលភាពរយៈពេល ១០ ឆ្នាំទៀតផង។ អត្តសញ្ញាណប័ណ្ណនេះអាចប្រើប្រាស់សម្រាប់ទទួលប្រាក់បៀវត្ស និងប្រើប្រាស់ក្នុងមធ្យោបាយជាច្រើនផ្សេងទៀតនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ នាពេលកន្លងទៅ អត្តសញ្ញាណប័ណ្ណរបស់មន្ត្រីរាជការស៊ីវិល ត្រូវបានចេញជូនចំនួនពីរលើកមកហើយ នៅចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ២០១៥។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺទទួលបានការជំរុញពីបដិវត្តន៍ឧស្សាហកម្មលើកទីបួន និងនិន្នាការនៃជំងឺកូវីដ-១៩ ព្រមទាំង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលពណ៌នាថាជាការបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយមួយ សម្រាប់បរិវត្តកម្មសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ធនាគារ វីង សហការជាដៃគូជាមួយអង្គការ Women's World Banking ដើម្បីពង្រឹងសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី

ធនាគារ វីង បានរៀបចំពិធីសម្ពោធដ៏គួរឲ្យចាប់អារម្មណ៍មួយ ដើម្បីអបអរសាទរចំពោះភាពជាដៃគូរបស់ខ្លួនជាមួយអង្គការ Women's World Banking។

អង្គការ Women's World Banking គឺជាអង្គការអន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលនាំមកនូវបទពិសោធន៍ជាង ៤០ ឆ្នាំនៅក្នុងការផ្តល់នូវដំណោះស្រាយជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីសម្របតាមតម្រូវការរបស់ស្ត្រីដែលមានប្រាក់ចំណូលកម្រិតទាប។ ជាមួយនឹងការប្រើប្រាស់វិធីសាស្ត្រនៃការគិតគូរផ្តោតលើស្ត្រី អង្គការនេះ បានធ្វើឱ្យមានភាពយ៉ាងធំធេងនៅក្នុងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី តាមរយៈសេវាហិរញ្ញវត្ថុ។





កម្មវិធីបើកសម្ពោធនេះ បានចែករំលែកនូវបទពិសោធន៍ និងយោបល់ ដ៏មានតម្លៃដែលបានមកពីការងាររបស់អង្គការ Women's World Banking ជាមួយធនាគារ រីង រយៈពេលពីរឆ្នាំមកនេះ។ កម្មវិធី នេះ ទទួលបានការចូលរួមពីសំណាក់ អ្នកដឹកនាំជាន់ខ្ពស់របស់ក្រុម ស្តង់ដារស្តីពីសំខាន់ៗរបស់រដ្ឋាភិបាល ធនាគារពាណិជ្ជ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សមាគមនៅក្នុងវិស័យ និងអង្គការមិន ស្វែងរកប្រាក់ចំណេញនៅក្នុងប្រទេសកម្ពុជា។

ធនាគារ រីង បាននាំមុខគេ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយមានការប្តេជ្ញាចិត្តមុតមាំ ហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈចំនួនកម្មកររោងចក្រជាច្រើននាក់ ទទួលបានការបើកប្រាក់បៀវត្សតាមរយៈគណនីធនាគាររីង។ គម្រោង ដែលកំពុងដំណើរការរវាងអង្គការ Women's World Banking និងធនាគារ រីង ដោះស្រាយជាពិសេសទៅលើឧបសគ្គរាំងដែល កម្មកររោងចក្រជាស្ត្រីជួបប្រទះនៅក្នុងការទទួល និងប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ។ ដោយទទួលស្គាល់ថា លទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុ គឺគ្រាន់តែដំណើរការដំបូងនៅក្នុងដំណើរហិរញ្ញវត្ថុរបស់ស្ត្រី គម្រោងនេះមានគោលបំណងបង្កើនការប្រើប្រាស់ផលិតផល និង សេវាហិរញ្ញវត្ថុទុសៗគ្នាជាច្រើន។



ធនាគារ រីង សហការជាដៃគូជាមួយក្រុមហ៊ុន គង់ នួន គ្រុប សម្រាប់ឥណទានម៉ូតូ

ធនាគារ រីង បានរួមកម្លាំងគ្នាជាមួយក្រុមហ៊ុន គង់ នួន គ្រុប ដើម្បីផ្តល់ជូននូវ ដំណោះស្រាយប្រកបដោយភាពរលូន និងងាយស្រួលជូនដល់អតិថិជនក្នុង ការទិញម៉ូតូយ៉ាម៉ាហា តាមរយៈជម្រើសកម្មវិធីយ៉ាងងាយស្រួល ជាមួយនឹង អត្រាការប្រាក់សមរម្យ។

អនុស្សរណៈនៃការយោគយល់ រវាងស្ថាប័នទាំងពីរនេះ មានគោលបំណង ធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការស្នើសុំកម្ចីទិញម៉ូតូយ៉ាម៉ា ហា ពីធនាគារ រីង។ តាមរយៈភាពជាដៃគូនេះ អតិថិជនដែលមានបំណងទិញ ម៉ូតូយ៉ាម៉ាហា ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ ឥឡូវនេះអាចបំពេញតម្រូវការ ធ្វើដំណើរប្រចាំថ្ងៃ។ អត្ថប្រយោជន៍នៃភាពជាដៃគូនេះ បានពង្រីកវិសាលភាព ដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ប្រជាជនដែលមានចំណាប់អារម្មណ៍ទទួលយកកម្ចីទិញម៉ូតូយ៉ាម៉ាហា អាច ធ្វើការទំនាក់ទំនងជាមួយអ្នកតំណាងផ្នែកលក់បានយ៉ាងងាយស្រួលនៅ



ឯមណ្ឌលតាំងបង្ហាញម៉ូតូយ៉ាម៉ាហា។ ភាពជាដៃគូមិនត្រឹមតែជួយសម្រួល ដល់អតិថិជនដែលមានបំណងចង់បានម៉ូតូប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែ ថែមទាំងពង្រីកវិសាលភាពដល់មាតាបិតាដែលមានបំណងផ្គត់ផ្គង់មធ្យោបាយ ធ្វើដំណើរដល់កូនៗ តួយ៉ាងជាមធ្យោបាយធ្វើដំណើរសិក្សានៅសាកលវិទ្យាល័យ ជាដើម។

តាមរយៈការរួមបញ្ចូលបទពិសោធន៍របស់ធនាគារ រីង និងក្រុមហ៊ុន គង់ នួន គ្រុប កិច្ចសហការនេះបានខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការនៃការទិញម៉ូតូកាន់តែ មានលទ្ធភាពខ្ពស់ និងងាយស្រួលសម្រាប់អតិថិជនដោយធានាធ្វើយ៉ាងណា បំពេញតម្រូវការមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់អតិថិជនប្រកបដោយ ប្រសិទ្ធភាព។

ទិន្នន័យហិរញ្ញវត្ថុ សង្ខេប

ប្រាក់បញ្ញើរបស់អតិថិជនសរុប

ឆ្នាំ 2021	ឆ្នាំ 2022	
ពាន់ដុល្លារអាមេរិក 54,264	ពាន់ដុល្លារអាមេរិក 299,083	↑451%

ឥណទានសរុប

ឆ្នាំ 2021	ឆ្នាំ 2022	
ពាន់ដុល្លារអាមេរិក 61,533	ពាន់ដុល្លារអាមេរិក 363,457	↑491%



ទ្រព្យសកម្មសរុប

ឆ្នាំ

2021

ពាន់ដុល្លារអាមេរិក
283,320

ឆ្នាំ

2022

ពាន់ដុល្លារអាមេរិក
633,782

↑ 124%

ប្រាក់ចំណូលសុទ្ធ

ឆ្នាំ

2021

ពាន់ដុល្លារអាមេរិក
46,039

ឆ្នាំ

2022

ពាន់ដុល្លារអាមេរិក
63,652

↑ 38%

ចំណាយប្រតិបត្តិការ

ឆ្នាំ

2021

ពាន់ដុល្លារអាមេរិក
31,718

ឆ្នាំ

2022

ពាន់ដុល្លារអាមេរិក
53,363

↑ 68%

ការជំរុញកំណើនប្រកបដោយចីរភាព តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា ហិរញ្ញវត្ថុរបស់ធនាគារ វីង

ធនាគារ វីង ផ្ដោតសំខាន់ទៅលើការលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ និងជួយសម្រួលទៅដល់សហគមន៍កម្ពុជា ដើម្បីនាំមកនូវភាពចម្រុងចម្រើនចំពោះសេដ្ឋកិច្ច។ យើងប្ដេជ្ញាចិត្តផ្តល់នូវផលិតផលនិងសេវាកម្មហិរញ្ញវត្ថុពេញលេញ ជូនទៅដល់អតិថិជនជាប្រព័ន្ធបច្ចេកវិទ្យា និងក្រុមហ៊ុនសាជីវកម្មនានាដោយមិនគិតពីស្ថានភាពសេវាធនាគាររបស់ពួកគាត់នោះឡើយ។ យើងមានគោលបំណងផ្តល់លទ្ធភាពដល់អតិថិជនអាចចូលទៅប្រើប្រាស់ប្រព័ន្ធដីជីវិចលរបស់យើង ដែលជួយដល់ពួកគាត់អាចទទួលនូវបទពិសោធន៍សេវាធនាគារដ៏ងាយស្រួល និងរលូន។



អំពីផលិតផល និងសេវាកម្មរបស់យើងខ្ញុំ

ដើម្បីចាប់យក កាលានុវត្តភាពពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ សេដ្ឋកិច្ចកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែអាចទទួលបានសេវាហិរញ្ញវត្ថុដើម្បីជួយពួកគេឲ្យសម្រេចបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ។ យើងពិតជាមានមោទកភាពក្នុងការទទួលបានទំនុកចិត្តពីធនាគារជាតិ នៃកម្ពុជា ដោយទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជ ដែលអនុញ្ញាតឲ្យយើងអាចពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើងជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់សហគមន៍ឲ្យបានកាន់តែល្អប្រសើរឡើង។ ផលបត្ររបស់យើងបច្ចុប្បន្ន រួមមានផលិតផលគណនីយសន្សំ និងឥណទាន ដែលផ្តល់ប្រើសជាច្រើនសម្រាប់អតិថិជនជាប្រព័ន្ធបច្ចេកវិទ្យា និងក្រុមហ៊ុនសាជីវកម្ម នានា។ ជាមួយនឹងសេវាកម្មថ្មីៗទាំងអស់នេះ យើងមានគោលបំណងជួយដល់ប្រជាជនកាន់តែច្រើនឡើង ដើម្បីសម្រេចបាន នូវភាពចម្រុងចម្រើនផ្នែកហិរញ្ញវត្ថុ។

គណនីធនាគារ វីង

ការបើកគណនីជាមួយធនាគារ វីង គឺមានភាពងាយស្រួល។ សម្រាប់អតិថិជនគ្រប់រូប វាក៏ជាជំហានដំបូងក្នុងការអនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ផលិតផល និងសេវាទាំងអស់របស់យើង រួមជាមួយនឹងឯកសារដែលពួកគាត់មានក្នុងនាមជាម្ចាស់គណនីធនាគារ វីង។



ការបើកគណនីធនាគារ រឹង ភ្លាមៗ (E-KYC)

តាមរយៈមុខងារចុងក្រោយបំផុត នៅលើកម្មវិធី Wing Bank App អតិថិជនអាចបើកគណនីធនាគារថ្មី បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ឬតម្រូវឲ្យមានការបោះពុម្ពឯកសារ និងចុះហត្ថលេខាលើទម្រង់បែបបទជាដើមនោះឡើយ។ អ្វីដែលពួកគាត់ត្រូវធ្វើនោះ គឺទាញយកកម្មវិធី Wing Bank App ហើយស្កេនអត្តសញ្ញាណប័ណ្ណរបស់ខ្លួនជាការស្រេច។ បន្ទាប់ពីនោះ អតិថិជននឹងអាចចូលទៅប្រើប្រាស់សេវាកម្មនានារបស់ធនាគារ រឹងបានភ្លាមៗ។ ដោយសេវាកម្មទាំងនោះរួមមាន៖ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ សំណើឥណទាន និងសេវាផ្សេងៗទៀត។

គណនីប្រាក់បញ្ញើមានកាលកំណត់

ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ ៨ភាគរយ ក្នុងមួយឆ្នាំ។ គណនីប្រាក់បញ្ញើមានកាលកំណត់ គឺជាគណនីដ៏ងាយស្រួលដែលអតិថិជនអាចធ្វើការបើកគណនីនេះនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយគ្រាន់តែទាញយកកម្មវិធី Wing Bank App ឬក៏អាចអញ្ជើញមកកាន់សាខាធនាគារ រឹង ដែលនៅក្បែរព្រមទាំងបណ្តាញធនាគារ រឹង នៅទូទាំងប្រទេសកម្ពុជាផងដែរ។ អតិថិជន មិនតម្រូវឲ្យបំពេញលើទម្រង់ក្រដាសដែលមានលក្ខណៈស្មុគស្មាញ ឬចំណាយពេលវេលា ដើម្បីធ្វើដំណើរទៅកាន់ការិយាល័យសាខានោះដែរ។ ចំពោះការទូទាត់ការប្រាក់ នឹងត្រូវទូទាត់ជូនដោយស្វ័យប្រវត្តិទៅកាន់គណនីចរន្តរបស់អតិថិជន និងគណនីសន្សំ (CASA) ជាប្រចាំខែ ឬនៅចុងគ្រា ។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចតាមដានពីវឌ្ឍនភាពប្រាក់សន្សំរបស់ពួកគេតាមប្រព័ន្ធឌីជីថលផងដែរ។

គណនីសន្សំ

បើកគណនីសន្សំកាន់តែងាយស្រួល ជាមួយធនាគារ រឹង និងទទួលបានអត្រាការប្រាក់ខ្ពស់ បូករួមទាំងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។ ការដាក់ប្រាក់សន្សំ គឺកាន់តែងាយស្រួល ដោយអតិថិជន ធ្វើឡើងតាមកម្មវិធី Wing Bank App ឬអញ្ជើញទៅកាន់សាខាណាមួយដោយផ្ទាល់របស់ធនាគារ រឹង។

កម្មវិធី Wing Bank App ផ្តល់ជូនអតិថិជនចូលទៅប្រើប្រាស់ផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ រឹង។ ប្រសិនបើអតិថិជនមិនមានពេលវេលាគ្រប់គ្រាន់ទៅកាន់ការិយាល័យរបស់ធនាគារ រឹង ឬសាខារបស់ធនាគារ រឹង ទេ អតិថិជនក៏អាចចាត់ចែងការងារហិរញ្ញវត្ថុដូចជា៖ ការផ្ទេរប្រាក់ ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការបង់វិក្កយបត្រដោយគ្រាន់តែចុចលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគាត់ពីបីដងប៉ុណ្ណោះ រួចជាការស្រេច។

ទូទាត់វិក្កយបត្រ

ការទូទាត់វិក្កយបត្រជាមួយធនាគារ រឹង គឺមានភាពងាយស្រួលបំផុត។ ដោយសារយើងមានដៃគូអាជីវកម្មជាច្រើន អតិថិជនអាចទូទាត់ថ្លៃប្រើប្រាស់ទឹក ភ្លើង អ៊ីនធឺណិត ការទូទាត់ប័ណ្ណឥណទាន បង់ប្រាក់កម្ចី បង់ថ្លៃសាលារៀន និងថ្លៃសេវារបស់រដ្ឋាភិបាល ថ្លៃអ្នកផ្គត់ផ្គង់ និងថ្លៃសេវាជាច្រើនទៀត។ ពេលប្រើប្រាស់ធនាគារ រឹង លោកអ្នកអាចទូទាត់វិក្កយបត្រប្រចាំខែបានភ្លាមៗ ដោយមិនចាំបាច់ទៅតម្រង់ជួររង់ចាំឡើយ។

រឹងផេ (WINGPAY)

រឹងផេ (WingPay) គឺជាកម្មវិធីទូទាត់ប្រាក់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ដែលអតិថិជនធនាគារ រឹង អាចទិញទំនិញ និងសេវាពីដៃគូជាច្រើនកន្លែងរួមមាន៖ ភោជនីយដ្ឋាន រោងភាពយន្ត ហាងសម្លៀកបំពាក់ និងហាងជាច្រើនទៀត។ អ្វីដែលលោកអ្នកប្រើប្រាស់ត្រូវការនោះគឺ កម្មវិធី Wing Bank App នៅក្នុងទូរស័ព្ទដៃ ដើម្បីទូទាត់ប្រាក់នៅតាមហាងដៃគូប៉ុណ្ណោះ។ ក្នុងនាមជាអ្នកជាផ្តល់សេវាហិរញ្ញវត្ថុដ៏ថ្លៃថ្នូរមុខគេ ធនាគារ រឹង គឺជាធនាគារដំបូងគេដែលណែនាំសេវាទូទាត់តាម QR ដោយមិនប្រើប្រាស់សាច់ប្រាក់ ក្នុងការទូទាត់ជូនដល់អតិថិជន។

សេវាដកប្រាក់តាម QR កូដ

ជួយសម្រួលដល់ការដកប្រាក់ចេញពីគណនីរបស់លោកអ្នកសម្រាប់អតិថិជនធនាគារ រឹង កាន់តែមានសុវត្ថិភាព និងកាន់តែងាយស្រួល។ ឥឡូវនេះ លោកអ្នកអាចដកប្រាក់ចេញពីគណនីរបស់ខ្លួនបាន ដោយគ្រាន់តែស្កេន QR កូដ ដើម្បីដកប្រាក់បានភ្លាមៗ ដោយមិនចាំបាច់ប្រើប្រាស់កាតនោះឡើយ ។



សេវាផ្ទេរប្រាក់ក្នុងប្រទេស

ទំហំ និងវិសាលភាពនៃប្រព័ន្ធខ្ចឹមថវិការបស់ធនាគារ វីង ដែលរួមមានទាំងកម្មវិធី Wing Bank App និងបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេស អាចឲ្យអតិថិជនមានជម្រើសជាច្រើន នៅពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព ហើយលឿនរហ័សទាន់ចិត្ត។

ធនាគារ វីងទៅ ធនាគារ វីង៖ អតិថិជនធនាគារ វីង អាចផ្ទេរប្រាក់ទៅគណនីធនាគារ វីង ណាមួយយ៉ាងងាយស្រួល និងឥតគិតថ្លៃ។

វីងវេលុយ៖ អតិថិជនវីងអាចផ្ទេរប្រាក់ទៅឲ្យមិត្តភក្តិ និងក្រុមគ្រួសារដែលមិនមានគណនីធនាគារ។ នៅក្នុងប្រតិបត្តិការទាំងនេះ លោកអ្នកប្រើប្រាស់វីងអាចបើកគណនីផ្ទាល់ខ្លួន ដើម្បីធ្វើប្រាក់ទៅលេខទូរស័ព្ទណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។

ការផ្ទេរប្រាក់ពីធនាគារ វីង ទៅធនាគារដទៃទៀត៖ ធនាគារ វីង មានទំនាក់ទំនងជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើននៅប្រទេសកម្ពុជា។ ដូច្នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកណាមួយ តាមប្រព័ន្ធបាគងរ៉ាល់ឡេត ក៏ដូចជាតាមធនាគារដែលជាសមាជិកបាគង និងប្រព័ន្ធជាត់ទាត់ជាតិ (NCS)។

ការទទួលប្រាក់ពីធនាគារផ្សេង៖ ធនាគារ វីង បានសហការជាមួយស្ថាប័នធនាគារ ឈានមុខគេជាច្រើននៅប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនដាក់ប្រាក់ចូលក្នុងគណនីធនាគារ វីង ពីធនាគារដៃគូក្នុងស្រុកផ្សេងៗ ឬតាមរយៈកម្មវិធី Wing Bank App បានយ៉ាងរហ័ស សុវត្ថិភាព និងមានភាពងាយស្រួលបំផុត។

សេវាធ្វើប្រាក់ក្រៅប្រទេសសម្រាប់អតិថិជនជាប្រវត្តបុគ្គល

World Transfer គឺជាសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ វីង ដែលផ្តល់ជូនប្រជាជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលពួកគាត់អាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល។ អតិថិជនដែលរស់នៅក្រៅប្រទេសកម្ពុជា អាចធ្វើប្រាក់មកគ្រួសារ តាមរយៈដៃគូអន្តរជាតិរបស់យើងដែលមានវត្តមានជាង ២០០ ប្រទេស និងតំបន់ នៅទូទាំងពិភពលោក។ ម៉្យាងវិញទៀត អ្នកទទួលអាចដកប្រាក់នៅតាមភ្នាក់ងារវីងដែលនៅជិតបំផុត ឬក៏អាចទទួលប្រាក់តាមប្រព័ន្ធខ្ចឹមថវិកានៅលើកម្មវិធី Wing Bank App របស់ពួកគាត់។

សេវាផ្ទេរប្រាក់ដោយប្រើប្រាស់ធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនសាជីវកម្ម

សេវាផ្ទេរប្រាក់ក្រៅប្រទេសរបស់ធនាគារ វីង ត្រូវបានណែនាំទៅដល់ដៃគូសាជីវកម្មរបស់យើង ដែលធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត ដើម្បីជួយសម្រួលទៅដល់ទៅដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។ សេវាជីវល្អនរបស់យើង អាចឲ្យលោកអ្នកអាចធ្វើ និងទទួលប្រាក់ជាង២០០ ប្រទេស និងតំបន់ នៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល និងរហ័សបំផុត។ ចូលរួមជាមួយបណ្តាញអតិថិជនដែលលោកអ្នកពេញចិត្ត និងទទួលយកនូវបទពិសោធន៍ប្រតិបត្តិការអន្តរជាតិដ៏ងាយស្រួលនេះ។

វីងប៊ែងអន្យាញ ម៉ាស្ទ័រកាត

ទូទាត់តាមអន្យាញយ៉ាងស្រួលបំផុត។ ប្រសិនបើមានវីងប៊ែងអន្យាញម៉ាស្ទ័រកាត លោកអ្នកអាចទិញទំនិញតាមអន្យាញ បានដោយមិនចាំបាច់ប្រើកាតឥណទានប្រភេទវីងនោះឡើយ។ អតិថិជនធនាគារ វីង អាចប្រើប្រាស់បណ្តុំនិមិត្តនេះដើម្បីធ្វើការទិញទំនិញតាមអន្យាញដោយសុវត្ថិភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ ដូច្នេះ មិនថាអ្នកចូលចិត្តលេងហ្គេមអ្នកចូលចិត្តចំណីអាហារ អ្នកចូលចិត្តទិញសម្លៀកបំពាក់ អ្នកធ្វើដំណើរ ឬសហគ្រិនឡើយ អតិថិជនអាចបង្កើត ម៉ាស្ទ័រកាត ដោយខ្លួនឯងបានតាមរយៈកម្មវិធី Wing Bank App។ វីងប៊ែងអន្យាញម៉ាស្ទ័រកាតនឹងនាំលោកអ្នកទៅរកអ្វីៗជាច្រើនទៀត។



ម៉ាស្ទ័រកាតគ្មានលេខលំដាប់ពិភពលោក

ម៉ាស្ទ័រកាតឥណទានប្រណិត មានពីរប្រភេទ គឺ Platinum និង Standard ដែលបណ្តាញទាំងពីរនេះសុទ្ធតែផលិតឡើងពីលោហៈសុទ្ធ និងរចនាឡើងដើម្បីពង្រឹងសុវត្ថិភាព និងសន្តិសុខជាមួយនឹងរចនាបទគ្មានលេខ។ ម្ចាស់កាតអាចមានសិទ្ធិចូលទៅប្រើប្រាស់ និងត្រួតពិនិត្យព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនតាមរយៈកម្មវិធី Wing Bank App ដ៏មានសុវត្ថិភាព។

សេវាទូទាត់វិក្កយបត្រពន្ធលើអចលនទ្រព្យ

ឥឡូវនេះ លោកអ្នកអាចបង់ពន្ធលើអចលនទ្រព្យបានយ៉ាងងាយស្រួលដោយមិនចាំបាច់ ទៅកាន់សាខា អគ្គនាយកដ្ឋានពន្ធដារ ដោយផ្ទាល់ទៀតឡើយ។ ការបង់ពន្ធនេះ អាចធ្វើឡើងបានតាមរយៈកម្មវិធី GDT App របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអនុញ្ញាតឲ្យធ្វើការទូទាត់តាមរយៈធនាគារ វីង បានយ៉ាងងាយស្រួល។



ឥណទានអាជីវកម្ម

សម្រាប់ក្រុមហ៊ុនដែលត្រូវការសាច់ប្រាក់បន្ថែមខ្លះៗ ដើម្បីបន្ថែមទុនបង្កើន ហើយជួយប្រមូលការវិនិយោគធានាណាមួយដើម្បីគាំទ្រការស្នើសុំ របស់ខ្លួននោះ ធនាគារ វីង មានឥណទានអាជីវកម្មពិសេសដោយមិនចាំបាច់ មានវត្ថុធានាឡើយ ដើម្បីជួយសម្រួលដល់ដំណើរការសហគ្រាស ទាំងនេះ។ ជាមួយគ្នានេះដែរ យើងក៏មានឥណទានអាជីវកម្មដែលត្រូវការ ទ្រព្យធានាសម្រាប់ក្រុមហ៊ុនដែលមានទ្រព្យហើយ អាចប្រើធានាបាន។

គណនីឥណទាននេះផ្តល់ឱកាសអតិថិជនទទួលបានស្វ័យប្រវត្តិ ក្នុងពេលមាន ករណីបន្ទាន់ណាមួយកើតឡើង អាជីវកម្មនឹងមានសំណាញ់សុវត្ថិភាព ហិរញ្ញវត្ថុដើម្បីជួយឱ្យឆ្លងកាត់គ្រាលំបាកបាន។

ឥណទានគេហដ្ឋាន

ជាមួយនឹងឥណទានវិនិយោគលើគេហដ្ឋាន “BrightHome” របស់ធនាគារ វីង អតិថិជនអាចជួសជុល តុបតែងកែលម្អឡើងវិញ ឬទិញផ្ទះថ្មី។ ឥណទាន គេហដ្ឋាន BrightHome អនុញ្ញាតឱ្យអតិថិជនទិញផ្ទះក្នុងក្រីស្រែបែបសង់ ខ្លួន ដោយមិនចាំបាច់បង់កម្រៃ បែបបទឥណទាន ហើយធ្វើការទូទាត់សង វិញប្រចាំខែដោយតម្លៃសមរម្យ។ ជាមួយធនាគារ វីង ការទិញផ្ទះមានភាព ងាយស្រួលជាង ពេលណាៗទាំងអស់។ អតិថិជនមិនចាំបាច់ចំណាយពេល សន្សំប្រាក់រាប់សិបឆ្នាំទៀតទេ គឺពួកគាត់អាចទិញផ្ទះដ៏ប្រណីតរបស់ខ្លួនបាន ភ្លាមៗតែម្តង។

កម្មវិធីជីវថវិកា

ធនាគារ វីង បានដាក់ដំណើរការសេវាកម្មវិធីជីវថវិកា ឬហៅថាកម្មវិធី 2-1-0 ដែលមានន័យថា អតិថិជនចំណាយពេលត្រឹមតែ២នាទីក្នុងការដាក់ស្នើ ១នាទីទទួលបានការអនុម័ត និង០នាទី ទទួលបានកម្មវិធី។ ហើយមិនតែប៉ុណ្ណោះ អតិថិជនអាចដាក់ស្នើកម្មវិធីដោយមិនចាំបាច់មានទ្រព្យធានាឡើយ។ សេវានេះ គឺផ្តល់ជូនតាមរយៈ កម្មវិធី Wing Bank App។ កម្មវិធីជីវថវិកាមានរយៈពេល បីឆ្នាំ ហើយអត្រាការប្រាក់វិញ្ញាបនបត្រត្រឹមតែ ១ ភាគរយក្នុងមួយខែ។ ការប្រើប្រាស់គណនីធនាគារ វីង ជាគណនីគោល អាចបង្កើនលក្ខណៈ

សម្បត្តិសម្រាប់ការទទួលបានកម្មវិធី។ កម្មវិធីជីវថវិកាសេវាធនាគារ វីង ផ្តល់នូវ លទ្ធភាព និងជួយបង្កើនការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជន ដែលមិនមានលទ្ធភាពទទួលបានសេវាកម្មបែបប្រពៃណី។ ការណ៍នេះ នឹង ជួយពួកគាត់អាចកាត់បន្ថយឧបសគ្គរារាំងចំពោះការគ្រប់គ្រង និងការរីកលូត លាស់ផ្នែកហិរញ្ញវត្ថុ។

កម្មវិធីម៉ូតូ

កម្មវិធីម៉ូតូ គឺជាផលិតផលហិរញ្ញវត្ថុពិសេសមួយបន្ថែមទៀត ដែលត្រូវបាន បង្កើតឡើងដើម្បីជួយសម្រួលអតិថិជនដែលមានគណនីធនាគារ វីង ដើម្បី ទិញម៉ូតូពីហាងលក់ម៉ូតូណាមួយដែលអាចទុកចិត្តបាន។ ជាមួយនឹងកម្មវិធីនេះ ការទិញម៉ូតូក្នុងក្រីស្រែបែបសង់លោកអ្នក កាន់តែមានភាពងាយស្រួលជាង ពេលណាៗទាំងអស់។ អតិថិជនអាចដាក់ពាក្យស្នើសុំឥណទាន បានយ៉ាង រហ័សតាមរយៈវីងដោយជួយឱ្យដំណើរការស្នើសុំកម្មវិធីកាន់តែសាមញ្ញ និង ងាយស្រួលសម្រាប់អតិថិជន។

កញ្ចប់ដកប្រាក់ឥតគិតថ្លៃ

អតិថិជនដែលត្រូវការដកប្រាក់ជាញឹកញាប់ អស់ក្តីបារម្ភអំពីការ ចំណាយប្រាក់ច្រើនទៅលើថ្លៃសេវាដកប្រាក់នោះទេ។ សេវាដកប្រាក់ ឥតគិតថ្លៃ គឺជាកញ្ចប់សេវាជាប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងដើម្បី អនុញ្ញាតឱ្យអតិថិជនរីករាយនឹងការដកប្រាក់រហូតដល់ ១.០០០ ដងក្នុង មួយឆ្នាំ។ តម្លៃសេវាគឺគិតចាប់ពី ៥ដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ។ អតិថិជននឹងរីករាយជាមួយនឹងការដកប្រាក់តាមរយៈសាខាធនាគារ វីង ម៉ាស៊ីន ATM និងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។

KHQR ធនាគារ វីង

អតិថិជនអាចបង្កើត KHQR ធនាគារ វីង បានដោយខ្លួនឯង និងចែករំលែក លេខកូដនេះជាមួយគ្រួសារ និងមិត្តភក្តិ ដើម្បីទទួលប្រាក់ដោយឥតគិតថ្លៃ ពីគ្រប់ធនាគារ។ ការផ្ទេរប្រាក់តាមរយៈ KHQR របស់ធនាគារ វីង ត្រូវបាន ធ្វើឡើងយ៉ាងឆាប់រហ័ស ហើយថែមទាំងអាចធ្វើប្រតិបត្តិការជាប្រាក់រៀល (KHR) និងដុល្លារអាមេរិក (USD)បានទៀតផង។

ការទូទាត់សេវាធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ

អតិថិជនមិនចាំបាច់រង់ចាំតម្រង់ជួររយៈពេលយូរក្នុងការទូទាត់ជា សាច់ប្រាក់នៅពេលបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទៀតហើយដ្បិតថាឥឡូវនេះធនាគារ វីង ផ្តល់ជូននូវជម្រើសទូទាត់កាន់តែ មានប្រសិទ្ធភាព និងងាយស្រួល ដែលអាចឱ្យលោកអ្នកធ្វើការទូទាត់ នៅពេលណាក៏បានតាមរយៈ កម្មវិធី Wing Bank App។ មានន័យថា អតិថិជនអាចបើកបរឆ្លងកាត់នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនរង់ចាំយូរក្នុងការទូទាត់ប្រាក់ទៀតហើយ។

ការដកប្រាក់ពីបាតង

ទោះបីលោកអ្នកមិនមានគណនីជាមួយធនាគារ វីង ប៉ុន្តែចង់ដកប្រាក់បាន យ៉ាងងាយស្រួល មែនដែរ ឬទេ? អស់បារម្ភទៀតហើយ លោកអ្នកអាច ដកប្រាក់ដោយប្រើប្រាស់ QR កូដរបស់ប្រព័ន្ធបាតង នៅតាមវីងណាមួយ នៅទូទាំងប្រទេសកម្ពុជា ដរាបណាលោកអ្នកមានគណនីធនាគារជាមួយនឹង ធនាគារផ្សេងទៀតដែលជាសមាជិករបស់បាតង។ ប្រតិបត្តិការ គឺធ្វើ ឡើងភ្លាមៗ និងមានការគិតថ្លៃសេវាដកប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។

ទិន្នន័យ ប្រតិបត្តិការសង្ខេប

គណនីរឹងដែលបានចុះឈ្មោះជាង

5.9MN+

អាជីវករដែលប្រើ WINGPAY

129,000+

ដៃគូវិក្កយបត្រជាជំនួញ
ខ្នាតតូច និងមធ្យម

3,167

ដៃគូវិក្កយបត្រជា
សហគ្រាសអាជីវកម្ម

575



ការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស



ធនាគារ វីង កសាងវប្បធម៌នៃភាពជោគជ័យ តាមរយៈបុគ្គលិក របស់យើង។

នៅធនាគារ វីង យើងចាត់ទុកបុគ្គលិកជាទ្រព្យសម្បត្តិស្នូល ហើយនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់បុគ្គលិកតាមគ្រប់មធ្យោបាយទាំងអស់ដែលអាចអនុវត្តទៅបាន។ ធនាគារ វីង ជានិច្ចជាតារាងយកចិត្តទុកដាក់ បុគ្គលិក។

សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ធនាគារ វីង គឺជាក្រុមហ៊ុនដែលគួរជាទីកោតសរសើរដល់ផ្តល់ជូនដល់បុគ្គលិក ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់បានលើសពីការងារ ប៉ុន្តែជាអាជីពវិជ្ជាជីវៈនៅក្នុងសេវាហិរញ្ញវត្ថុ។

គោលការណ៍សំខាន់មួយ នៃបេសកកម្មរបស់ធនាគារ វីង គឺការផ្តល់តម្លៃឲ្យបុគ្គលិកជាសមស្របដល់សំខាន់នៅក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ធនាគារនៅក្នុងការផ្តល់លទ្ធភាពជូនដល់ប្រជាជនគ្រប់រូបក្នុងការទទួលបានសេវាហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់ពួកគេ។

នៅឆ្នាំ២០២២ យើងបានខិតខំប្រឹងប្រែងជាពិសេសដើម្បីពង្រីកការ គ្របដណ្តប់សេវានៃសាខារបស់យើង និងបានបង្កើនសេវាធនាគាររបស់យើង ដែលនាំឲ្យមានតម្រូវការបុគ្គលិកកើនឡើង ទោះបីជាមានការរីករាលដាលនៃជំងឺ

កូវីដ-១៩ ក៏ដោយ ក៏ធនាគារ វីង បានជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារចំនួន ១.៧៥៦ នាក់ នៅក្នុងផ្នែកប្រតិបត្តិការ ដើម្បីគាំទ្រដល់សហគមន៍ដែលជួបប្រទះនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ហើយធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស។ យើងបានបង្កើតគំរូសមត្ថភាព វីង ដើម្បីបំពាក់បំប៉នបុគ្គលិកនូវចំណេះដឹងនិងជំនាញសំខាន់ៗនៅក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

យើងបានវិនិយោគពេលវេលាជាង ២.៣៧១ ម៉ោង នៅក្នុងការពង្រឹងសមត្ថភាពសម្រាប់ទាំងបុគ្គលិកថ្មី និងបុគ្គលិកមានបទពិសោធន៍ ដែលរាល់ការបណ្តុះបណ្តាលទាំងអស់ គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវបរិយាកាសដែលមានសុវត្ថិភាព និងគ្មានការប្រែប្រួល។

លើសពីនេះ យើងបានផ្តល់លទ្ធភាពចូលសិក្សាកម្មវិធីសិក្សារបស់ LinkedIn ដោយផ្សព្វផ្សាយក្រុមការងាររបស់យើងអភិវឌ្ឍន៍ជំនាញ និងពង្រីកចំណេះដឹងរបស់ខ្លួន។



រហូតមកដល់ពេលបច្ចុប្បន្ននេះ បុគ្គលិករបស់ធនាគារ រីង បានបញ្ចប់ វគ្គសិក្សាជាង ៤០៨ វគ្គ ដែលវគ្គសិក្សាទាំងនោះជួយធានាថា យើងផ្តល់នូវ កម្រិតសេវាកម្មខ្ពស់បំផុតជូនដល់អតិថិជនរបស់យើង។

លើសពីនេះទៅទៀតនោះ យើងផ្តល់ជូនបុគ្គលិកទាំងអស់នូវកម្មវិធី “លិខិត ឆ្លងដែនវិជ្ជាជីវៈ” (Employee Passport Program) របស់ធនាគារ រីង ជាកម្មវិធីអភិវឌ្ឍន៍ពង្រឹងសមត្ថភាពបុគ្គលិក ។

កម្មវិធីលិខិតឆ្លងដែនវិជ្ជាជីវៈ របស់ធនាគារ រីង រួមមានកម្មវិធីតម្រង់ទិស បុគ្គលិកថ្មី ការផ្តល់ចំណេះដឹងស៊ីជម្រៅពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម វគ្គសិក្សាអំពីជំនាញទូទៅ និងជំនាញ កុំព្យូទ័រ ក៏ដូចជាជំនាញកម្រិតខ្ពស់ និង ភាសាអង់គ្លេសសម្រាប់ធុរកិច្ចជាដើម។

កម្មវិធីតម្រង់ទិសបុគ្គលិកថ្មី បាននឹងកំពុងដំណើរការរហូតមកដល់ពេល បច្ចុប្បន្ន ដោយបានផ្តល់ជូនវគ្គបណ្តុះបណ្តាលចំនួន ៣៨ វគ្គសម្រាប់បុគ្គលិកថ្មី។

លើសពីនេះ ធនាគារ រីង ក៏បានបង្កើតកម្មវិធីជាន់ខ្ពស់ស្វ័យអភិវឌ្ឍន៍ ដោយ ផ្តល់ជូនបុគ្គលិកនូវការបណ្តុះបណ្តាលសម្រាប់ការចូលរួមនៅក្នុងគណៈ គ្រប់គ្រង និងក្លាយជាអ្នកដឹកនាំអនាគតរបស់ធនាគារ រីង។

កម្មវិធីនេះ បង្រៀនអំពីទ្រឹស្តីផ្នែកចិត្តវិទ្យា ការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ និងទំនាក់ទំនង ការដឹកនាំសិក្សាក្រោយអនុវត្តទស្សនាទាំងនោះនៅក្នុង ស្ថានភាពជាក់ស្តែង ដើម្បីបង្កើនលទ្ធផលឲ្យដល់កម្រិតអតិបរិមាសសម្រាប់ ការផ្លាស់ប្តូរជាវិជ្ជមានឲ្យបានលឿន និងយូរអង្វែង។

នៅធនាគារ រីង យើងជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់និយោជិត គឺជា សសរស្តម្ភដ៏រឹងមាំនៃភាពជោគជ័យរបស់ធនាគារ ដូច្នេះយើងធ្វើការងារដោយ មិនខ្លាចនឿយហត់ពេញមួយឆ្នាំ ដើម្បីធានាថា បុគ្គលិករបស់យើងទាំងអស់ ទទួលបានការឲ្យតម្លៃ ទទួលបានការគាំទ្រ និងការពង្រឹងសិទ្ធិអំណាច។

មធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយនានាក្នុងការសម្រេចបាននូវគោល ដៅនេះ គឺតាមរយៈការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយសមាជិក ក្រុមការងារ របស់យើង។

យើងបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាទៀងទាត់ ធ្វើការស្ទង់មតិ និងសម្រិត សម្រាំងយកមតិត្រលប់របស់បុគ្គលិក ដើម្បីធានាបានថាមតិយោបល់របស់ ពួកគេគឺត្រូវបានយកមកពិចារណា។

យើងក៏ជំរុញទឹកចិត្តឲ្យបុគ្គលិករបស់យើងចូលរួមនៅក្នុងគំនិតផ្តួចផ្តើម និង កម្មវិធីសហគមន៍ជាច្រើន ដើម្បីបណ្តុះស្មារតីកម្មសិទ្ធិ និងកសាងក្រុមការងារ ស្របពេលដែលផ្តល់ជូនជាទៀងទាត់នូវយន្តការដើម្បីធានាបានថា បុគ្គលិក អាចបម្រើសហគមន៍បានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព។

ជាលទ្ធផល ធនាគារ រីង បានទទួលបានរង្វាន់ “និយោជកឆ្នើម” របស់ មហាសន្និបាត World HRD Congress នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី ១៣ នៅក្នុងប្រទេសសិង្ហបុរី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការ លើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិកនៅក្នុងឆ្នាំ កន្លងមក ជាពិសេសបុគ្គលិកដែលទទួលបានផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩។

នៅពេលអបអរសាទរដល់សមិទ្ធផលសម្រេចបាន និងជោគជ័យរបស់យើង ធនាគារ រីង នៅតែបង្ហាញការទទួលស្គាល់ និងការកោតសរសើរចំពោះ បុគ្គលិករបស់យើង តាមរយៈកម្មវិធីជួបជុំ ដូចជា កិច្ចប្រជុំផ្ទៃក្នុង ប្រចាំត្រីមាស និងពិធីជប់លៀងសាមគ្គី ដែលប្រារព្ធធ្វើឡើងជាទៀងទាត់ រៀងរាល់ឆ្នាំ។

ធនាគារ រីង បានបង្កើតបរិយាកាសជីវៈសរសើរសម្រាប់បុគ្គលិកទាំងអស់ ដូច ជាការចូលរួម និងការ កម្សាន្តនៅក្នុងពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម រួមទាំងការប្រគំតន្ត្រី ខ្នាត តូច និងការចូលរួមរបស់បុគ្គលិកនៅក្នុងកម្មវិធីប្រកួតប្រជែងនានាផងដែរ។



ទំនួលខុសត្រូវ សង្គម



ការវិនិយោគលើអនាគតប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា

ធនាគារ វីង បានអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តចូលរួមចំណែកដល់ការរីកលូតលាស់របស់សហគមន៍មូលដ្ឋាន។ កម្មវិធីនេះកំណត់អាទិភាពការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ការជម្រុញសហគ្រិនវ័យក្មេង និងចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ ការអប់រំ និងភាពចម្រុះយេនឌ័រ។ ធនាគារ វីង បានសហការជាមួយបុគ្គលិករបស់ខ្លួន និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមជាច្រើន។

ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនអំពីសកម្មភាពដែលបានអនុវត្តនៅក្នុងឆ្នាំ២០២២៖

ធនាគារ វីង គាំទ្រដល់ការងារសង្គមរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីគាំទ្រដល់បុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់សេវាសុខភាពងាយស្រួលដល់សហគមន៍ដែលមានតម្រូវការនៅទូទាំងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី

អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសផ្សេងៗទៀត។ នៅក្រោមកិច្ចព្រមព្រៀងនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំសម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីគាំទ្រដល់សកម្មភាពពន្យារពេលរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ការបរិច្ចាគ នេះត្រូវបានធ្វើឡើងតាមរយៈធនាគារ វីង។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដែលបានបង្ហាញយ៉ាងជាប់លាប់អំពីសមត្ថភាពរបស់សមាគមក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ដោយផ្ទាល់។ នៅខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ាបានបរិច្ចាគទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិកជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីជំនួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត ដើម្បីសម្តែងការគោរពដឹងគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំឲ្យ វីង ម៉ល ធ្វើការដឹកនាំអាហារ ពី ខេមហ្វស៊ី ពីរដងជូនដល់បុគ្គលិករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ជិត១០០នាក់នៅក្នុងឆ្នាំ២០២១។

អ្នកឧកញ៉ា គិត ម៉េង និងសម្ព័ន្ធក្រុមហ៊ុនរបស់លោក រួមទាំង ធនាគារ វីង បានគាំទ្រយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយសណ្តាណចិត្តចំពោះសហគមន៍ដែលត្រូវការជំនួយ តាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗ។ ក្នុងភាពជាដៃគូជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់សហគមន៍កម្ពុជា។



លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារឧបត្ថម្ភ ដល់អង្គការអាហ្វេស៊ីបកម្ពុជា

អង្គការអាហ្វេស៊ីប (អង្គការសង្គ្រោះ និងស្តារនីតិសម្បទាយុវនាវី) គឺជាអង្គការ ដ៏សំខាន់មួយដែលផ្តល់សេវាថែទាំស្ត្រី និងកុមារដែលរងគ្រោះ ឬប្រឈមនឹង ហានិភ័យនៃការជួញដូរមនុស្ស។

លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ក្រុម ព្រមជាមួយនឹងបុត្រាបុត្រី របស់លោកជំទាវ បុគ្គលិករបស់ក្រុម ហ៊ុនរ៉ូយ៉ាល់ក្រុម និងបុគ្គល ជាច្រើននាក់មកស្វែងយល់អំពីបញ្ហាដែល យុវតីរបស់ អង្គការអាហ្វេស៊ីប ជួបប្រទះ ព្រមទាំងបានផ្តល់ជំនួយដល់ពួកគេ ផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ និងដើម្បីអបអរសាទរនាឱកាសជំណាច់ឆ្នាំ លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារបានធ្វើវិភាគទានមួយចំនួនជូនដល់

អង្គការអាហ្វេស៊ីប ដោយបានបរិច្ចាគទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក ផ្តល់អាហារូបករណ៍ដែលស្មើនឹងទឹកប្រាក់ចំនួន ១២.០០០ ដុល្លារអាមេរិក និងផ្គត់ផ្គង់សម្ភារសិក្សាដែលស្មើនឹងទឹកប្រាក់ប្រមាណជា ៨.០០០ ដុល្លារ អាមេរិក។

លោកជំទាវ ម៉ៅ ចំណាន បានយកចិត្តទុកដាក់ចំពោះភាពចម្រុះយេនឌ័រ នៅកន្លែងធ្វើការ និងបានខិតខំប្រឹងប្រែងរកសាងវប្បធម៌ក្រុមហ៊ុនដែលមាន មានសមភាព និងការគោរព។ លោកជំទាវបានផ្លាស់ យកឱកាសនេះដើម្បី លើកទឹកចិត្តដល់កុមារដែលមានវត្តមានក្នុងកម្មវិធី ដោយបានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃការខិតខំប្រឹងប្រែងធ្វើការ និងការខិតខំរៀនសូត្រ។ លោកជំទាវបានជំរុញឲ្យកុមារបន្តការសិក្សាឲ្យបានល្អ ស្វែងរកឱកាសការងារ ល្អប្រសើរដើម្បីផ្គត់ផ្គង់គ្រួសារ និងចូលរួមឲ្យបានសកម្មនៅក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា។

ធនាគារ វីង គាំទ្រកម្មវិធីសហគ្រិនឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធី “យុវជន ២១ ឆ្នាំ២០២២” មានគោលបំណងពង្រឹងភាពអង់អាច របស់យុវជនកម្ពុជា តាមរយៈការបណ្តុះបណ្តាលរយៈពេលខ្លី ដែល ផ្តោតទៅលើ “សហគ្រិន ឌីជីថល៖ គំនិតផ្តួចផ្តើមអាជីវកម្មតាមគន្លង ថ្មី” ដោយមានគោលបំណងបំពាក់បំប៉នអ្នកចូលរួមនូវជំនាញសកលស្តី ទី២១ និងផ្គត់គំនិតសហគ្រិន កម្មវិធីនេះបានលើកទឹកចិត្តឲ្យអ្នកចូលរួម ប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុង សង្គមជាតិស្តែង។ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម និងការអភិវឌ្ឍយុវជន

កម្ពុជានាយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ធនាគារ វីង បាន ចូលរួមនូវទឹកប្រាក់ចំនួន ៥.០០០ ដុល្លារអាមេរិក និងកុំព្យូទ័រយុវជនចំនួន ១០ គ្រឿង។ ការបរិច្ចាគនេះបានជំរុញឲ្យយុវជនកាន់តែច្រើនចូលរួម នៅក្នុងកម្មវិធីនេះ និងទទួលបានជំនាញសំខាន់ដើម្បីការរីកចម្រើននា យុគសម័យឌីជីថល។



ធនាគារ វីង ឧបត្ថម្ភដល់ទិវាសន្សំអាស៊ាននៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រារព្ធ “ទិវាសន្សំអាស៊ាន” នៅក្នុងខេត្តសៀមរាប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “សន្សំតិច ប្រសើរជាងមិនបានសន្សំ” ដើម្បីលើកកម្ពស់ការអប់រំអំពីហិរញ្ញវត្ថុ និងជំរុញឲ្យប្រជាជន ជាពិសេសសិស្សានុសិស្សចាប់ផ្តើមសន្សំប្រាក់នៅ គ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ជាការ បង្កើនទុកសម្រាប់អនាគតរបស់ពួកគេ។ ទិវាសន្សំអាស៊ាន ដែលបាន រៀបចំឡើងនៅសួនសាធារណៈខាងមុខព្រះអង្គចេកព្រះអង្គចមនៅក្នុង ខេត្តសៀមរាប បានលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់ សម្រាប់អនាគត និងការចាប់ផ្តើមសន្សំចាប់តាំងពីនៅក្មេង។

ធនាគារ វីង គាំទ្រដល់អង្គការសប្បុរសធម៌ក្នុងខេត្តសៀមរាប ដើម្បីជួយសហគមន៍ត្រូវការជំនួយ

ធនាគារ វីង បានប្រកាសអំពីការចាប់ផ្តើមជាមួយបេដុងរួមគ្នា ដែលជា អង្គការសប្បុរសធម៌អូស្ត្រាលី ដើម្បីផ្តល់នូវជំនួយចាំបាច់បំផុតដល់គ្រួសារ ងាយរងគ្រោះនៅក្នុងខេត្តសៀមរាប។

អង្គការបេដុងរួមគ្នា មានគោលបំណងជួយសម្រាលទុក្ខលំបាករបស់ គ្រួសារ ដែលមានការលំបាកក្នុងការទទួលបានការផ្គត់ផ្គង់ចាំបាច់ ដូចជា៖ ការផ្គត់ផ្គង់ ចំណីអាហារ និងសម្ភារបរិក្ខារអនាម័យជាដើម។ តាមរយៈកិច្ចសហការថ្មីនេះ ធនាគារ វីង បានបង្កើតអង្គរ គ្រឿងឧបត្ថម្ភបរិភោគ និងសម្ភារបរិក្ខារ អនាម័យដើម្បីគាំទ្រដល់អង្គការបេដុងរួមគ្នា ក្នុងការផ្តល់ជំនួយដល់ ១១១ គ្រួសារនៅក្នុងតំបន់។

ការបង្កើតនេះមានរយៈពេលប្រាំមួយខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ខែមេសា ឆ្នាំ២០២២ ដែលជួយឲ្យអង្គការ បេដុងរួមគ្នា ពង្រីកវិសាលភាព និងការគ្របដណ្តប់នៅក្នុងសហគមន៍កាន់តែធំឡើង។ ការធ្វើវិភាគទាន

របស់ធនាគារ វីង បង្ហាញឲ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះទំនួល ខុសត្រូវសង្គម និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនដែលកំពុងត្រូវការជំនួយ។

ធនាគារ វីង គាំទ្រដល់កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែល បានរៀបចំឡើងដោយសមាគមសហគ្រាសឆ្នើម

ធនាគារ វីង បានចូលរួមយ៉ាងសកម្មនៅក្នុង “កម្មវិធីលទ្ធភាពទទួលបាន ហិរញ្ញប្បទាន” ជាកម្មវិធី ដែលធនាគារបានបង្ហាញឲ្យឃើញអំពីលក្ខខណ្ឌ តម្រូវ ការផ្តល់ជូនពិសេស និងឱកាស ព្រមទាំងសេវានានាដែលសម្រប ជាពិសេសសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះបាន ផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនូវព័ត៌មានអំពីឱកាសទទួលបាន ហិរញ្ញប្បទាន និងការប្រើប្រាស់ហិរញ្ញប្បទានទាំងនោះដើម្បីធ្វើឲ្យអាជីវកម្ម មានការរីកចម្រើន។

ធនាគារ វីង បានយកឱកាសនេះដើម្បីសង្កត់ធ្ងន់ទៅលើលក្ខណៈសម្បត្តិ ចាំបាច់សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្នើសុំកម្ចី រួមមាន៖ ការ រក្សាពិន្ទុឥណទានឲ្យបានល្អ និងការបង្ហាញអំពីផែនការអាជីវកម្មដ៏រឹងមាំ។

ជាងនេះទៅទៀត ធនាគារ វីង បានបង្ហាញអំពីការផ្តល់ជូនពិសេស និងឱកាស ដែលមានផ្តល់ជូនដល់សហគ្រាសធុនតូច និងមធ្យម រួមទាំង អត្រាការប្រាក់ ទាប និងជម្រើសទូទាត់មានភាពបត់បែន។

បទបង្ហាញនេះបានបញ្ជាក់ជាកត្តាសំខាន់អំពីភាពពេញនិយមដោយមាន សហគ្រាសធុនតូច និងមធ្យមមួយចំនួនចាប់អារម្មណ៍ធ្វើការងារជាមួយ ធនាគារ ដើម្បីទទួលបានហិរញ្ញប្បទានអាជីវកម្មក្នុងរយៈពេលក្រោយការរីក រាលដាលនៃជំងឺកូវីដ-១៩។



បុគ្គលិករបស់ធនាគារ វីង បរិច្ចាគឈាមដើម្បីជំរុញការចូលរួមពីសាធារណជនកាន់តែច្រើន

ធនាគារ វីង បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយមានការចូលរួមពីបុគ្គលិករបស់វីងមកពីផ្នែកផ្សេងៗរួមមាន៖ ធនាគារ វីង វីងម៉ល និង វីង ម៉ាន់នី ជាដើម។ យុទ្ធនាការនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ចែករំលែក ក្តីស្រឡាញ់របស់អ្នក ដោយការបរិច្ចាគឈាម” និងត្រូវបានរៀបចំឡើងដើម្បីអបអរសាទរដល់ទិវាស្រឡាញ់។

កម្មវិធីបរិច្ចាគឈាមបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ វីង ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន អំពីវិធានការ “៣ កុំ ៣ កាតា” និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ធនាគារ វីង ពិតជាមានមោទនភាពក្នុងការបរិច្ចាគឈាមដល់អ្នកជំងឺដែលត្រូវការឈាម។ ការបរិច្ចាគឈាមជួយដល់អ្នកជំងឺកំពុងត្រូវការជំនួយ និងបានផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពដល់អ្នកបរិច្ចាគផងដែរ។ តាមរយៈការបរិច្ចាគឈាម មនុស្សម្នាក់ៗអាចលើកកម្ពស់សុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយការឡើងទម្ងន់បានផងដែរ។ បន្ទាប់ពីបានបរិច្ចាគឈាមរួច រាងកាយបំពេញបន្ថែមឈាមដែលបានបាត់បង់នោះ ដែលជំរុញឲ្យផលិតកោសិកាឈាមថ្មី និងជួយឲ្យយើងមានសុខុមាលភាពល្អ។ ការចូលរួមបរិច្ចាគឈាមគឺជាមធ្យោបាយដ៏មានអត្ថន័យមួយក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរទៅលើជីវិតរបស់អ្នកដទៃស្របពេលលើកកម្ពស់សុខភាពផ្ទាល់ខ្លួន។

បន្ទាប់ពីបរិច្ចាគរួច រាងកាយនឹងបំពេញបន្ថែមនូវការបាត់បង់ឈាម ដែលជំរុញការផលិតកោសិកាឈាមថ្មី និងរួមចំណែកដល់សុខុមាលភាពទូទៅ។

ធនាគារ វីង បរិច្ចាគទឹកប្រាក់ចំនួន ២០ លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរ

ធនាគារ វីង បានបន្តឧបត្ថម្ភរយៈពេលបីឆ្នាំជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងនាមជាអ្នកផ្តើមបុណ្យក្នុង “បុណ្យផ្លាស់ប្តូរមហាសាមគ្គីលើកទី ៩” និងការផ្តល់ជូនឥតគិតថ្លៃសេវាសម្រាប់បរិច្ចាគក្នុងអំឡុងពេលរៀបចំវិធី។

ក្នុងអំឡុងពេលបុណ្យផ្លាស់ប្តូរមហាសាមគ្គី ធនាគារ វីង និងបុគ្គលិក រួមជាមួយនឹងដៃគូ និងអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រើប្រាស់ថវិកាចំនួន ៣២,៥ លានរៀល ដែលទឹកប្រាក់ជាង ២០ លានរៀលបានមកពីការបរិច្ចាគរបស់ធនាគារ វីង។

តាមរយៈការផ្តល់ជូននូវការព្យាបាលគុណភាពខ្ពស់ និងមានប្រសិទ្ធភាពដោយឥតគិតថ្លៃជូនដល់កុមាររាប់រយនាក់ មន្ទីរពេទ្យកុមារអង្គរ បាននាំមកនូវក្តីសង្ឃឹមជូនដល់ឪពុកម្តាយកម្ពុជារាប់មិនអស់។ កុមារជាង ៤០០ នាក់

ទទួលបានការព្យាបាលដោយឥតគិតថ្លៃពីបុគ្គលិកវេជ្ជសាស្ត្រជំនាញជារៀងរាល់ថ្ងៃ។ ស្របពេលដែលមន្ទីរពេទ្យផ្តល់សេវាព្យាបាលឥតគិតថ្លៃ មន្ទីរពេទ្យពឹងផ្អែកទៅលើការឧបត្ថម្ភពីសាធារណជនដើម្បីរក្សាឲ្យមន្ទីរពេទ្យអាចបន្តប្រតិបត្តិការទៀតបាន ហើយនេះគឺជាតួនាទីសំខាន់ណាស់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនៅពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុនោះ។

ធនាគារ វីង បរិច្ចាគថវិកា ជូនដល់ស្ថានភាពអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ធនាគារ វីង (ខេមបូឌា) ម.ក បានបរិច្ចាគទឹកប្រាក់ ៥.០០០ ដុល្លារអាមេរិកដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ មូលនិធិនេះបានគាំទ្រដល់ស្ថានទូតកម្ពុជាក្នុងការរៀបចំកម្មវិធីសហគមន៍ និងពង្រីកសេវាជំនួយការងាររបស់ស្ថានទូតដល់ប្រជាជនកម្ពុជានៅក្រៅប្រទេសផងដែរ។

យោងតាមទិន្នន័យរបស់ស្ថានទូត ប្រជាជនកម្ពុជាចំនួន ១៤.៦១៧ នាក់បានបម្រើការងារនៅប្រទេសជប៉ុនជាអ្នកហាត់ការបច្ចេកទេស សិក្សាកាម និងកម្មករជំនាញ។ ពួកគាត់ទទួលបានប្រាក់ឈ្នួលប្រមាណជា ១.៥០០ ដុល្លារអាមេរិកក្នុងមួយខែ ដែលមួយភាគធំនៃប្រាក់ឈ្នួលទាំងនោះគឺសម្រាប់ធ្វើមកឲ្យក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការធ្វើប្រាក់មកឲ្យគ្រួសារ ប្រជាពលរដ្ឋនៅក្រៅប្រទេសក៏ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងអាចរៀនជំនាញនៅក្រៅប្រទេសដើម្បីកែលម្អជីវភាពនៅក្នុងប្រទេសកម្ពុជាវិញផងដែរ។

កម្ពុជា និងជប៉ុនមានទំនាក់ទំនងជីកក់ក្តៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងធានានូវសុវត្ថិភាពរបស់ពលករទេសន្តរប្រទេសនិងកម្ពុជាផងដែរ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន គាំទ្រ និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយស្តីពីការធ្វើចំណាកស្រុកការងារសម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ និងជាដៃគូពិគ្រោះយោបល់ដ៏សំខាន់មួយសម្រាប់ក្របខណ្ឌច្បាប់ពាក់ព័ន្ធផងដែរ។ ស្ថានទូតសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុនដើម្បីការពារ និងរក្សាសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅ សិក្សានិងបម្រើការងារនៅប្រទេសជប៉ុន។





ធនាគារ វីង រួមជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច តេជោ ដើម្បីលើកកម្ពស់សហគ្រិនភាព

ធនាគារ វីង បានគាំទ្រដល់ “កម្មវិធីពង្រីកអាជីវកម្មថ្នល់ឌីជីថល” របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច តេជោ ដែលបានបង្កបង្កើនការសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម នៅពេលដែលធុរកិច្ចទាំងនោះធ្វើអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ដោយបានសហការរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច តេជោ កម្មវិធីនេះមានរយៈពេល ១៨ សប្តាហ៍ និងកំណត់គោលដៅលើធុរកិច្ចបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា ដែលមានដំណោះស្រាយឌីជីថលបំពេញតាមតម្រូវការអាជីវកម្មនានា ជាពិសេស អាជីវកម្មដែលមានគំរោងអាជីវកម្ម និងអាជីវករ។ ជាមួយនឹងការបន្តគាំទ្រពីធនាគារ វីង កម្មវិធីនេះផ្តល់នូវឥទ្ធិពលសម្រាប់ឲ្យសហគ្រិននានាមានការរីកចម្រើន និងចូលរួមចំណែកដល់ការធ្វើបដិវត្តន៍ឌីជីថលនៅកម្ពុជាផងដែរ។

រហូតមកដល់ពេលនេះ ធនាគារ វីង បានគាំទ្រដល់ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច តេជោ នូវកម្មវិធីចំនួនបី៖ កម្មវិធីនវានុវត្តន៍បច្ចេកវិទ្យា ឆ្នាំ២០២១ កម្មវិធីពង្រីកអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថលឆ្នាំ២០២១ កម្មវិធីពង្រីកអាជីវកម្មថ្នល់ឌីជីថល ឆ្នាំ២០២២។

ធនាគារ វីង ឧបត្ថម្ភ “សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២” រៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំ “សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២” ដោយផ្តោតលើ “ការពង្រឹងកំណើនប្រកបដោយទំនួលខុសត្រូវនៅក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩”។ សន្និសីទរយៈពេលមួយថ្ងៃនេះបានទាក់ទាញអ្នកចូលរួមជាង ៤០០ នាក់ដែលភាគច្រើនគឺជាមន្ត្រីប្រតិបត្តិជាន់ខ្ពស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញអន្តរជាតិនានា។

កម្មវិធីនេះរួមមាន៖ ការធ្វើបទបង្ហាញ និងការពិភាក្សាអំពីក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មសំខាន់ៗ និងអ្នកជំនាញដែលមានការទទួលស្គាល់អំពីលំនាំស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនាពេលបច្ចុប្បន្ន និងអនាគត។ វាក៏ជាការសម្រាប់ឲ្យធនាគារជាតិនៃកម្ពុជា ដៃគូអន្តរជាតិ អ្នកជំនាញក្នុងស្រុក និងអ្នកស្រាវជ្រាវឯករាជ្យ បានធ្វើបទបង្ហាញ និងបានចូលរួមក្នុងក្រុមពិភាក្សាដោយផ្តល់នូវទស្សនៈ ដ៏មានតម្លៃអំពីយុទ្ធសាស្ត្រ និន្នាការអនាគត បទប្បញ្ញត្តិ និងបទពិសោធន៍ជាក់ស្តែងសម្រាប់អ្នកអនុវត្តវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារ វីង ឧបត្ថម្ភស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាសម្រាប់ការប្រារព្ធទិវាឃោតៈអន្តរជាតិលើកទី ៨

ទិវាឃោតៈអន្តរជាតិលើកទី ៨ នេះត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប ក្រោមប្រធានបទ “ឃោតៈសម្រាប់មនុស្សជាតិ”។ កម្មវិធីនេះបានរៀបចំឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសឥណ្ឌាគឺ លោក Rajkumar Ranjan Singh និងឯកអគ្គរដ្ឋទូតឥណ្ឌាលោក Devyani Khobragade និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀតផង។ ធនាគារ វីង គឺជាម្ចាស់ឧបត្ថម្ភមួយក្នុងចំណោមម្ចាស់ឧបត្ថម្ភធំ ដែលឧបត្ថម្ភដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានៅក្នុងការរៀបចំកម្មវិធីនេះឡើង។ កម្មវិធីនេះ មានវត្ថុសិក្សាឃោតៈផ្ទាល់ ដែលមានអ្នកចូលរួមជាង ៣០០ នាក់ធ្វើការហាត់លំនាំបុរាណនៅលើកក្រមាបចម្រុះពណ៌នៅខាងមុខលានដល់ដំរីស្រស់ស្អាត។ កម្មវិធីបានបង្ហាញអំពីអត្ថប្រយោជន៍របស់ឃោតៈចំពោះសុខភាព និងរបៀបរបបរស់នៅ និងបានលើកកម្ពស់ការយល់ដឹងអំពីគុណសម្បត្តិរបស់ឃោតៈនៅក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងសន្តិភាពក្នុងចំណោមប្រជាជនមកពីវប្បធម៌ និងមជ្ឈដ្ឋានខុសៗគ្នា។

ធនាគារ វីង ឧបត្ថម្ភដល់សាលារៀនជនបទមួយនៅខេត្តឧត្តរមានជ័យ

ធនាគារ វីង បានឧបត្ថម្ភដល់សាលា ប្រ៊ីនឡាហ្វ ភូមិមូរតាម៉ាង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យរយៈពេលបីខែ។ ការបរិច្ចាគនេះបានផ្តល់ឲ្យសិស្សានុសិស្សមានលទ្ធភាពទទួលបានអាហារ និងជួយកែលម្អទីលានទាត់បាល់របស់សាលា។ សាលា ប្រ៊ីនឡាហ្វ គឺជាសាលារៀនជនបទមួយ ដែលសម្រាប់សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ហើយការបរិច្ចាគពីធនាគារ វីង គឺត្រូវបានរំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរបស់សិស្ស។ ការឧបត្ថម្ភនេះធានាបាននូវការបំពេញតាមតម្រូវការមូលដ្ឋានរបស់សិស្ស ដូចជា អាហារ និងសម្ភារសិក្សា ព្រមទាំងផ្តល់ឲ្យពួកគេនូវទីធ្លាដែលមានសុវត្ថិភាព និងសប្បាយរីករាយ ដើម្បីលេងកម្សាន្ត និងហាត់កីឡាផងដែរ។ ការបរិច្ចាគរយៈពេលបីខែនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង នៅក្នុងការគាំទ្រដល់សហគមន៍ និងចូលរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍។ ការឧបត្ថម្ភរបស់ធនាគារសម្រាប់សាលារៀនគឺជាឧទាហរណ៍វិជ្ជមានមួយអំពីរបៀបដែលអាជីវកម្មរបស់ធនាគារ អាចធ្វើឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនដែលកំពុងត្រូវការជំនួយ និងជួយកសាងសហគមន៍ឲ្យកាន់តែរឹងមាំ និងនិរន្តរភាពថែមទៀត។





ធនាគារ វីង និង HFCA ផ្តល់កម្មវិធីបាល់ទាត់សម្រាប់យុវជនក្រីក្រ

ធនាគារ វីង និង Happy Football Cambodia Australia (HFCA) បានរួមសហការដើម្បីធានាថា យុវជនភូមិស្រែស្រង់ ក្នុងខេត្តសៀមរាប អាចបន្តលេងកីឡាបាល់ទាត់ក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព និងយកចិត្តទុកដាក់។

ការលេងកីឡាបាល់ទាត់មិនត្រឹមតែល្អចំពោះសុខភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយដល់យុវជនក្នុងការងារជាក្រុម ដែលនាំមកនូវសាមគ្គីភាពក្នុងសហគមន៍។

HFCA បានដំណើរការការហ្វឹកហាត់កីឡាបាល់ទាត់ប្រចាំសប្តាហ៍ក្នុងក្រុងសៀមរាប តាំងពីឆ្នាំ ២០១៧ ហើយនៅខែកុម្ភៈ ឆ្នាំ ២០២០ HFCA បានបើកកម្មវិធីបាល់ទាត់ភូមិសៀមរាប នៅភូមិអូររាំង ភូមិជប់ស្មាច់ និងភូមិស្រែស្រង់។ HFCA គឺជាអង្គការដំបូងគេដែលដំណើរការកម្មវិធីកីឡាផ្លូវការនៅក្នុងភូមិទាំងបីនេះ ហើយជាមធ្យមមានកុមារចំនួន ៥០ នាក់នៅកម្មវិធីទាំងបីមានការចូលរួមជាទៀងទាត់។

ធនាគារ វីង ផ្តល់ការឧបត្ថម្ភដល់ កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ

ធនាគារ វីង បានគាំទ្រដល់ការលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដោយសហការជាដៃគូជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីរៀបចំ កម្មវិធីដ៏ធំមួយគឺ “កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ” នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះបានប្រមូលផ្តុំគ្រឹះស្ថានអប់រំឯកជនជាង ១០០ គ្រឹះស្ថាន មជ្ឈមណ្ឌលបណ្តុះបណ្តាល សមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដែលគ្រប់ស្ថាប័នទាំងអស់សុទ្ធតែមានចក្ខុវិស័យ និងក្តីស្រមៃរួមដោយចង់មើលឃើញនៅកម្ពុជាមានអប់រំដែលមានបទដ្ឋាន និងគុណភាពកម្រិតខ្ពស់។

កម្មវិធីនេះមានគោលបំណងបង្កើតកិច្ចសហការ និងជំរុញឲ្យមានការចែករំលែកចំណេះដឹង និងគំនិត ក្នុងចំណោមអ្នកចូលរួមដើម្បីធ្វើទំនើបកម្មវិស័យអប់រំនៅកម្ពុជាបន្ថែមទៀត។ ការចូលរួមរបស់ធនាគារ វីង នៅក្នុងកម្មវិធីនេះគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារនៅក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលជាវិជ្ជមានដល់សហគមន៍កម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ធនាគារ វីង បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់វិស័យអប់រំជាកត្តាសំខាន់មួយនៅក្នុងការអភិវឌ្ឍអនាគតរបស់ប្រទេសកម្ពុជា។



ធនាគារ វីង ចូលរួមគាំទ្រដល់ “វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមសកល”

ធនាគារ វីង បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមសកលឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា។ ក្រុមហ៊ុនឈានមុខគេនានានៅក្នុងវិស័យហិរញ្ញវត្ថុ បានប្រមូលផ្តុំគ្នាទៅរាជធានីភ្នំពេញ ដើម្បីចូលរួមនៅក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមនេះ។ ក្នុងអំឡុងពេលរៀបចំវេទិកានេះ មានកិច្ចពិភាក្សានានាជាច្រើនពាក់ព័ន្ធនឹងបដិវត្តន៍ឌីជីថលកសិកម្ម រូបិយប័ណ្ណឌីជីថល មូលដ្ឋានទិន្នន័យដែលត្រូវចែករំលែក អនាគតនៃហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម និងការលើកកម្ពស់នវានុវត្តន៍ឌីជីថលសម្រាប់សហគ្រាសស្ត្រី។

កម្មវិធីនេះផ្តោតសំខាន់លើប្រធានបទមួយចំនួនដូចជា៖ ការប្រតិបត្តិមូលបត្របៃតង សង្គម និងចីរភាពការប្រឆាំងនឹងការសម្អាតប្រាក់តាមពាណិជ្ជកម្ម និងហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវនាយុកសម័យឌីជីថលនេះ។

វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម ដែលជាគំនិតផ្តួចផ្តើម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដោយសហការជាដៃគូជាមួយ ធនាគារជាតិនៃកម្ពុជា បានរៀបចំវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមសកល ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ដល់ ២១ ខែកញ្ញា។

សន្និសីទរយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញនេះ រួមមាន៖ ទស្សនកិច្ចសិក្សាចំនួនប្រាំទៅកាន់ធនាគារឯកជន ដោយផ្តោតលើរបៀបដែលបដិវត្តន៍ឌីជីថលអាចជួយលើកកម្ពស់ និងពង្រីកហិរញ្ញប្បទានបៃតង ពង្រឹងប្រសិទ្ធភាពវិស័យឯកជនផ្គត់ផ្គង់លើកកម្ពស់សន្តិសុខទិន្នន័យ និងធ្វើស្វ័យប្រវត្តិកម្មនៃដំណើរការនានា។ ធនាគារ វីង បានឧបត្ថម្ភដល់វេទិកានេះនៅក្នុងការរៀបចំទស្សនកិច្ចសិក្សាជាច្រើន។

បុគ្គលិកធនាគារ វីង រួមគ្នាឧបត្ថម្ភដល់កុមារខ្វះខាត

បុគ្គលិកធនាគារ វីង បានយល់ពីទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាអ្នកតំណាងឲ្យទាំងក្រុមហ៊ុន និងសហគមន៍ដែលពួកគេផ្តល់សេវា ដោយបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទំនួលខុសត្រូវសង្គម តាមរយៈការបរិច្ចាគសម្ភារចំបាច់ដល់កុមារងាយរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។ បុគ្គលិកធនាគារ វីង បានធ្វើការបរិច្ចាគយ៉ាងធំធេងនូវសម្ភារសិក្សា សម្លៀកបំពាក់ និងអង្ករជូនដល់អង្គការ Enfants de Klang Leu ដែលបានផ្តល់ជូនសម្ភារសិក្សាអប់រំមូលដ្ឋានទាំងអស់នោះជូនដល់កុមារចំនួន ៦២ នាក់ និងបានជំរុញឲ្យអង្គការ Enfants de Klang Leu ពង្រីកការគាំទ្ររបស់ខ្លួនដល់កុមារកាន់តែច្រើនឡើង។ ការចូលរួមចំណែករបស់ធនាគារ វីង ជួយលើកកម្ពស់គុណតម្លៃនៃការអប់រំ អនាម័យអាហារូបត្ថម្ភ សិល្បៈ កីឡា និងសកម្មភាពកម្សាន្ត ដោយជួយកសាងសហគមន៍ដែលមានសុខភាពល្អ និងអាចទ្រទ្រង់ខ្លួនឯងបាន។



ធនាគារ វីង ឧបត្ថម្ភដល់កម្មវិធីប្រកួតសំណេរ រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា

កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារ វីង បានឧបត្ថម្ភដល់កម្មវិធីប្រកួតសំណេរ ពានរង្វាន់សម្រាប់កម្មវិធីប្រកួតសំណេរ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួត ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា នេះបានផ្ដោតលើការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យធនាគារ និងហិរញ្ញវត្ថុចំពោះជំរាញរបស់ប្រជាជនកម្ពុជា។ កម្មវិធីនេះបានរៀបចំឡើងដើម្បីទទួលស្គាល់ និងសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានដែលបានសរសេរអំពីប្រធានបទនេះដែលផ្តុះបញ្ចាំងទស្សនៈ និងភាពជាប់ពាក់ព័ន្ធ។

តាមរយៈការគាំទ្រដល់កម្មវិធីប្រកួតនេះ ធនាគារ វីង បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ចំណេះដឹង និងវិជ្ជាជីវៈសារព័ត៌មានអំពីហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតនេះបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានបញ្ចេញសមត្ថភាពសរសេរ និងចូលរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានអំពីអនាគតនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ការឧបត្ថម្ភរបស់ធនាគារសម្រាប់កម្មវិធីប្រកួតនេះ គឺគូសបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ធនាគារនៅក្នុងការបណ្តុះបណ្តាលនៃការគ្រប់គ្រងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវនៅក្នុងប្រទេស។

ធនាគារ វីង ឧបត្ថម្ភសិក្ខាសាលា “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”

ធនាគារ វីង បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា តាមរយៈការឧបត្ថម្ភដល់ ធនាគារជាតិនៃកម្ពុជា សម្រាប់ការរៀបចំសិក្ខាសាលាស្តីពី “តួនាទីនៃវិស័យ ធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”។ សិក្ខាសាលាដែលបានប្រព្រឹត្តទៅខែកញ្ញាឆ្នាំ២០២២ បានស្វែងយល់នូវសក្តានុពលដ៏ធំធេងនៃវិស័យធនាគារ និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះបានប្រមូលផ្តុំអ្នកជំនាញ មកពីវិស័យធនាគារ និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកបង្កើតគោលនយោបាយ និងនិយ័តករ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល រួមទាំង បរិយាប័ន្នហិរញ្ញវត្ថុ ការទូទាត់ឌីជីថល និង សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត។ អ្នកចូលរួមមានឱកាសក្នុង

ការផ្លាស់ប្តូរគំនិត ចែករំលែកការអនុវត្ត និងស្វែងរកឱកាសសម្រាប់ការសហការនានា។

ការឧបត្ថម្ភរបស់ធនាគារ វីង សម្រាប់សិក្ខាសាលានេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ តាមរយៈការគាំទ្រដល់ធនាគារជាតិធនាគារ វីង បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញវិនិយោគ និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង ផ្តល់ការឧបត្ថម្ភដល់ កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ

ធនាគារ វីង បានគាំទ្រដល់ការលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាដោយសហការជាដៃគូជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីដ៏ធំមួយគឺ “កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ” នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះបានប្រមូលផ្តុំគ្រឹះស្ថានអប់រំឯកជនជាង ១០០ គ្រឹះស្ថាន មជ្ឈមណ្ឌលបណ្តុះបណ្តាល សមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដែលគ្រប់ស្ថាប័នទាំងអស់សុទ្ធតែមានចក្ខុវិស័យ និងក្តីស្រមៃរួមដោយចង់មើលឃើញនៅកម្ពុជាមានអប់រំដែលមានបទដ្ឋាន និងគុណភាពកម្រិតខ្ពស់។

កម្មវិធីនេះមានគោលបំណងបង្កើតកិច្ចសហការ និងជំរុញឲ្យមានការចែករំលែកចំណេះដឹង និងគំនិត ក្នុងចំណោមអ្នកចូលរួមដើម្បីធ្វើទំនើបកម្មវិស័យអប់រំនៅកម្ពុជាបន្ថែមទៀត។ ការចូលរួមរបស់ធនាគារ វីងនៅក្នុងកម្មវិធីនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារនៅក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលជាវិជ្ជមានដល់សហគមន៍កម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ធនាគារ វីង បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់វិស័យអប់រំជាតិសំខាន់មួយនៅក្នុងការអភិវឌ្ឍអនាគតរបស់ប្រទេសកម្ពុជា។

ធនាគារ វីង ឧបត្ថម្ភដល់កម្មវិធីប្រកួតប្រជែង ផែនការអាជីវកម្មរបស់ ក្រសួងអប់រំ យុវជន និងកីឡា

ធនាគារ វីង បានឧបត្ថម្ភដល់កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះរួមមាន សិក្ខាសាលាបណ្តុះបណ្តាលកម្មវិធីប្រកួតគ្នាពាក់កណ្តាលឆ្នាំចំពោះក្រុម និងកម្មវិធីប្រកួតគ្នាផ្តាច់ព្រ័ត្រ។ កម្មវិធីប្រកួតនេះ មានគោលបំណងជំរុញ និងបណ្តុះបណ្តាលអ្នកមានទេព្យកោសល្យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការកំណត់រកអ្នកមានភាពច្នៃប្រឌិតវ័យក្មេងដែលមានទេពកោសល្យខ្ពស់បំផុតនៅក្នុងកម្ពុជា។ ធនាគារ វីង ប្តេជ្ញាចិត្តគាំទ្រដល់សហគ្រិនភាព និងអាជីវកម្មធុនតូចនៅកម្ពុជា។ កម្មវិធីប្រកួតនេះគឺជាឱកាសសម្រាប់សហគ្រិនវ័យក្មេងបង្ហាញអំពីគំនិតអាជីវកម្មរបស់ពួកគេ ទទួលមតិគ្រលប់ពីអ្នកជំនាញនៅក្នុងវិស័យ និងអាចមានលទ្ធភាពទទួលបានមូលនិធិក្នុងការបើកដំណើរការអាជីវកម្មរបស់ពួកគេ។ តាមរយៈការចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មនេះ ធនាគារ វីង កំពុងតែជួយបង្កើតប្រព័ន្ធដែលមានការគាំទ្រសម្រាប់អាជីវកម្មធុនតូច និងសហគ្រិននានានៅកម្ពុជា។ ជាលទ្ធផល កិច្ចការនេះអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាមួយរបស់កម្ពុជា តាមរយៈការបណ្តុះឲ្យមាននវានុវត្តន៍ និងការបង្កើតការងារ។



ធនាគារ វីង ឧបត្ថម្ភកម្មវិធីចែករំលែកអំពីអាជីវកម្មរៀបចំឡើង ដោយសហគមន៍កម្ពុជា

តំណាងរបស់ធនាគារ វីង បានចូលរួមនៅក្នុងកម្មវិធីនេះដើម្បីជួយសហគ្រិន និងសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់ការធ្វើយុទ្ធសាស្ត្រទីផ្សារ ឌីជីថល ព្រមទាំងការគ្រប់គ្រងផលិតផល និងសេវាកម្មផងដែរ។ កម្មវិធីនេះ បានទាក់ទាញអ្នកចូលរួមប្រមាណជា ៥០០នាក់មកពីតាមបណ្តាធានីខេត្ត ចំនួន ១២។

អ្នកតំណាងរបស់ធនាគារ វីង បានចែករំលែកអំពីជំនាញ និងការអនុវត្តល្អ នៅក្នុងផ្នែកបច្ចេកទេសស្នូលក្នុងកម្មវិធីនេះដោយបានចែករំលែកអំពីទស្សនៈ និងការណែនាំដល់អ្នកចូលរួមអំពីការអនុវត្តជាក់ស្តែងដ៏មានគុណតម្លៃ។ ធនាគារក៏បានរៀបចំស្តង់នៅក្នុងកម្មវិធីនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមដែលចង់ស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ ធនាគារ វីង។

តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ ធនាគារ វីង កំពុងតែជួយបណ្តុះបណ្តាលផ្នែក សហគ្រិនភាព និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការចែករំលែក ចំណេះដឹង និងជំនាញ ធនាគារ វីង ជួយពង្រឹងភាពអង់អាចរបស់សហគ្រិន និងម្ចាស់សហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានជោគជ័យនៅក្នុង បរិយាកាសអាជីវកម្មដែលពោរពេញទៅដោយការប្រកួតប្រជែងនាពេល សព្វថ្ងៃនេះ។

ធនាគារ វីង ឧបត្ថម្ភកម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំរុញការវិនិយោគសម្រាប់សហគ្រិន” រៀបចំឡើងដោយក្រុម ហ៊ុន SIBB (Cambodia)

ធនាគារ វីង បានគាំទ្រដល់កម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ជំរុញការវិនិយោគសម្រាប់សហគ្រិន” ដែលបង្កើតឡើងដោយក្រុមហ៊ុន SIBB (Cambodia) Co., Ltd.។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ ចំណេះដឹង និងជំនាញរបស់សហគ្រិនធ្វើផែនការទីផ្សារ ផែនការហិរញ្ញវត្ថុ ការ តាមដានហិរញ្ញវត្ថុ ផែនការអភិវឌ្ឍអាជីវកម្ម ព្រមទាំងការវិភាគ និងការសម្រេច ចិត្តវិនិយោគផងដែរ។

ការឧបត្ថម្ភរបស់ធនាគារ វីង សម្រាប់កម្មវិធីនេះ គឺបានគូសបញ្ជាក់អំពីការ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍ របស់អាជីវកម្មធុនតូចនៅកម្ពុជា។ ការចូលរួមរបស់ធនាគារនៅក្នុងគំនិត ផ្តួចផ្តើមបែបនេះ គឺជាការចូលរួមចំណែកបង្កើតនូវបរិយាកាសសហគ្រិនភាព ដ៏រស់រវើក និងរឹងមាំនៅកម្ពុជា។

ធនាគារ វីង គាំទ្រដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងនាម ជាដៃគូយុទ្ធសាស្ត្រប្រចាំឆ្នាំ

ធនាគារ វីង បានក្លាយជាដៃគូប្រចាំឆ្នាំរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញស្ម័គ្រចិត្ត ដែលជួយដល់សហគ្រិន វ័យក្មេងនៅកម្ពុជា។ ជាមួយសមាជិកចំនួន ៣៩៥ នាក់ សមាគមសហគ្រិន វ័យក្មេងកម្ពុជាបានផ្តល់នូវ វគ្គកសាងសមត្ថភាព និងបណ្តុះបណ្តាល សន្និសីទ សិក្ខាសាលា ការកសាងបណ្តាញ និងផ្លូវផ្តងអាជីវកម្ម និងដំណើរកម្សាន្ត អាជីវកម្មជាដើម។

គោលបំណងរបស់អង្គការគឺបណ្តុះសហគ្រិនភាពនៅក្នុងចំណោមយុវជន នៅកម្ពុជា តាមរយៈការផ្តល់ឲ្យពួកគេនូវធនធាន និងឱកាសចាំបាច់នានា។ ជាមួយនឹងជំនួយរបស់ធនាគារ វីង សមាគមសហគ្រិនវ័យក្មេងកម្ពុជាអាច បន្តអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួន និងពង្រឹងភាពក្លាហានសហគ្រិនវ័យក្មេង នៅប្រទេសកម្ពុជា។



ធនាគារ វីង ចូលរួមនៅក្នុងព្រឹត្តិការណ៍ជិះកង់របស់សមាគម ធនាគារនៅកម្ពុជា ឆ្នាំ២០២២

ធនាគារ វីង បានចូលរួមនៅក្នុង “ព្រឹត្តិការណ៍ជិះកង់របស់សមាគម ធនាគារនៅកម្ពុជា” ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ “លើកកម្ពស់ប្រាក់រៀល និងនិរន្តរភាពនៃវិស័យធនាគារ”។ សមាគម ធនាគារនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើងនៅទីលានដល់ដំរីនៅក្នុង ខេត្តសៀមរាប។ អ្នកចូលរួមមានចំនួនជាង ៥២០ នាក់បានចូលរួមជិះកង់ ចម្ងាយ ២៥ គីឡូម៉ែត្រ។

កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា បាននឹងកំពុងក្លាយជាកម្មវិធី ដ៏សំខាន់សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ហើយព្រឹត្តិ ការណ៍នេះជិះកង់ឆ្នាំនេះគឺនៅតែបន្តប្រារព្ធឡើងដដែល។ ធនាគារ វីង បាន ចូលរួមជាមួយអ្នកជិះកង់ជាតិ និងអន្តរជាតិ ដែលទទួលបានការគាំទ្រពី ក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា គីត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក. ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

អ្នកឧកញ៉ា បានដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនពហុធនលើកផលចំណូលនៅប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងវិស័យទូទៅនានាគឺ ធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ អចលនទ្រព្យ ទេសចរណ៍ ថ្នាំកំប៉ោរ អាជីវកម្មរុករកប្រេងនិងឧស្ម័ន ព្រមទាំងកសិកម្មផងដែរ។

នៅក្នុងឆ្នាំ ២០១១ អ្នកឧកញ៉ា បានទិញក្រុមហ៊ុនវីង (ខេមបូឌា) លីមីតធីតដើម្បីផ្លាស់ប្តូរប្រែប្រួលដែលប្រជាជនកម្ពុជាធ្វើការផ្ទេរ និងទទួលប្រាក់តាមរយៈការប្រើប្រាស់ទូរស័ព្ទលើកបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពដែលការណ៍នេះបានជួយលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពួកគេ។

ជាមួយនឹងបទពិសោធន៍ជាងបីទសវត្សរ៍ក្នុងមកនេះ អ្នកឧកញ៉ា បានដឹកនាំក្រុមហ៊ុនវីងឲ្យក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទលើកបានមុខគេនៅកម្ពុជា សម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឲ្យពួកគេអាចចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិបាន។

នៅក្នុងឆ្នាំ ២០១៤ កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ា បាននាំឲ្យធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្រុមហ៊ុនវីងជាធនាគារឯកទេសមួយដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដើម្បីលុបបំបាត់គម្លាតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជាឲ្យធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជកម្ម ក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក»។

អ្នកឧកញ៉ា មានបំណងចង់ចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការលូតលាស់នៃសេដ្ឋកិច្ចជាតិកម្ពុជា ដោយធ្វើការបង្កើតគម្រោងអាជីវកម្មដែលសមស្របដើម្បីបំពេញតម្រូវការមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ ២០០៦ មក អ្នកឧកញ៉ាបានក្លាយជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលការណ៍នេះបានធ្វើឲ្យរូបលោកដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា និងក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University)។



លោក Rami Bahi Asa'd Sharaf អភិបាល

លោកបានកាន់តំណែងជាអភិបាលនៃធនាគារវីងនៅឆ្នាំ ២០២១។

លោកមានបទពិសោធន៍ការងារផ្នែកយុទ្ធសាស្ត្រ និងធុរកិច្ចជាច្រើននៅក្នុងក្រុមហ៊ុនពហុធនលើកផលចំណូលនានានៅក្នុងទីផ្សារដែលមាន ការប្រកួតប្រជែងខ្លាំងអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

នេះរួមបញ្ចូលទាំងការបំពេញការងារក្នុងតំណែងជាថ្នាក់ដឹកនាំនៅក្រុមហ៊ុន NovoNordisk ក្នុងប្រទេសប៉ាគីស្ថាន និងអាហ្សហ្គានីស្ថាននៅក្នុងឆ្នាំ ១៩៩៤ មុនពេលចាប់ផ្តើមការងាររបស់លោកនៅក្នុងប្រទេសកម្ពុជាជាអគ្គនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នៅឆ្នាំ២០០៩ ហើយបន្តធ្វើការងារជាអគ្គនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុនវីងដ៏ប្រឹងប្រែងនៅក្នុងឆ្នាំ ២០១៥។

លោកបានចូលមកបម្រើការនៅក្នុងក្រុមហ៊ុនវីងយ៉ាងគ្រប់គ្រងនៅក្នុងឆ្នាំ ២០១៦ ក្នុងឋានៈជាអនុប្រធានជាន់ខ្ពស់។ លោកក៏ធ្លាប់ជាទូតសុឆន្ទៈសាជីវកម្មដ៏មានបទពិសោធន៍មួយរូបដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសមាគមធុរកិច្ចនានា។

លោកបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រតិបត្តិជាច្រើននៅក្នុងពេញមួយអាជីពរបស់លោក។ លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈដែលមានជំនាញផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Annajah National University នៅក្នុងប៉ាឡេស្ទីនក្នុងឆ្នាំ១៩៩១។



លោក Su Tieng Teck អភិបាល

លោកបានកាន់តំណែងជាអភិបាលនៃធនាគារវីងនៅក្នុងឆ្នាំ ២០២១។

លោកបាននាំយកមកជាមួយនូវបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យធនាគាររ៉ាប់រងទូទៅនិងបានកាន់តំណែងជាអគ្គនាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនធនាគាររ៉ាប់រងទូទៅដ៏ល្បីល្បាញចំនួនពីរនៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលលោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យធនាគាររ៉ាប់រងនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២០នេះ។

បច្ចុប្បន្ននេះ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធនាគាររ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ខេមប្លែង ម.ក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធនាគាររ៉ាប់រងទូទៅ អ៊ិនហ្វីនីដ ភីនេកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០។

លោកទទួលបានអនុបណ្ឌិតផ្នែកយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងនៅចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ១៩៩៩។



លោក តាំង ហាវឌី អភិបាលឯករាជ្យ

លោកបានក្លាយជាអភិបាលឯករាជ្យរបស់ធនាគារវីង ចាប់តាំងពីឆ្នាំ២០២០។

លោកបានផ្តល់ជំនាញឯកទេសរបស់លោកទៅដល់ធនាគារវីង ដោយផ្អែកលើការប្រើប្រាស់បទពិសោធន៍ដ៏ក្រាស់ក្រៃរបស់លោកនៅក្នុងការសរសេរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងសារជីវកម្ម ការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងវិស័យពាក់ព័ន្ធដទៃទៀត។ លោកមានបទពិសោធន៍ការងារយ៉ាងច្បាស់លាស់ និងគួរឱ្យកោតស្ងប់ស្ងែង នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ លោកបានចំណាយពេលជាង១៥ ឆ្នាំ នៅក្នុងជំនាញសេវាកម្ម និងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបានក្លាយជាផ្នែកមួយនៃធនាគារវីងចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារវីង លោកក៏ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Techzone Plus Co., Ltd ផងដែរ។

លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម ដែលមានជំនាញផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅក្នុងឆ្នាំ២០០៦ និងបញ្ចប់ការសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅឆ្នាំ២០០៨ ព្រមទាំងបញ្ចប់កម្មវិធីសិក្សា ACCA នៅឆ្នាំ២០១៧ ពីសមាគម (ACCA)។

លោក វង្ស សុខាល អភិបាលឯករាជ្យ

លោកបានចូលកាន់តំណែងជាអភិបាលឯករាជ្យនៃធនាគារវីងនៅឆ្នាំ ២០២១។

នៅក្នុងការបំពេញតួនាទីនេះ លោកបាននាំយកមកនូវជំនាញ និងបទពិសោធន៍របស់គាត់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាដែលលោកទទួលបានក្នុងរយៈពេលជាង២៣ឆ្នាំ។ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកដឹកនាំដ៏មានឥទ្ធិពលក្នុងវិស័យរបស់គាត់ដោយលោកបានបង្កើតគុណតម្លៃជាច្រើនសម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា ក្នុងនាមជាសមាជិកមួយរូបនៃថ្នាក់ដឹកនាំប្រតិបត្តិ។ សមិទ្ធផលកន្លងមករបស់លោករួមមានទំនួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំក្នុងការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នទាំងមូល និងការធានាដល់ការជ្រើសរើសក្រុមការងារបានត្រឹមត្រូវសម្រាប់គ្រប់គ្រងដំណើរការប្រចាំថ្ងៃរបស់ធនាគារ។

លោក បានកាន់តំណែងជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុននានាមានដូចជា៖ ក្រុមហ៊ុនវីត្រាស់ អ៊ីព្រហ្សល ខូ អិលធីឌី ក្រុមហ៊ុន អេសអេច ជី ហ្វាយនែន ភីអិលស៊ី ក្រុមហ៊ុន Zillennium Co., Ltd និងក្រុមហ៊ុនធនាគាររ៉ាប់រងអាយុជីវិត ជាយ អ៊ុលី ឡាយហ្វ។

លោកទទួលបានអាហារូបករណ៍ពេញពីរដ្ឋាភិបាលបារាំង ដើម្បីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មនៅក្នុងខែមេសាឆ្នាំ ១៩៩៩ នៅវិទ្យាស្ថាន Asian Institute of Technology នៅក្នុងប្រទេសថៃ។

គណៈគ្រប់គ្រង







លោក HAN PENG KWANG អគ្គនាយក

លោក Han Peng Kwang គឺជាអគ្គនាយកធនាគាររឹង (ខេមបូឌា) ម.ក។

គាត់ជាធនាគារិកដែលមានបទពិសោធន៍ជាង ២៨ឆ្នាំនៅក្នុងវិស័យធនាគារ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យ Universiti Utara Malaysia។ គាត់ក៏ជាធនាគារិក Chartered និងជាអ្នកជំនាញផ្នែកឥណទានដោយបានទទួលសញ្ញាបត្រពីវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។ គាត់បានទទួលសញ្ញាបត្រផ្នែក Certified ScrumMaster (CSN) និងសញ្ញាបត្រ Certified Scrum Product Owner (CSPO) ផងដែរ។

លោក Han បានចាប់ផ្តើមអាជីពផ្នែកធនាគារនៅឆ្នាំ ១៩៩៥ នៅធនាគារ Public Bank Berhad ដែលជាធនាគារពាណិជ្ជកម្មក្នុងចំណោមធនាគារពាណិជ្ជកម្មធំៗក្នុងប្រទេសម៉ាឡេស៊ី។ គាត់បានកាន់មុខតំណែងជាច្រើនក្នុងផ្នែកសេវាកម្មធនាគារ ដូចជា៖ ប្រតិបត្តិការជួរមុខ ផ្នែកលក់ និងទីផ្សារ ដំណើរការឥណទាន មូលបត្រ និងឯកសារកម្ចី ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត។ តួនាទីចុងក្រោយរបស់គាត់នៅក្នុងវិស័យធនាគារ គឺជាប្រធានសាខាមួយនៃសាខាធនាគារកម្ពុជាសាធារណៈនៅរាជធានីភ្នំពេញ។

លោក Han បានបម្រើការងារនៅធនាគារពាណិជ្ជ ហ្វីង ឌីប៊ីអេស (ដែលត្រូវបានគេស្គាល់ថា ជាធនាគារ ហ្វីលីព ភីអិលស៊ី) ក្នុងឆ្នាំ ២០០៩។ លោកបានបម្រើការងារជានាយកគ្រប់គ្រងទូទៅ និងទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការទាំងមូលរបស់ធនាគារនេះ។ គាត់នៅតែជានាយកគ្រប់គ្រងទូទៅរបស់ធនាគារ ហ្វីលីព ភីអិលស៊ីដែលបន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅក្នុងឆ្នាំ ២០១៤។ ហើយក្រោយមក គាត់បានចូលរួមជាមួយធនាគារ រឹង (ខេមបូឌា) ម.ក ជាអគ្គនាយក នៅខែមិថុនា ឆ្នាំ ២០២១។

លោក Han មានការជឿជាក់ខ្លាំងលើកម្លាំងផ្លាស់ប្តូរបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល។ គាត់ជឿថា បច្ចេកវិទ្យាទាំងនេះមានសមត្ថភាពរបស់វាក្នុងការបំពេញតម្រូវការអតិថិជនក្នុងតម្លៃទាបជាង លឿនជាង និងមានប្រសិទ្ធផលជាង។ យុទ្ធសាស្ត្រគន្លឹះសម្រាប់ភាពជោគជ័យរបស់គាត់ គឺការស្វែងរកបទពិសោធន៍ដ៏អស្ចារ្យរបស់អតិថិជនដោយឥតឈប់ឈរ ដែលជាបេសកកម្មស្នូលរបស់ធនាគារ រឹង។

ចាប់តាំងពីទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែធ្នូ ឆ្នាំ២០២០មក ធនាគារ រឹង បានវិវឌ្ឍខ្លួនក្លាយទៅជាធនាគារឌីជីថលដ៏ជោគជ័យបំផុត និងរីកចម្រើនដ៏ឆាប់រហ័សមួយនៅកម្ពុជា។ លោក Han ប្តេជ្ញាចិត្តធ្វើឲ្យធនាគារ រឹង ក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។



លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការ

លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ធនាគារ វីង។

ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិការ គាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដើម្បីអនុវត្តការធ្វើផែនការ ការចាត់ចែង និងការគ្រប់គ្រងរាល់សកម្មភាពរបស់ធនាគារ វីង។ គាត់ទទួលបន្ទុកក្នុងការធានាឲ្យបានថាប្រតិបត្តិការនានាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធផល និងដើម្បីជាប្រយោជន៍ល្អបំផុតសម្រាប់សាធារណជន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន៖ អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលជាដើម។

លោកជំទាវ ចំណាន បានចាប់ផ្តើមការងារជាមួយធនាគារ វីង នៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក គាត់បានជួយជំរុញធនាគារ វីងទៅរកចំណុចកំពូលថ្មីមួយដោយជួយឲ្យក្រុមហ៊ុននេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាឧទាហរណ៍ នៅក្នុងអំឡុងពេលបីឆ្នាំដំបូង ធនាគារ វីង ត្រូវបានផ្តល់កិត្តិយជាបន្តបន្ទាប់ជា “សហគ្រិនសង្គមប្រកបដោយនិរន្តរភាព (Sustainable Social Enterprise)” នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំលើជំនួញក្នុងតំបន់អាស៊ាន (Asean Business Awards)។

លោកជំទាវ ចំណាន ក៏ជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លាដើម្បីឲ្យមានភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការហើយបានធ្វើការងារជាច្រើនដើម្បីកសាងវប្បធម៌ សាជីវកម្មប្រកបដោយសមភាព និងការគោរពទៅវិញទៅមក។



លោក ហោ ប៊ុនថៃ
អគ្គនាយករង

លោក ហៅ ប៊ុនថៃ ជាអគ្គនាយករងនៃធនាគារ រឹង (ខេមបូឌា) ម.ក។ គាត់ មានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យធនា ជាច្រើនដូចជា៖ ធនាគារ ទូទាត់ចល័ត វិនិយោគ និងនាំចូល/នាំចេញជាដើម។

គាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួតត្រាយក្ខ័រអាជីវកម្មទូទាត់តាមទូរស័ព្ទដៃដែលមានលក្ខណៈពិសេស និងទំនើបដើម្បីកាត់ទ្រង់លំយុទ្ធសាស្ត្រ និងកម្មវត្ថុអាជីវកម្មដ៏រីកចម្រើនរបស់ រ៉ែង។ បច្ចុប្បន្ននេះ គាត់ទទួលខុសត្រូវក្នុងការធានារូបវន្តកំណើនអាជីវកម្មទាំងមូល គ្រប់គ្រងប្រាក់ចំណេញ និងត្រួតពិនិត្យការអភិវឌ្ឍផលិតផលថ្មីៗ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយក និងថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅប្រាក់ចំណូលក៏ដូចជាគ្រប់គ្រងមុខងារជំនួយអាជីវកម្ម ដើម្បីផ្តល់នូវសវភក្តិធនាគារដែលប្រកបដោយគុណភាពខ្ពស់ និងប្រៃពិតប្រាកដល់អភិវឌ្ឍន៍។

បច្ចុប្បន្ននេះគាត់ជាគណនេយ្យករនៃនាព្យា សមាជិក FCCA របស់ចក្រភព អង់គ្លេស ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញគ្រប់គ្រង អាជីវកម្មនៅសាកលវិទ្យាល័យយេមគង្គកម្ពុជា និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើ មុខជំនាញគណនេយ្យពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។



លោក RAJEEV CHINTHAKA MUNASINGHE
អគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា

លោក Rajeev Munasinghe គឺជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យានៃ
ធនាគាររឹង (ខេមបូឌា) ម.ក។

លោក Rajeev Munasinghe មានបទពិសោធន៍រយៈពេលជាង ២៤ ឆ្នាំ នៅក្នុងផ្នែកបច្ចេកវិទ្យាដោយបានចាប់ផ្តើមអាជីពជាវិស្វករ កម្មវិធីសូហ្វ៊ែរ នៅក្នុងឆ្នាំ ១៩៩៨ ជាមួយក្រុមហ៊ុន British Enterprise Resource Planning (ERP)។ ក្នុងខណៈពេលនោះ គាត់បានរៀបចំការងារជាច្រើន នៃផ្នែកព័ត៌មានវិទ្យា ដោយគាំទ្រដល់ក្រុមហ៊ុននានានៅក្នុង ប្រទេសម៉ាលេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលភាគច្រើនផ្តោតលើផ្នែកកម្មវិធីសាល។

គាត់បានផ្លាស់ប្តូរមកវិស័យហិរញ្ញវត្ថុ ដោយចាប់ផ្តើមជាមួយធនាគារ Standard Chartered UAE ជាកន្លែងដែលគាត់បានធ្វើការនៅក្នុងតំបន់ មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងទាំងមូល បន្ទាប់ពីនោះ គាត់ក៏បានចាប់ផ្តើម ធ្វើការឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសស្រីលង្កា។ សរុបមក គាត់ទទួលបានបទពិសោធន៍រយៈពេលជាង ១៥ឆ្នាំនៅក្នុងផ្នែកធនាគារ និង ហិរញ្ញវត្ថុ ដោយផ្តោតទៅលើការអនុវត្តប្រព័ន្ធធនាគារស្នូលមួយចំនួន ក្នុងនាម នាយករង ឬក៏ជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា ។

លោក **Rajeev** មានភក្តីឈ្មោះក្នុងការដាក់ឲ្យដំណើរការជាលើកដំបូង ដោយជោគជ័យទៅកាន់ទីផ្សារនូវផលិតផលធនាគារ និងឧស្សាហកម្មឌីជីថល ហើយត្រូវបានផ្តល់ពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងនេះក្នុងអំឡុងប្រកាសពានរង្វាន់ BCS ប្រចាំឆ្នាំ។

គាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជំនាញពីតំបន់វិទ្យាពី សាកលវិទ្យាល័យ Keele និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាលពី សាកលវិទ្យាល័យ Bedfordshire ដែលសាកលវិទ្យាល័យទាំងពីរ ស្ថិតនៅ ក្នុងចក្រភពអង់គ្លេស។ គាត់ទទួលបានការអប់រំផ្នែកពីតំបន់វិទ្យាមូលដ្ឋាន ជាមួយនឹងសញ្ញាបត្រពេញម៉ោងពីវិទ្យាស្ថានជាតិគ្រប់គ្រងពាណិជ្ជកម្មនៅ ប្រទេសស្រីលង្កា។



លោក អ៊ុត សៀង
នាយកគ្រប់គ្រងអាជីវកម្ម

លោក អ៊ុត សៀង បច្ចុប្បន្នគឺជាអគ្គនាយកគ្រប់គ្រងអាជីវកម្មនៃ ធនាគារ វីង។

ក្នុងនាមជាអគ្គនាយកគ្រប់គ្រងអាជីវកម្មនៅធនាគារ វីង លោក សៀង ដឹកនាំក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ ដើម្បីជំរុញកំណើនប្រាក់ចំណូល និងការទាក់ទាញអតិថិជន។ លើសពីនេះ គាត់ធ្វើការងារជាមួយក្រុមប្រតិបត្តិដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្ត្ររួមរបស់ធនាគារ។

ជាមួយបទពិសោធន៍ជិត២០ឆ្នាំនៅក្នុងវិស័យធនាគារ លោក សៀង មានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងផ្នែកអភិវឌ្ឍន៍អាជីវកម្ម សេវាធនាគារ និងការលក់។ លោកបានបម្រើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុធំៗ រួមមាន៖ ធនាគារ ANZ Royal ធនាគារហាត្លា ធនាគារអេស ប៊ី អាយ លីហ្គ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ហើយលោកបានជួយធនាគារទាំងនោះនៅក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្មប្រកបដោយភាពជោគជ័យ។

លោក សៀង ក៏បាននាំកន្លះជំនាញដ៏សម្បូរបែបសម្រាប់ការបំពេញតួនាទីរបស់គាត់ រួមទាំងការធ្វើផែនការយុទ្ធសាស្ត្រ ការច្នៃប្រឌិតអាជីវកម្ម និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅឆ្នាំ២០០២ ពីមជ្ឈមណ្ឌលគ្រប់គ្រងបារាំងនៅក្នុងប្រទេសវៀតណាម (FMC)។

លោក សៀង ត្រូវបានទទួលស្គាល់ចំពោះស្មារតីសហគ្រិន ក៏ដូចជាសមត្ថភាពក្នុងការជំរុញទឹកចិត្ត និងការលើកទឹកចិត្តក្រុមការងារ ព្រមទាំងការយល់ដឹងស៊ីជម្រៅអំពីឥរិយាបថរបស់អតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។



លោក ជីវ ដាវ៉ា
នាយកផ្នែកហិរញ្ញវត្ថុ

លោក ជីវ ដាវ៉ា បានចូលបម្រើការងារជាមួយធនាគារវីងនៅខែកក្កដា ឆ្នាំ ២០២១ ក្នុងតួនាទីជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ។ ជាមួយបទពិសោធន៍រយៈពេលជាង ១៩ ឆ្នាំបម្រើការងារនៅតាមគ្រឹះស្ថានធនាគារធំៗក្នុងប្រទេសកម្ពុជា គាត់បាននាំមកនូវបទពិសោធន៍ផ្នែកធនាគារដែលមានជំនាញវិជ្ជាជីវៈចម្រុះក្នុងផ្នែកជាច្រើន រួមមាន៖ ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ ការប្តូររូបិយប័ណ្ណបរទេស និងរតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល (ALM) ផែនការថវិកា ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ព្រមទាំងផ្នែកពន្ធដារផងដែរ។

ក្នុងពេលកាន់តែដំណែងនេះ លោក ដាវ៉ា ទទួលខុសត្រូវលើការត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុ ពន្ធដារ រតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុលគម្រោង CIFRS ព្រមទាំងគម្រោងធនាគារស្តង់ដារផងដែរ។

គាត់ទទួលបានសញ្ញាបត្រ ACCA ដោយបានបញ្ចប់ការសិក្សានៅខែធ្នូ ឆ្នាំ២០១៣ និងបច្ចុប្បន្នគឺជាសមាជិកនៃសមាគមគណនេយ្យករជំនាញមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ លើសពីនេះ លោកបានបញ្ចប់ការសិក្សាភូមិវិធីគណនេយ្យជំនាញគ្រប់គ្រប់ពីវិទ្យាស្ថាន Institute of Chartered Management Accountants ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៦។ នៅក្នុងអំឡុងពេលជំនាញអាជីវកម្មនៅក្នុងវិស័យធនាគារ លោក ដាវ៉ា ក៏បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ ដែលផ្តោតលើវិស័យហិរញ្ញវត្ថុ និងធនាគារ។

បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ដាវ៉ា នៅក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យកិច្ច គួបផ្សំជាមួយនឹងបទពិសោធន៍របស់លោកនៅក្នុងទីផ្សារកម្ពុជា ធ្វើឲ្យគាត់ក្លាយជាបុគ្គលិកដ៏សំខាន់ចំពោះធនាគារ វីង ក្នុងនាមជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ។



លោក រ៉ុង រ៉ុង
នាយកផ្នែកប័ណ្ណ និងអាជីវកម្មទូទាត់

លោក រ៉ុង រ៉ុង បច្ចុប្បន្នជានាយកប័ណ្ណនិងអាជីវកម្មទូទាត់នៅធនាគារ វីង (ខេមបូឌា) ម.ក។

លោក រ៉ុង រ៉ុង បាននាំយកបទពិសោធន៍អាជីវកម្មចេញកាតរយៈពេលជាង ២៥ ឆ្នាំ មកកាន់ធនាគារវីង ដែលគាត់ទទួលបានបទពិសោធន៍បានតាមរយៈការបំពេញការងារជាមួយធនាគារជាច្រើនក្នុងប្រទេសកម្ពុជាមាន៖ ធនាគារមេគង្គ ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា និងធនាគារ Public Bank Vietnam នៅប្រទេសវៀតណាមជាដើម។ លោក រ៉ុង រ៉ុង ក៏មានជំនាញផ្នែកអាជីវកម្មចេញកាត និង ការទូទាត់ ដែលក្នុងនោះ គាត់បានបម្រើការជានាយកនៃមជ្ឈមណ្ឌលប័ណ្ណ និងការទូទាត់រហូតមក។

លោក រ៉ុង រ៉ុង បានបញ្ចប់ការសិក្សា និងទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអប់រំសាសាបារាំង និងបរិញ្ញាបត្រផ្នែក ធនាគារពីមណ្ឌលសិក្សាបច្ចេកទេសធនាគារ (ដែលគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជា) ។

ក្រៅពីនិស្សិតបញ្ចប់ការសិក្សាផ្នែក “កម្មវិធីលើកកម្ពស់ការបណ្តុះបណ្តាលជំនាញធនាគារ” ដែលមានការបញ្ជាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាភូមិវិធីដែលផ្តល់ដោយ Barents Group LLC, Washington DC (USA) លោក រ៉ុង រ៉ុង ក៏ទទួលបានវិញ្ញាបនបត្រជាច្រើនដែលផ្តល់ដោយសាលាធុរកិច្ចនៃគម្រោងកាតអន្តរជាតិផងដែរដូចជា៖ ក្រុមហ៊ុនទូទាត់កាតអន្តរជាតិ Visa និង Mastercard ជាដើម។



លោក ថ្នាក់ តារាវុធ
នាយកគ្រប់គ្រងឥណទាន

លោក ថ្នាក់ តារាវុធ នាយកគ្រប់គ្រងឥណទាន បានបំពេញការងារនេះដោយផ្អែកលើចក្ខុវិស័យនៃការបង្កើតដំណើរការអនុម័តឥណទាន មួយដែលឆាប់រហ័ស និងមានប្រសិទ្ធផលសម្រាប់អតិថិជននៃធនាគារ វីង ទាំងអស់។ ដើម្បីធ្វើដូច្នេះបាន គាត់បានប្រើនីតិវិធីធ្វើសេចក្តីសម្រេចដោយផ្អែកលើទិន្នន័យផ្សេងៗ និងការវិភាគអំពីឥរិយាបថរបស់អតិថិជន ដើម្បីសម្រួលដល់ការអនុម័តឥណទានឲ្យបានតែរហ័ស ដែលជាលទ្ធផល គាត់បានដឹកនាំការដាក់ឲ្យដំណើរការកម្មវិធីថ្មី ដែលជួយឲ្យអតិថិជនជាងមួយលាននាក់ដែលមានដែនកំណត់ក្នុងការទទួលបានឥណទាន អាចស្នើកម្ចីនេះបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ គាត់មានបទពិសោធន៍ជាច្រើនដូចជា៖ ការរៀបចំកម្មវិធីអនុម័ត និងបញ្ចេញឥណទាន គំរូការសម្រេចចិត្តឥណទានភ្លាមៗដល់អតិថិជន និងប្រព័ន្ធអនុម័តឥណទានរហ័ស។

លោក តារាវុធ គឺជាប្រធានគណៈកម្មាធិការឥណទាន ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងទទួលខុសត្រូវលើការគ្រប់គ្រងឥណទាន ការប្រមូលត្រលប់ឥណទាន ការគ្រប់គ្រងហានិភ័យ និងឥណទានរដ្ឋបាល។

កាលពីដំបូង លោក តារាវុធ បានចូលបម្រើការងារជាមួយធនាគារ វីង ក្នុងឆ្នាំ២០១៤ ជានាយកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ដោយធ្វើការប្រកបដោយកិត្តិយសក្នុងការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ធនាគារ វីង។ គាត់ទទួលបានសញ្ញាបត្រ ACCA ក្នុងឆ្នាំ២០១២។



លោកស្រី ហេង ស្រីប៉ូច
នាយកប្រតិបត្តិតាម

លោកស្រី ហេង ស្រីប៉ូច ជានាយកប្រតិបត្តិតាមនៃធនាគារ វីង។

លោកស្រី ហេង ស្រីប៉ូច បានចូលបម្រើការងារជាមួយធនាគារ វីង ក្នុងឆ្នាំ ២០២១ក្នុងអំឡុងពេលផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ។ មុនពេលកាន់តួនាទីថ្មីមួយនេះ គាត់បានបម្រើការងារជាមួយធនាគារពាណិជ្ជមួយចំនួនក្នុងអំឡុងពេលមានប្រតិបត្តិការដាក់បញ្ចូលគ្នានិងការទិញភាគហ៊ុន ព្រមទាំងការបំប្លែងទៅជាធនាគារពាណិជ្ជអស់រយៈពេលជាង មួយទសវត្សរ៍ក្នុងតួនាទីជានាយិកាប្រតិបត្តិតាម ។

ក្នុងនាមជាអ្នកជំនាញដែលមានបទពិសោធន៍ក្នុងផ្នែកនិយតកម្មហិរញ្ញវត្ថុកញ្ញា ស្រី ប៉ូច ទទួលបានវិញ្ញាបនបត្រអនុលោមតាមបទបញ្ញត្តិពីប្រទេសកម្ពុជា ក៏ដូចជាការហ្វឹកហ្វឺនពីធនាគារនៅតៃវ៉ាន់ និងប្រទេសថៃ ដែលផ្តោតលើការគ្រប់គ្រងផ្ទៃក្នុងរួមមាន៖ ការគ្រប់គ្រងហានិភ័យ សវនកម្ម ប្រតិបត្តិតាម និងការរៀបចំអនុវត្តផែនការយុទ្ធសាស្ត្រជាដើម។



លោក លីត វីតា
នាយកផ្នែកសវនកម្មផ្ទៃក្នុង

លោកស្រី លីត វីតា នាយកផ្នែកសវនកម្មផ្ទៃក្នុង

លោកស្រី វីតា បានចូលបម្រើការងារនៅធនាគារ វីង នៅខែមិថុនា ឆ្នាំ២០២០ ដោយបាននាំមកនូវបទពិសោធន៍វិជ្ជាជីវៈរយៈពេលជាង ១៣ ឆ្នាំនៅក្នុងវិស័យសវនកម្ម។ មុនពេលចូលបម្រើការងារជាមួយធនាគារ វីង គាត់បានបម្រើការងារជាច្រើនឆ្នាំក្នុងតំណែងជា សវនករឯករាជ្យ នៅក្នុងក្រុមហ៊ុនសវនកម្មធំៗពីរ ក្នុងចំណោមក្រុមហ៊ុនសវនកម្មធំបំផុតទាំងបួននៅកម្ពុជា ហើយបានទទួលនូវបទពិសោធន៍ និងចំណេះដឹងយ៉ាងច្រើននៅក្នុងការអនុវត្តការងារសវនកម្ម។ លើសពីនេះ គាត់ក៏មានបទពិសោធន៍ជាង ៤ឆ្នាំក្នុងតំណែងជាសវនករផ្ទៃក្នុងផងដែរ។

ក្នុងនាមជាប្រធានសវនកម្មផ្ទៃក្នុង លោកស្រី វីតា ទទួលខុសត្រូវក្នុងការធានាឱ្យយ៉ាងណាឱ្យដំណើរការគ្រប់គ្រងសកម្មភាពរបស់ធនាគារមានភាពគ្រប់គ្រាន់ និងមានប្រសិទ្ធភាព។ គាត់រាយការណ៍ដោយផ្ទាល់ជូនដល់គណៈកម្មាធិការសវនកម្ម ដោយផ្តល់ជូននូវការវាយតម្លៃប្រចាំឆ្នាំអំពីដំណើរការរបស់ធនាគារ វីង។

ជំនាញរបស់គាត់នៅក្នុងផ្នែកសវនកម្ម និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង គឺជាជំនាញដ៏មានតម្លៃចំពោះធនាគារ វីង ហើយគាត់នៅតែបន្តផ្តល់នូវការណែនាំយុទ្ធសាស្ត្រជូនដល់ថ្នាក់ដឹកនាំរបស់ធនាគារ។



អភិបាលកិច្ចក្រុមហ៊ុន

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាលធនាគារវីង ទទួលខុសត្រូវថា ប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារវីង មានភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព ។ ក្រុមប្រឹក្សាភិបាលធនាគារវីង ប្រព័ន្ធនោះ គ្រប់គ្រងលើរាល់គោលដៅសំខាន់ៗនៃហានិភ័យ របស់ធនាគារវីង ឱ្យស្ថិតក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដើម្បីបង្កើនឱកាសនៃការសម្រេចបាននូវ បេសកកម្ម ចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់ធនាគារវីង ។ ក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងនេះជាហូរហែ ដើម្បីធានាថា ប្រព័ន្ធនេះផ្តល់ការធានាសមស្របដើម្បីបង្ការសេចក្តីប្រកាសខុស ក្នុងការគ្រប់គ្រង និងព័ត៌មានហិរញ្ញវត្ថុ ក៏ដូចជាកំណត់ត្រានានា ឬបង្ការការខាតបង់ផ្នែកហិរញ្ញវត្ថុ ឬការគែបន្ត ។

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥រូប ដែលរួមមាន ប្រធានអភិបាល និងអភិបាលចំនួនបីរូប និងអភិបាល ឯករាជ្យចំនួនពីររូប។ ក្រុមប្រឹក្សាភិបាលបានបង្កើតយន្តការណ៍បន្តបន្ទាប់សម្រាប់ការកំណត់ វាយតម្លៃ និង គ្រប់គ្រងហានិភ័យធំៗ ដែលធនាគារវីងជួបប្រទះ ហើយដំណើរការនេះ រួមមានការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង នៅពេលដែលមានការផ្លាស់ប្តូរបរិយាកាសអាជីវកម្ម ឬគោលការណ៍ណែនាំផ្នែកនីយ័តករ ។


គណៈគ្រប់គ្រងធនាគារវីងចូលរួមជាមួយប្រឹក្សាភិបាល ក្នុងការអនុវត្តគោលនយោបាយ និងនីតិវិធីរបស់ ក្រុមប្រឹក្សាភិបាល ទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យ តាមរយៈការកំណត់ និងវាយតម្លៃលើហានិភ័យ ដែលបានជួប និងនៅក្នុងការរៀបចំ ការធ្វើប្រតិបត្តិការ និងការពិនិត្យតាមដានលើការត្រួតពិនិត្យផ្ទៃក្នុងឱ្យបាន សមស្រប ដើម្បីកាត់បន្ថយ និងគ្រប់គ្រងហានិភ័យទាំងអស់នេះ ។

ក្រុមប្រឹក្សាភិបាលអាចមានយោបល់ថា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចុប្បន្នដែលកំពុងអនុវត្តនោះ មានភាព គ្រប់គ្រាន់ និងប្រសិទ្ធភាពដែរ ឬទេក្នុងការការពារការវិនិយោគរបស់ភាគហ៊ុននិក ផលប្រយោជន៍របស់ភាគី ពាក់ព័ន្ធ អតិថិជន និយតករ បុគ្គលិក និងទ្រព្យសកម្មរបស់ធនាគារវីង។ ធនាគារវីង ជឿថាការអនុវត្តអភិបាលកិច្ច ក្រុមហ៊ុនបានល្អ និងផ្តល់លទ្ធភាពឱ្យធនាគារកាន់តែមានតម្លាភាព និងគណនេយ្យភាព ក៏ដូចជានាំមកនូវ ការបង្កើតតុល្យភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ខ្លួនផងដែរ។





រចនាសម្ព័ន្ធអភិបាលកិច្ចក្រុមហ៊ុន



គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយ និងក្នុងចំណោមក្រុមប្រឹក្សាភិបាល ដែលមានគោលបំណងចម្បងដើម្បីជួយដល់ក្រុមប្រឹក្សាភិបាលលើការងារ៖

- ត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងដំណើរការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។
- ត្រួតពិនិត្យអនុលោមភាពរបស់ធនាគារទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិនានា។
- ត្រួតពិនិត្យលើលក្ខណៈសម្បត្តិ និងឯករាជ្យភាពរបស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ) ។
- ត្រួតពិនិត្យការអនុវត្តការងាររបស់សវនករឯករាជ្យ និងមុខងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ។
- ត្រួតពិនិត្យមើលប្រព័ន្ធត្រួតពិនិត្យ និងនីតិវិធីនៃការបញ្ចេញព័ត៌មាន ការត្រួតពិនិត្យផ្ទៃក្នុងលើរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទដ្ឋានក្រមសីលធម៌ ដែលធនាគារបានអនុម័ត ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយ និងក្នុងចំណោមក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហាហានិភ័យ និងប្រតិបត្តិការ នៅក្នុងធនាគារ ដែលតម្រូវឱ្យមានការចូលរួមពីក្រុមប្រឹក្សាភិបាល/គណៈកម្មាធិការនាយក រហូតដល់ថ្នាក់គ្រប់គ្រងទាបបំផុត។ ដើម្បីឱ្យមានភាពជិតស្និទ្ធក្នុងការពិនិត្យតាមដាន ត្រួតពិនិត្យ គ្រប់គ្រង និងកំណត់រកហានិភ័យ និងបញ្ហាមិនមានអនុលោមភាព ឱ្យបានទាន់ពេលវេលា និងជាប្រចាំ គណៈកម្មាធិការនេះ អនុវត្តភារកិច្ចដូចខាងក្រោម៖

- ធានាថាយុទ្ធសាស្ត្រនានាអនុលោមតាមដែនទំហំហានិភ័យ (Risk Appetite) និងកម្រិតនៃការប្រឈម ដូចដែលកំណត់ និងអនុម័តដោយក្រុមប្រឹក្សាភិបាល។
- ពិនិត្យស្ទង់ឡើងវិញ និងតាមដានគោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យទូទាំងធនាគារ ដែលគ្របដណ្តប់លើហានិភ័យផ្នែកប្រតិបត្តិការ ទីផ្សារ សន្ទនីយភាព (liquidity) និងឥណទាន ។
- ដើរតួជាភ្នាក់ងារគោលដៅសម្រាប់ការបង្កើត និងពិនិត្យឡើងវិញលើរាល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យទាំងអស់របស់ធនាគារ។
- ពិនិត្យតាមដាន និងពិនិត្យឡើងវិញលើរបាយការណ៍វិភាគទិន្នន័យរបស់ធនាគារប្រកបដោយលក្ខណៈបុរេសកម្ម
- ត្រួតពិនិត្យលើអនុលោមភាពតាមបទប្បញ្ញត្តិក្នុងស្រុក
- តាមរយៈទំនួលខុសត្រូវទាំងអស់នេះ BRMCC ត្រូវបានបញ្ចូលទៅក្នុងដំណើរការទាំងមូលនៃការធ្វើផែនការ និងការសម្រេចចិត្តរបស់ធនាគារ ។ គណៈកម្មាធិការនេះ មិនត្រឹមតែគ្រប់គ្រងហានិភ័យរបស់ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ ក៏អភិវឌ្ឍន៍នូវយុទ្ធសាស្ត្រដែលជួយបង្កើនប្រាក់ចំណេញ ដល់ស្ថាប័នផងដែរ ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តការងារសវនកម្មតាមកាលកំណត់ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងអនុលោមភាពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗ ទាក់ទងនឹងភាពមិនគ្រប់គ្រាន់ ឬភាពមិនអនុលោម។ សវនកម្មត្រូវធ្វើឡើងទៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល ហើយភាពញឹកញាប់នៃការធ្វើសវនកម្មត្រូវបានកំណត់ទៅតាមកម្រិតនៃហានិភ័យដែលបានវាយតម្លៃរួច ហើយការធ្វើសវនកម្មទាំងនេះ គឺដើម្បីផ្តល់ជាយោបល់យោបល់យោបល់ និងស្ថាប័នមុត ស្តីពីសកម្មភាពប្រតិបត្តិការ និងគ្រប់គ្រង នៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល។ ផែនការសវនកម្មប្រចាំឆ្នាំនិងវិសាលភាពនៃសវនកម្មត្រូវបានពិនិត្យនិងអនុម័តដោយគណៈកម្មាធិការសវនកម្មរបស់ធនាគាររឹង។ លទ្ធផលសវនកម្មត្រូវបញ្ជូនទៅឱ្យគណៈកម្មាធិការសវនកម្មរបស់ធនាគាររឹង ដើម្បីពិនិត្យ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។



នាយកដ្ឋានប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមពិនិត្យមើលលើអនុលោមភាពទៅតាមច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ឧត្តមានុវត្តន៍ និងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ។ បន្ថែមលើនេះ នាយកដ្ឋានប្រតិបត្តិតាម ក៏ឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗទាក់ទងនឹងភាពមិនអនុលោមឱ្យតាមគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់ធនាគារបានដឹង ដើម្បីធ្វើការពិនិត្យឡើងវិញ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។ នាយកដ្ឋានប្រតិបត្តិតាម ក៏ដើរតួជា អ្នកសម្របសម្រួលជាមួយនឹងធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យសហគ្រាស គឺជាដំណើរការមួយ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកផ្សេងទៀតរបស់ស្ថាប័ន ហើយត្រូវបានអនុវត្តនៅក្នុងការកំណត់យុទ្ធសាស្ត្រ និងនៅក្នុងសហគ្រាសទាំងមូល ដែលដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីកំណត់ឱ្យឃើញពី ហេតុការណ៍សក្តានុពលផ្សេងៗ ដែលអាចប៉ះពាល់មកលើស្ថាប័ន ហើយការគ្រប់គ្រងហានិភ័យធ្វើយ៉ាងណាឱ្យស្ថិតក្នុងកម្រិត Risk Appetite របស់ ខ្លួន ដើម្បីផ្តល់ការធានាសមស្របណាមួយទាក់ទងនឹងការសម្រេចបាននូវវត្ថុបំណងរបស់ស្ថាប័ន ។

សមាសភាពក្រុមប្រឹក្សាភិបាល

នាម និងគោត្តនាម
អ្នកឧកញ៉ា គិត ម៉េង
លោក Rami Bashir Asa'd Sharaf
លោក Su Tieng Teck
លោក តាំង ហារឌី
លោក វង្ស សុខាល

មុខតំណែង/ប្រភេទតួនាទី

ប្រធានក្រុមប្រឹក្សាភិបាល
អភិបាល
អភិបាល
អភិបាល
អភិបាលឯករាជ្យ
អភិបាលឯករាជ្យ

កិច្ចប្រជុំ

ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំរៀងរាល់បី (3) ខែម្តង និងនៅពេលចាំបាច់។ នៅក្នុងឆ្នាំ ២០២២ ក្រុមប្រឹក្សាភិបាលបានជួបប្រជុំចំនួន ៤លើក ដោយក្នុង នោះ មានមួយលើកធ្វើឡើងតាមរយៈការប្រជុំដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ធនាគារវីង ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដាក់ចេញនូវបទដ្ឋាន និងបង្កើតគោលនយោបាយ និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងលើផ្នែកប្រតិបត្តិការសំខាន់ៗ របស់ ធនាគារ ។

ក្រុមប្រឹក្សាភិបាលត្រូវគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម និងដំណើរការរបស់ធនាគារជាប្រចាំ ហើយធានាថា ហេដ្ឋារចនាសម្ព័ន្ធ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការគ្រប់គ្រងហានិភ័យគឺមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងហានិភ័យអាជីវកម្មសំខាន់ៗ រួមមានហានិភ័យផ្នែកប្រតិបត្តិការ ឥណទាន ទីផ្សារ សន្ទនីយភាព និងកេរ្តិ៍ឈ្មោះរបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលអនុវត្តមុខងារ និងទំនួលខុសត្រូវផ្សេងៗ ដែលមានរៀបរាប់ទៅតាមគោលការណ៍ណែនាំ និងសេចក្តីណែនាំដែលបានប្រកាសដោយ និយ័តករ ម្តងម្កាល។


គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល


នៅកម្រិតក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការបី រួមមាន៖ គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃ ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការលាភការ និងតែងតាំង ។

គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ

មានគណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិចំនួន 3 រួមមាន៖ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) គណៈកម្មាធិការឥណទាន (CC) និងគណៈកម្មាធិការអចិន្ត្រៃយ៍ផ្នែកព័ត៌មានវិទ្យា (ITSC) និងគណៈកម្មាធិការប្រតិបត្តិ ។

រចនាសម្ព័ន្ធក្រុមហ៊ុន







ធនាគារ វីង (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបាន
ធ្វើសវនកម្ម អនុលោមតាម
ស្តង់ដាររបាយការណ៍ទាក់ទងនឹង
ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

**ព័ត៌មានអំពីធនាគារ****ធនាគារ**

ធនាគារ វីង (ខេមបូឌា) ម.ក

លេខបញ្ជីពាណិជ្ជកម្ម

00005108

ទីស្នាក់ការចុះបញ្ជីអគារ 721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ព្រះរាជាណាចក្រ កម្ពុជា**ភាគទុនិក**

WING Holdings Pte Limited

អ្នកឧកញ៉ា គិត ម៉េង

ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង

លោក Su Tieng Teck

លោក Rami Bashir Asa'd Sharaf

លោក វង្ស សុខាល

លោក តាំង ហាវឌី

ប្រធានក្រុមប្រឹក្សាភិបាល

អភិបាល

អភិបាល

អភិបាលឯករាជ្យ

អភិបាលឯករាជ្យ

គណៈគ្រប់គ្រង

លោក Han Peng Kwang

លោក ហេ ប៊ុនថៃ

លោកជំទាវ ម៉ៅ ចំណាន

លោក Rajeev Chinthaka Munasinghe

លោក សុវិត្យា សុផិ

លោក អ៊ុត សៀង

លោក ខៀក តារាវុធ

កញ្ញា ហេង ស្រីប៉ូច

លោក ចេត វណ្ណារ៉ា

លោក ជីវ ដារ៉ា

លោកស្រី ឈិត វីតា

លោក អ៊ុន នារី

លោក ជា ច័ន្ទរស្មី

អគ្គនាយក

អគ្គនាយករង

អគ្គនាយិកាប្រតិបត្តិការ

នាយកគ្រប់គ្រងព័ត៌មានវិទ្យា

នាយកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្ម(លាលែងនៅថ្ងៃទី30 មិថុនា ឆ្នាំ2022)

នាយកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្ម(តែងតាំងនៅថ្ងៃទី០ កក្កដា ឆ្នាំ2022)

នាយកគ្រប់គ្រងហានិភ័យ និងឥណទាន

នាយិកាគ្រប់គ្រងប្រតិបត្តិការ

នាយកគ្រប់គ្រងប័ណ្ណ និងអាជីវកម្មទូទាត់

នាយកគ្រប់គ្រងហិរញ្ញវត្ថុ

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្ស

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការធនាគារ

សវនករ

ក្រុមហ៊ុន អ៊ិនស៊ី អ៊ែន យ៉ាង (ខេមបូឌា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ធនាគារ វីង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ជាក្រុមហ៊ុនឯកជនមានកម្រិតក្រោមការចុះបញ្ជីលេខ ០០០០៥១០៨។ ធនាគារបានផ្ទេរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ និងទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃកម្ពុជា សម្រាប់រយៈពេលមិនកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារបានធ្វើបច្ចុប្បន្នភាពលើលក្ខន្តិកៈក្រុមហ៊ុន ពី “ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត” ទៅ “ធនាគារ វីង (ខេមបូឌា) ម.ក” ហើយត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការផ្តល់សេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទ ការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ ទីស្នាក់ការចុះបញ្ជីនៃធនាគារ មានទីតាំងនៅ អគារ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល				
ចំណាយពន្ធលើប្រាក់ចំណូល	(2,117,428)	(8,653,928)	(3,540,988)	(14,404,739)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	8,008,646	32,731,338	12,683,814	51,597,756

ភាគលាភ

ពុំមានការប្រកាស ឬ ការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានធ្វើសវនកម្មនេះទេ។

ដើមទុន

ដើមទុនរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៧៥ លានដុល្លារអាមេរិក ឬ ៣០០ ពាន់លានរៀល (ឆ្នាំ២០២១៖ ៧៥លាន ដុល្លារអាមេរិក ឬ ៣០០ ពាន់លានរៀល)

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានផ្តល់ដល់អតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលនៃឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទាមទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(ក) ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ

(ខ) ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀត របស់ធនាគារដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេល ដប់ពីរខែ ខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់សងនោះទេ។

ការប្រែប្រួលសភាពការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនប្រក្រតីនោះទេ។

សមាសធាតុមិនប្រក្រតី

តាមមតិយោបល់របស់អភិបាល លទ្ធផលប្រតិបត្តិការរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនបានរងផលប៉ះពាល់ជាសារវន្ត ដោយធាតុប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី និងជាសារវន្តនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឲ្យមានការកែតម្រូវ ឬបង្ហាញពីតម្លៃបន្ថែមក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក Su Tieng Teck	អភិបាល
លោក Rami Bashir Asa'd Sharaf	អភិបាល
លោក វង្ស សុខាល	អភិបាលឯករាជ្យ
លោក តាំង ហាវឌី	អភិបាលឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ភាគហ៊ុនកាន់កាប់ដោយអភិបាល

អ្នកឧកញ៉ា គិត ម៉េង កាន់កាប់ភាគហ៊ុនចំនួន 20% នៃចំនួនភាគហ៊ុនសរុបទាំងអស់ និងចំនួន 100% នៃ ភាគហ៊ុនរបស់ WING Holdings Pte Limited ដែលជាក្រុមហ៊ុនមេរបស់ធនាគារ។ អភិបាលផ្សេងទៀត មិនកាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់ នៅក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយ ដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃ កិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ ប័ណ្ណបំណុល របស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬ ដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬ ដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬ ក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បង្ហាញជាសារវន្តនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការ អនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”) ឬប្រសិនបើមានគម្លាតពីស្តង់ដារនេះ ដើម្បីជាប្រយោជន៍ សម្រាប់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺគួរត្រូវបានធ្វើការលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យលើដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មធ្វើការលាតត្រដាងព័ត៌មាននូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ប្រសិនបើសមស្រប និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពតាមវិធានគណនេយ្យ លើកលែងតែអភិបាលមានបំណងចង់ជម្រះបញ្ជីរបស់ធនាគារ បញ្ឈប់ ដំណើរការអាជីវកម្ម ឬ គ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និង ដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31ខែធ្នូ ឆ្នាំ2022 និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាម CIFRSs។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

		
Han Peng Kwang អគ្គនាយក		ហេង ប៊ុនថៃ អគ្គនាយករង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី30 ខែមេសា ឆ្នាំ2023

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ ធនាគារ រឹង (ខេមបូឌា) ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ រឹង (ខេមបូឌា) ម.ក (“ធនាគារ”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍ប្រែប្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេប នៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRS”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមទាំងតម្រូវការខាងសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវដទៃទៀតតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបង្ហាញមតិយោបល់មិនកែប្រែ លើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលទទួលបាននាការបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានព័ត៌មានអំពីធនាគារនិងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ចំពោះព័ត៌មានផ្សេងទៀតនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំ មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការងារសវនកម្ម ឬ ថា តើព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត លើព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំតម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាម CIFRSs ហើយនិងមានការទទួលខុសត្រូវចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាងនូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ដំណើរការប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃ ការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាង



ដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គង ដែលកើតចេញពីការក្លែងបន្លំ ឬការកាន់ច្រឡំ នឹងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំ បានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចេញដោយចេតនាការវាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធគ្រប់គ្រងហានិភ័យ។
- ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនកម្មលើកំណត់សម្គាល់ដែលពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ និងលក្ខខណ្ឌនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទៅ រចនាសម្ព័ន្ធ និងមាតិកា នៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំ បានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកនៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រប់គ្រងហានិភ័យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

ឡាន ស៊ីនរតនា
ដៃគូសវនករ



អ៊ិនស៊ី អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញសវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
(ការធ្វើចំណាត់ថ្នាក់ឡើងវិញ - កំណត់សម្គាល់ 37)					
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសមតុល្យនៅធនាគារ-សុទ្ធ	4	183,373,258	754,947,703	182,274,494	742,586,289
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	5	30,513,028	125,622,136	13,472,754	54,888,000
ឥណទាន និងបុរេប្រទានទៅអតិថិជន -សុទ្ធ	6	363,457,095	1,496,352,860	61,533,348	250,686,860
ការវិនិយោគលើមូលបត្របំណុល - សុទ្ធ	7	2,013,107	8,287,962	2,001,488	8,154,062
ទ្រព្យសកម្មផ្សេងៗ	8	27,465,720	113,076,369	9,278,148	37,799,175
ទ្រព្យសកម្មអរូបិយ	9	3,354,709	13,811,337	1,613,235	6,578,233
ទ្រព្យ និងបរិក្ខារ	10	13,942,196	57,400,021	6,160,694	25,092,753
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	9,000,332	37,054,367	6,196,508	25,244,574
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	12	663,046	2,729,760	789,301	3,215,612
ទ្រព្យសកម្មសរុប		633,782,491	2,609,282,515	283,319,970	1,154,245,558
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	299,083,132	1,231,325,254	54,264,108	221,071,976
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	96,300,576	396,469,471	-	-
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	15	110,761,575	456,005,404	119,814,833	488,125,629
ប្រាក់កម្ចី		99,225	408,509	-	-
អនុបំណុល	16	10,013,973	41,227,527	-	-
គណនីត្រូវបង់ និងបំណុលផ្សេងៗ	17	10,594,188	43,616,273	10,877,012	44,312,947
បំណុលភតិសន្យា	18	9,594,495	39,500,536	6,307,212	25,695,582
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	19	181,844	748,652	365,995	1,491,064
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	12	1,191,242	4,904,343	3,737,215	15,225,414
បំណុលសរុប		537,820,250	2,214,205,969	195,366,375	795,922,612
មូលធន					
ដើមទុន	20	75,000,000	300,000,000	75,000,000	300,000,000
ទុនបម្រុងបទប្បញ្ញត្តិ	21	3,816,325	15,557,208	1,680,126	6,826,563
ប្រាក់ចំណេញរក្សាទុក		17,145,916	70,316,565	11,273,469	46,315,872
លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណ		-	9,202,773	-	5,180,511
មូលធនសរុប		95,962,241	395,076,546	87,953,595	358,322,946
បំណុល និងមូលធនសរុប		633,782,491	2,609,282,515	283,319,970	1,154,245,558



របាយការណ៍លទ្ធផលពេញលេញ សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលកម្រៃ និងជើងសារ	22	54,700,136	223,559,456	48,364,150	196,745,362
ចំណាយកម្រៃ និងជើងសារ	22	(10,613,272)	(43,376,443)	(6,023,416)	(24,503,256)
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	22	44,086,864	180,183,013	42,340,734	172,242,106
ចំណូលការប្រាក់	23	28,258,181	115,491,186	3,874,779	15,762,601
ចំណាយការប្រាក់	23	(8,692,681)	(35,526,987)	(176,335)	(717,331)
ចំណូលការប្រាក់សុទ្ធ	23	19,565,500	79,964,199	3,698,444	15,045,270
ចំណូលផ្សេងៗ	25	1,074,414	4,391,130	860,842	3,501,905
ចំណេញប្រតិបត្តិការសុទ្ធ		64,726,778	264,538,342	46,900,020	190,789,281
ការខាតបង់ (កត់ត្រាបញ្ញត្តិ) អ៊ីមតែរមិន លើ ឧបករណ៍ហិរញ្ញវត្ថុ សុទ្ធ	24	(1,237,923)	(5,059,391)	1,042,613	4,241,350
ចំណាយបុគ្គលិក	26	(26,238,889)	(107,238,339)	(15,127,089)	(61,536,998)
ចំណាយរំលស់	27	(4,103,566)	(16,771,274)	(2,494,048)	(10,145,787)
ចំណាយទៅ និងរដ្ឋបាល	28	(23,020,326)	(94,084,072)	(14,096,694)	(57,345,351)
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		10,126,074	41,385,266	16,224,802	66,002,495
ចំណាយពន្ធលើប្រាក់ចំណូល	12	(2,117,428)	(8,653,928)	(3,540,988)	(14,404,739)
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ		8,008,646	32,731,338	12,683,814	51,597,756
ចំណូលពេញលេញផ្សេងៗ					
លម្អៀងពីការបកប្រែប្រែប្រួលប័ណ្ណ		-	4,022,262	-	4,926,750
ចំណេញពេញលេញសរុបសម្រាប់ កាលបរិច្ឆេទ		8,008,646	36,753,600	12,683,814	56,524,506

របាយការណ៍បម្រែបម្រួលមូលធន សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដើមទុន		ទុនបម្រុងបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
2022				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	75,000,000	300,000,000	1,680,126	6,826,563
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-
ចំណេញពេញលេញសរុប	-	-	-	-
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ 21)	-	-	2,136,199	8,730,645
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	75,000,000	300,000,000	3,816,325	15,557,208

	ដើមទុន		ទុនបម្រុងបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
2021				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	28,958,749	115,834,996	128,015	512,575
ការបោះផ្សាយភាគហ៊ុន (កំណត់សម្គាល់លេខ 20)	35,400,000	141,600,000	-	-
ការបំប្លែងពីប្រាក់ចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់លេខ 20)	10,641,251	42,565,004	-	-
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-
ចំណេញពេញលេញសរុប	46,041,251	184,165,004	-	-
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង បទប្បញ្ញត្តិ(កំណត់សម្គាល់លេខ 21)	-	-	1,552,111	6,313,988
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	75,000,000	300,000,000	1,680,126	6,826,563



ប្រាក់ចំណេញរក្សាទុក		លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណ		សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
11,273,469	46,315,872	5,180,511		87,953,595	358,322,946
8,008,646	32,731,338	-		8,008,646	32,731,338
-	-	4,022,262		-	4,022,262
8,008,646	32,731,338	4,022,262		8,008,646	36,753,600
(2,136,199)	(8,730,645)	-		-	-
17,145,916	70,316,565	9,202,773		95,962,241	395,076,546

ប្រាក់ចំណេញរក្សាទុក		លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណ		សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
10,783,017	43,597,108	253,761		39,869,781	160,198,440
-	-	-		35,400,000	141,600,000
(10,641,251)	(42,565,004)	-		-	-
12,683,814	51,597,756	-		12,683,814	51,597,756
-	-	4,926,750		-	4,926,750
2,042,563	9,032,752	4,926,750		48,083,814	198,124,506
(1,552,111)	(6,313,988)	-		-	-
11,273,469	46,315,872	5,180,511		87,953,595	358,322,946

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	Notes	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
				(ការធ្វើចំណាត់ថ្នាក់ឡើងវិញ - កំណត់សម្គាល់ 37)	
សាច់ប្រាក់សុទ្ធ ទទួលបានពី (ប្រើប្រាស់ក្នុង) ប្រតិបត្តិការ	29	4,535,914	18,538,282	(17,972,431)	(73,111,849)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញនូវទ្រព្យសកម្មអរូបិយ	9	(2,130,554)	(8,707,574)	(1,140,208)	(4,638,366)
ការទិញនូវទ្រព្យ និងបរិក្ខារ	10	(10,096,154)	(41,262,981)	(3,839,579)	(15,619,407)
សាច់ប្រាក់ពីការលក់ទ្រព្យ និងបរិក្ខារ		23,550	96,249	-	-
ការទិញវិនិយោគលើមូលបត្របំណុល ប្រាក់ តម្កល់ធានាដើមទុន		-	-	(2,000,000)	(8,136,000)
សាច់ប្រាក់បានពីការវិនិយោគលើ ប្រាក់បញ្ញើ		-	-	(6,052,063)	(24,619,792)
មានកាលកំណត់ជាមួយធនាគារផ្សេងៗ		91,538,976	374,119,795	37,352,700	151,950,784
ការវិនិយោគលើប្រាក់បញ្ញើមាន កាលកំណត់ ជាមួយធនាគារផ្សេងៗ		(43,535,614)	(177,930,054)	(90,347,296)	(367,532,800)
សាច់ប្រាក់សុទ្ធ ទទួលបានពី (ប្រើប្រាស់ក្នុង) សកម្មភាពវិនិយោគ		35,800,204	146,315,435	(66,026,446)	(268,595,581)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់នៃបំណុលភតិសន្យា	18	(1,439,327)	(5,882,529)	(502,333)	(2,043,491)
សាច់ប្រាក់ទទួលបានពីអនុបំណុល		10,000,000	40,870,000	-	-
សាច់ប្រាក់ទទួលបានពីកម្ចី		99,225	405,533	-	-
សាច់ប្រាក់ទទួលបានពីដើមទុន		-	-	35,400,000	144,007,200
សាច់ប្រាក់សុទ្ធ ទទួលបានពី សកម្មភាព ហិរញ្ញប្បទាន		8,659,898	35,393,004	34,897,667	141,963,709
ការកើនឡើង (ថយចុះ) សុទ្ធ នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម ការិយបរិច្ឆេទ		91,142,986	371,316,525	140,244,196	567,287,772
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	5,389,025	-	3,772,474
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទ	4	140,139,002	576,952,271	91,142,986	371,316,525

ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖

ការប្រាក់បានទទួល	25,001,042	102,179,260	(2,916,913)	(11,866,002)
ការប្រាក់បានបង់	8,215,180	33,575,439	13,573	55,215



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

1. ព័ត៌មានធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ជា ក្រុមហ៊ុនឯកជនមានកម្រិត ក្រោមការចុះបញ្ជីលេខ ០០០៥១០៨។ ធនាគារបានផ្ទេរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ និងទទួលបាន អាជ្ញាប័ណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃកម្ពុជា សម្រាប់រយៈពេលមិនកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារបានធ្វើបច្ចុប្បន្នភាព លើលក្ខន្តិកៈក្រុមហ៊ុន ពី “ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត” ទៅ “ធនាគារ វីង (ខេមបូឌា) ម.ក” ហើយត្រូវបានអនុម័តដោយក្រសួង ពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារមានការផ្តល់សេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទ ការធ្វើប្រតិបត្តិការលើវាលកម្មភាព អាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជី នៃធនាគារមានទីតាំងនៅ អគារ 721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមានបុគ្គលិកសរុបចំនួន 1,796នាក់ (ថ្ងៃទី៣១ ខែធ្នូ 2021៖ 1,143នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបានអនុញ្ញាតឲ្យផ្សាយដោយគណៈគ្រប់គ្រងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

2. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ បានកំណត់ដូចខាងក្រោមត្រូវបានអនុវត្តយ៉ាងជាប់លាប់នៅគ្រប់កាលបរិច្ឆេទដែល បានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែង តាមតម្លៃសមស្រប។

សេចក្តីថ្លែងស្តីពីភាពអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារ គឺចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារបង្ហាញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនតាមលំដាប់សន្ទនីយភាព ដោយផ្អែកលើគម្រោង និងសមត្ថភាពក្នុងការស្តារឡើងវិញ/ ទូទាត់នូវទ្រព្យសកម្ម/បំណុលចម្បងភាគច្រើន នៃធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគទាក់ទងនឹងការស្តារឡើងវិញ ឬ ការទូទាត់ ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (រយៈពេលខ្លី) និងលើសពី 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (រយៈពេលវែង) ត្រូវបាន បង្ហាញនៅក្នុង កំណត់សម្គាល់លេខ 34 ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ស្តង់ដារ CIAS 21 ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាគិតជាមធ្យមនៃតម្លៃប្រាក់បៀវត្សទៅលើខ្លឹមសារសេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

ដោយផ្អែកទៅតាមខ្លឹមសារសេដ្ឋកិច្ច នៃកាលៈទេសៈដែលពាក់ព័ន្ធរបស់ធនាគារ រូបិយប័ណ្ណមុខងាររបស់ធនាគារ ត្រូវបានកំណត់ជាដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃស្ថានភាពសេដ្ឋកិច្ចចម្បងក្នុងប្រតិបត្តិការរបស់ធនាគារ និងជារូបិយប័ណ្ណមានឥទ្ធិពលចម្បងទៅលើចំណូល និងចំណាយ។

ការបកប្រែទឹកប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក និងប្រាក់រៀល។ ទ្រព្យសកម្ម និងបំណុលត្រូវបានបកប្រែតាមអត្រាចុងគ្រា នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ខណៈដែលធាតុ នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងលំហូរសាច់ប្រាក់ ត្រូវបានបកប្រែទៅជាប្រាក់រៀល តាមអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ លម្អៀងដែលកើតចេញពីការបកប្រែរូបិយប័ណ្ណ ត្រូវបានទទួលស្គាល់នៅក្នុង លម្អៀងបង្កើតពីការបកប្រែរូបិយប័ណ្ណ ដែលបានបង្ហាញនៅក្នុងផ្នែកមូលធន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការបកប្រែទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល បានរួមបញ្ចូលសម្រាប់តែបំពេញតម្រូវការនៃការធ្វើបង្ហាញស្របតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលអនុវត្តក្នុង 1 ដុល្លារអាមេរិក ដូចខាងក្រោម៖

	2022	2021
អត្រាចុងគ្រា	4,117	4,074
អត្រាមធ្យម	4,084	4,068

2.2 ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យ

2.2.1 ស្តង់ដារដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារថ្មី និងការបកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព រហូតដល់ថ្ងៃចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានលាតត្រដាងដូចខាងក្រោម។ ស្តង់ដារ និងវិសោធនកម្មទៅលើ CIFRSs ដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព មិនរំពឹងនឹងមានផលប៉ះពាល់ជាសារវន្តទៅលើស្ថានភាពហិរញ្ញវត្ថុ ឬ លទ្ធផលរបស់ធនាគារទេ។

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

- (i) CIFRS 17, កិច្ចសន្យាធានារ៉ាប់រង
- (ii) វិសោធនកម្មចំពោះ CIAS 8 គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរនៃការប៉ាន់ស្មានគណនេយ្យ និងកំហុស - និយមន័យនៃការប៉ាន់ស្មានគណនេយ្យ



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

2.2.1 ស្តង់ដារដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព (ត)

- (iii) វិសោធនកម្មចំពោះ CIAS 1 ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្ត CIFRS សេចក្តីថ្លែងការណ៍លេខ២ ការប្រើប្រាស់ការវិនិច្ឆ័យជាសារវន្ត - ការបង្ហាញគោលនយោបាយគណនេយ្យ។
- (iv) វិសោធនកម្មចំពោះ CIAS 12 ពន្ធលើប្រាក់ចំណូល ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
- (i) វិសោធនកម្មចំពោះ CIFRS 16 ភតិសន្យា- បំណុលភតិសន្យានៅក្នុងការលក់ និងជួលមកវិញ
- (ii) វិសោធនកម្មចំពោះ CIAS 1 ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់នៃបំណុលជាបំណុលរយៈពេលខ្លី ឬ រយៈពេលវែង

2.2.2 ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារ និងការបកស្រាយ

គោលនយោបាយគណនេយ្យ ដែលបានអនុវត្តគឺស្របជាមួយនឹងឆ្នាំហិរញ្ញវត្ថុមុន លើកលែងតែធនាគារបានអនុវត្តសេចក្តីប្រកាសគណនេយ្យថ្មីដូចខាងក្រោមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ការអនុវត្តប្រកាសទាំងនេះមិនមានផលប៉ះពាល់ខ្លាំងណាមួយលើស្ថានភាពហិរញ្ញវត្ថុ ឬ ប្រតិបត្តិការរបស់ធនាគារទេ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ។

- វិសោធនកម្ម CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ - កម្រៃក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ
- យោងទៅលើក្របខណ្ឌទស្សនទាន - វិសោធនកម្មលើ CIFRS 3
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ប្រាក់ចំណូលមុនការប្រើប្រាស់ ដែលបានគ្រោងទុក - វិសោធនកម្ម CIAS 16
- វិសោធនកម្ម CIAS 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព- Onerous Contract ថ្លៃដើមសម្រាប់បំពេញកិច្ចសន្យា
- វិសោធនកម្ម CIFRS 1 ការអនុវត្តជាលើកដំបូងលើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកអនុវត្តដំបូង
- វិសោធនកម្ម CIAS 41 កសិកម្ម - ពន្ធទៅលើការវាស់វែងនូវតម្លៃសមស្រប

2.3 ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារមាន សាច់ប្រាក់នៅក្នុងដៃ សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា (លើកលែងតែប្រាក់បញ្ញើតាមបទប្បញ្ញត្តិ) សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន ការវិនិយោគលើមូលបត្របំណុល ទ្រព្យសកម្មផ្សេងៗ (លើកលែងតែប្រាក់បញ្ញើមិនអាចទទួលបានមកវិញ និងការទូទាត់ជាមុន) ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងបំណុលផ្សេងៗ (លើកលែងតែពន្ធត្រូវបង់)។

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ ទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នៅពេលដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យា។

ទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬ ខាត ("FVTPL") បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតដោយផ្ទាល់ពីការទិញ ឬ លក់ ទ្រព្យសកម្ម និងបំណុលទាំងនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ ថ្លៃដើមរំលស់ តម្លៃសមស្រប តាមរយៈចំណូលពេញលេញផ្សេងៗ FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្ម ដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវលំហូរសាច់ប្រាក់នាការលម្អិតជាក់លាក់ សម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើមនិងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់នូវឧបករណ៍មូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារអាចជ្រើសរើសការបង្ហាញការប្រែប្រួលលើតម្លៃសមស្របនាពេលបន្ទាប់ក្នុងលទ្ធផលពេញលេញផ្សេងៗ។ ការជ្រើសរើសនេះ ធ្វើឡើងដាច់ដោយឡែកចំពោះការវិនិយោគ នីមួយៗ។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនបានបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមថ្លៃដើមរំលស់ ឬ តាម FVOCI ត្រូវវាស់វែងតាម FVTPL ប្រសិនបើធ្វើដូច្នេះ នឹងលុបបំបាត់ ឬ កាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំធានានីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំធានានិងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នាវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬ ការធ្វើឲ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំធានានិងវិធីវាយតម្លៃទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬ សាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពពាក់ព័ន្ធនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលរក្សាទុកសម្រាប់ការជួញដូរ ឬ ចាត់ចែង ហើយលទ្ធផលរបស់វាត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប និងត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនរក្សាទុក ដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយក៏មិនមែនដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់តម្លៃពេលវេលានៃទឹកប្រាក់ និងសម្រាប់ហានិភ័យឥណទាន ដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមដែលនៅសល់ សម្រាប់អំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយ និងហានិភ័យជាមូលដ្ឋានផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់កម្ចី (ដូចជា ហានិភ័យសន្តិសុខភាព និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬ ចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកំណត់ឲ្យធនាគារ ទាមទារមកវិញនូវលំហូរទឹកប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទាន ដែលផ្តល់ដោយធនាគារ ត្រូវបានធានាដោយការដាក់ទ្រព្យបញ្ចាំរបស់អតិថិជន ក៏មានកំហិតដល់ធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរនូវទ្រព្យបញ្ចាំ(ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬ ទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃនៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជារូបវន្តបុគ្គល ឬ ជាអង្គភាពប្រតិបត្តិការសំខាន់ ឬ ជាអង្គភាពដែលមានគោលបំណងពិសេស
- ថាតើទ្រព្យជាក់ធានា គឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬ ជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬ ទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែ ក្នុងអំឡុងពេល ដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬ ធនាគារបានធ្វើការផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងប្រតិបត្តិការមួយ ដែលហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬ ក្នុងករណីដែលធនាគារមិនបានផ្ទេរ ឬ មិនរក្សាទុកនូវរាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ ហើយក៏មិនបានរក្សាទុកនូវការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬ តម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬ ខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលពេញលេញផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬ ផុតកំណត់។

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះមានភាពខុសគ្នាជាសារវន្ត ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាជាសារវន្ត នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថា ផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃ សេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការ ដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាត លើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ ត្រូវបានកែប្រែ នៅពេលដែលអតិថិជន ជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមរៀបរាប់ជាបង្កើតទ្រព្យសកម្មថ្មី ដែលមានលក្ខខណ្ឌខុសគ្នាខ្លាំងៗ។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃនូវចំនួន ហើយក្នុងករណីនេះ មានន័យថា លក្ខខណ្ឌវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬ ខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬ ថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវនោះ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬ ខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើអ៊ីមតែមិននៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុល ដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ លម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ ដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។ តម្លៃតបស្នង រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុល រួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមរំលស់នៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបាន កែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬ ខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអណ្តែតអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេល ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញ លើឧបករណ៍ហិរញ្ញវត្ថុ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុលុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬ ក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(Vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬ តម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការតាមលំដាប់ដោយ រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬ ក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ចរបស់វា។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(vi) ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើមានសម្រង់តម្លៃនៅក្នុងវិធានសកម្មភាព នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់បានដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងវិធាននឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅ គឺជាតម្លៃប្រតិបត្តិការមានន័យថា ជាតម្លៃសមស្របនៃផលសង្ខេបបានផ្តល់ឲ្យ ឬ បានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងវិធានសកម្មភាពព្រោះទ្រព្យសកម្ម ឬ បំណុលដែលស្រដៀងគ្នា ឬ ក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនមានភាពជាសាធារណៈ ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត លម្អៀងនោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យវិធានដែលអាចអង្កេតបាន ឬ នៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យវិធាន និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យវិធាន ឬ ហានិភ័យឥណទានត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬ ការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់ - ទិញ ឬ ការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ(ឧទាហរណ៍ប្រាក់បញ្ញើចរន្ត)គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”)

ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECLs”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល និងមិនបានវាស់វែងតាម FVTPL។

ECLs តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនលម្អៀង និងប្រូបាបប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមក ស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សំវិធានធន ECLs ត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ECLs 12 ខែ ឬ (ii) អាយុកាល ECLs សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។

ECLs 12 ខែគឺជាផ្នែកមួយនៃអាយុកាល ECLs ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីកាលបរិច្ឆេទនៃ របាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែល ECLs រយៈពេល 12 ខែត្រូវបានទទួលស្គាល់ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1”។

អាយុកាល ECLs គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុកាលរំពឹងទុករបស់ ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ ECLs ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ការវាយតម្លៃតាមដំណាក់កាល

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់ អ៊ីមត្រូមិន នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានប្រើ ដោយផ្អែកលើថាមានការថយចុះក្នុងតម្លៃសម្គាល់ នៃហានិភ័យឥណទាននៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែរ ឬ ទេ។ ដំណាក់កាលទាំង 3 នេះរួចបន្ទាប់មកកំណត់បរិមាណនៃ អ៊ីមត្រូមិនដែលត្រូវទទួលស្គាល់។

សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី១ មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 14 ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី (ii) បច្ចុប្បន្នភាព ឬអតីតកាលរហូត 29 ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង (iii) មិនមានការកើនឡើងក្នុងតម្លៃសម្គាល់នៅក្នុងប្រព័ន្ធប្រតិបត្តិការលើសពីនាំដើម (“PD”)។ ធនាគារទទួលស្គាល់ ECLs រយៈពេល 12 ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាការបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅ និងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10 ថ្ងៃរហូតដល់ 30 ថ្ងៃសម្រាប់ការកំណត់សម្រាប់រយៈពេលខ្លី (ii) ច្រើនជាង 30 ថ្ងៃរហូតដល់ 89 ថ្ងៃសម្រាប់ការកំណត់សម្រាប់រយៈពេលវែង ឬ (iii) មានការកើនឡើងក្នុងតម្លៃសម្គាល់នៅក្នុងប្រព័ន្ធប្រតិបត្តិការលើសពីនាំដើម (“PD”)។ ធនាគារទទួលស្គាល់ ECLs ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី២។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាននូវឱនភាពឥណទាន៖

- ដំណាក់កាលទី៣ ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី៣ ជាទូទៅត្រូវបានកម្រិតជាមួយនិយមន័យនៃ “លំនាំដើម” ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECLs ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចី មិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារកំណត់ថាការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុសកាលកំណត់សងច្រើនជាង 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬលើសពី 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ហានិភ័យឥណទាននៅពេលទទួលស្គាល់ដំបូង

ធនាគារប្រើប្រាស់ការវាយតម្លៃឥណទាន និងការអនុម័តនៅកម្រិតផ្សេងៗគ្នា ដើម្បីកំណត់ហានិភ័យឥណទានដែលបង្ហាញចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃអាចជា ការវាយតម្លៃតាមបែបធាតុបរិមាណ និងធាតុគុណវុឌ្ឍិ អាស្រ័យទៅលើភាពជាសារវន្ត នៃភាពងាយស្រួល ឬភាពស្មុគស្មាញនៃផលប៉ះពាល់ដែលនឹងធ្វើការវាយតម្លៃ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារត្រូវវាយតម្លៃថាហានិភ័យឥណទានមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ នៅពេលធ្វើការកំណត់ថាហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលធ្វើការវាយតម្លៃការខាតបង់ឥណទានរំពឹងទុក ECLs ធនាគារធ្វើការពិចារណាពីតំណែងដែលសមស្រប និងពាក់ព័ន្ធ ដែលជាព័ត៌មានពាក់ព័ន្ធ និងអាចរកបានដោយមិនប្រើប្រាស់ការចំណាយ ឬការខិតខំប្រឹងប្រែង។ នេះរួមបញ្ចូលទាំងធាតុបរិមាណ និងធាតុគុណវុឌ្ឍិព័ត៌មាន និងការវិភាគ ពឹងផ្អែកទៅលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលបានជូនដំណឹង ព្រមទាំងរួមបញ្ចូលព័ត៌មានដែលគិតទុកជាមុន។

ធនាគារកំណត់ថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្តកើតឡើង នៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេល 30 ថ្ងៃ និង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និងឥណទានខ្លី រៀងគ្នា។

ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយ ដែលអាចមានសម្រាប់អតិថិជនឡើយ។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជា សារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

ការវាស់វែង ECLs

ECLs គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទាន ត្រូវបានវាស់វែង ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺលម្អៀងរវាងលំហូរទឹកប្រាក់ ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរបាយការណ៍៖ ជាលម្អៀងរវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត។

ប៉ារ៉ាម៉ែត និងវិធីសាស្ត្រ ការខាតបង់ឥណទានរំពឹងទុក ECLs

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែង ECLs គឺបានមកពីធាតុអថេរ ដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECLs សម្រាប់សមតុល្យក្នុងដំណាក់កាលទី1 ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។ ECLs ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD។

ក្រុមហ៊ុនបានទទួលយកម៉ាទ្រីសនៃការផ្លាស់ប្តូរដោយផ្អែកលើភាពយឺតយ៉ាវ គំរូអត្រាការបាត់បង់ពីមុន និងគំរូប្រកស៊ី ដើម្បីប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធ ទ្រព្យធានា អត្ថិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ និងការចំណាយលើការប្រមូលពីទ្រព្យធានា ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ LGD ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររចនាបទហ្វីក្សាត។ រចនាបទហ្វីក្សាត ពឹងផ្អែកទៅលើសំណុំលំហូរសាច់ប្រាក់ប៉ាន់ស្មាន (ឧទាហរណ៍ ការប្រមូល ឬលក់ទ្រព្យបញ្ចាំ) ក្នុងអំឡុងពេលការិយបរិច្ឆេទ ហើយធ្វើការអប្បបរមាដោយអត្រាការប្រាក់ប្រសិទ្ធភាពទៅនឹងកាលបរិច្ឆេទដែលពុំមានលទ្ធភាពសង។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

វ៉ាម៉ែត និងវិធីសាស្ត្រ ការខាតបង់ឥណទានរំពឹងទុក ECLs (ត)

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដូលនៅពេលមានការខកខានសង។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃលំដាប់លទ្ធផលសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នា ដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខកខានសង លើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬ បញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬ ការធានា។

ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងក្នុងរយៈពេលសម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECLs។

ព័ត៌មានទូលំទូលាយឆ្ពោះ ទៅមុខត្រូវបានគេចាត់ទុកថាជាធាតុចូលសេដ្ឋកិច្ចដូចជាកំណើន GDP អត្រាប្តូរ អត្រាការប្រាក់អត្រាអតិផរណា និងសូចនាករសេដ្ឋកិច្ចផ្សេងទៀត។ ធាតុចូល និងម៉ូដែលត្រូវបានប្រើសម្រាប់ការគណនា ECLs អាចមិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទីផ្សារនៅកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុទេ។ ដើម្បីក្នុងបញ្ហាទាំងនេះ ការកែប្រែកែសម្រួលគុណភាព ឬ ការត្រួតពិនិត្យនៅក្នុងមូលដ្ឋានត្រូវបានធ្វើឡើងជាការកែតម្រូវជាបណ្តោះអាសន្ននូវភាពនៅភាពខុសគ្នាបែបនេះមានលក្ខណៈសំខាន់។

ការត្រួតគ្នាលើគំរូ

វាមិនទំនងទេដែលការផ្លាស់ប្តូរនៅក្នុងស្ថានភាពសេដ្ឋកិច្ច ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចអនុវត្តដោយធនាគារ ដូច្នេះផលប៉ះពាល់នៃ Covid-19 មិនអាចឆ្លុះបញ្ចាំងនៅក្នុងគំរូទេ។ ធនាគារប្រើប្រាស់ការត្រួតគ្នាលើគំរូ ឬ និយ័តកម្មដើម្បីធានានូវការផ្តល់សំវិធានធនគ្រប់គ្រាន់សម្រាប់ការខាតបង់ឥណទានរំពឹងទុកទៅលើឥណទាន និងបុរេប្រទានទៅអតិថិជន។ ការត្រួតគ្នា ត្រូវបានធ្វើការវាស់វែងដោយផ្អែកទៅលើចំណាត់ថ្នាក់នៃឥណទានដែលបានចែងនៅក្នុងសារាចរច្នៃចេញដោយធនាគារជាតិ ទៅលើភាពចាំបាច់នៃការចាត់ថ្នាក់ និងការធ្វើសំវិធានធនទៅលើកម្រិតបង្កើនវិញ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬ កែតម្រូវ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបង្កើនឡើង ឬ ទេ ហើយ ECLs ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិននាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃ សាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពី ទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរបាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.3 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមរំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬ ទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន “ឱនភាពនៃតម្លៃ” នៅពេលដែលព្រឹត្តិការណ៍មួយ ឬ ច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចី ឬ អ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬ ហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទាន ឬ បុរេប្រទានដល់អតិថិជន ដែលធនាគារមិនយល់ស្រប
- អតិថិជនទំនងនឹងក្លាយជន ឬ ត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានអ្វីមករមិន។ លើសពីនេះ ឥណទានរយៈពេលវែង ឬ ឥណទានរយៈពេលខ្លី ដែលហួសកាលកំណត់សង 90 ថ្ងៃ ឬ 31 ថ្ងៃ រៀងគ្នា ឬ លើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECLs នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECLs ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមរំលស់ ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទាន និងបុរេប្រទានទៅអតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬ ទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬ មួយផ្នែក។ ជាទូទៅការណ៍នេះកើតមានឡើង នៅពេលធនាគារកំណត់ថា អតិថិជនពុំមានទ្រព្យសកម្ម ឬ ប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់អ៊ីមភ័រមិននៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែត្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

2.4 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលដៅនៃការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ដែលពុំមានការកម្រិត សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងការវិនិយោគរយៈពេលខ្លីដែលមានសន្ទនីយភាពខ្ពស់ផ្សេងទៀត ដែលមានកាលកំណត់ដើមរយៈពេល 3 ខែ ឬ តិចជាងនេះ ដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយមានហានិភ័យតិចតួចទៅលើការផ្លាស់ប្តូរតម្លៃ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.5 ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិរួមបញ្ចូលទាំងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ត្រូវបានរក្សាទុកស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃ កម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន ដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

2.6 សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រួមបញ្ចូលប្រាក់បញ្ញើ នៅថ្ងៃដើម ដក ECLs។

2.7 ឥណទាន និងបុរេប្រទានទៅអតិថិជន

ឥណទាន និងបុរេប្រទានទៅអតិថិជន ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបាន វាស់វែងតាមថ្លៃដើមរំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំរិតបង្កើតតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយ ផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.8 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រានៅថ្ងៃដើម ដកអ៊ីមតែរមិន ប្រសិនបើមាន។

2.9 ការវិនិយោគលើមូលបត្របំណុល

ការវិនិយោគលើមូលបត្របំណុល ត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

2.10 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញរបស់វា និងថ្លៃដើមបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក់ឬការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ ដែលបានគ្រោងទុក។ តម្លៃយោងនឹងធ្វើការត្រួតពិនិត្យឡើងវិញនៅចុងឆ្នាំហិរញ្ញវត្ថុនីមួយៗ ដើម្បីវាយតម្លៃថាពួកវាត្រូវបានកត់ត្រាលើសពីចំនួនដែល អាចស្តារមកវិញ និងនៅពេលដែលតម្លៃយោងលើសពីចំនួនដែលអាចស្តារមកវិញ ទ្រព្យសកម្មត្រូវបានធ្វើការលុបចោលទៅតាមចំនួនដែលអាចស្តារ មកវិញ។

ចំណាយរំលស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ ប៉ាន់ស្មាន នៃទ្រព្យសកម្មនីមួយៗ ដែលមានដូចខាងក្រោម៖

ការកែលម្អអគារជួល	រយៈពេលណាមួយដែលខ្លីជាងរយៈពេលជួល ឬ 10ឆ្នាំ
បរិក្ខារការិយាល័យ	4 ឆ្នាំ
បរិក្ខារកុំព្យូទ័រ	4 ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5 ឆ្នាំ
យានយន្ត	4 ឆ្នាំ

ការងារកំពុងដំណើរការ មិនត្រូវបានធ្វើរំលស់ រហូតដល់ពេលវាទទួលបានសម្រាប់ការប្រើប្រាស់។

ថ្លៃចំណាយបន្ទាប់ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក ប្រសិនបើវាអាច មានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ និងចំណាយនៃវត្ថុនោះអាចធ្វើការវាស់វែងបានដោយទុកចិត្តបាន។ ចំពោះការ ជួសជុល និងការថែទាំត្រូវបានកត់ត្រានៅលើរបាយការណ៍លទ្ធផលពេញលេញផ្សេងៗក្នុងអំឡុងពេលកាលបរិច្ឆេទហិរញ្ញវត្ថុដែលពួកគេបានកើតឡើង។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.10 ទ្រព្យ និងបរិក្ខារ (ត)

នៅពេលទ្រព្យសកម្មត្រូវបានលក់ ថ្លៃចំណាយនិងវិលវត្ថុត្រូវបានលុបចេញពីគណនី។ ចំណេញ ឬខាតដែលទទួលបានពីការលក់នឹងធ្វើការរួមបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលសកម្មភាពផ្សេងៗ។ ចំណេញ ឬខាតពីការលក់ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបប្រាក់ចំណេញ ជាមួយនឹងតម្លៃយោង។ ទាំងនេះរួមបញ្ចូលនៅក្នុង 'ចំណេញផ្សេងៗ (ខាត)- សុទ្ធ' នៅក្នុងរបាយការណ៍លទ្ធផលសកម្មភាពផ្សេងៗ។ នៅពេលទ្រព្យសកម្មដែលបានធ្វើការវាយតម្លៃឡើងវិញបានលក់ ចំនួនរបស់ដែលដាក់បញ្ចូលនៅក្នុងវាយតម្លៃអតិបរមា នឹងធ្វើការផ្ទេរទៅប្រាក់ចំណេញរក្សាទុក។

ទ្រព្យ និងបរិក្ខារ ដែលបានវិលវត្ថុពេញលេញ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃ ដែលទ្រព្យ និងបរិក្ខារទាំងនេះត្រូវបានលក់ ឬលុបបំបាត់ចោល។

2.11 ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដកវិលវត្ថុ និងការខាតបង់អ៊ីម៉ែត្រ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបិយ ត្រូវបានធ្វើវិលវត្ថុតាមវិធីសាស្ត្រវិលវត្ថុដោយផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន ពី 4 ទៅ 5 ឆ្នាំ។

កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ រួមបញ្ចូលថ្លៃនៃការអភិវឌ្ឍកម្មវិធីថ្មី ដែលមិនទាន់រួចរាល់ពេញលេញ នាកាលបរិច្ឆេទនៃរបាយការណ៍។ កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ គឺមិនត្រូវបានធ្វើវិលវត្ថុ រហូតដល់ពេលដែលកម្មវិធីនោះរួចរាល់ និងអាចប្រើប្រាស់បាន។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

2.12 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យានោះមានទម្រង់ជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមានទម្រង់ជាភតិសន្យាប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយ ក្នុងរយៈពេលកំណត់ណាមួយ ជាថ្មីនឹងតម្លៃតបស្នង។

ធនាគារជាភតិកៈ

ធនាគារប្រើប្រាស់វិធីសាស្ត្រទទួលស្គាល់ និងវាស់វែងតែមួយគត់សម្រាប់គ្រប់ភតិសន្យា លើកលែងតែភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប។ ធនាគារទទួលស្គាល់បំណុលភតិសន្យា ដើម្បីធ្វើការទូទាត់ប្រាក់ភតិសន្យា និងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម តំណាងឱ្យសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅកាលបរិច្ឆេទចាប់ផ្តើមជួល (ឧទាហរណ៍ នាកាលបរិច្ឆេទនៃទ្រព្យសកម្ម ដែលមានសម្រាប់ការប្រើប្រាស់)។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដោយថ្លៃដើម ដកវិលវត្ថុ និងអ៊ីម៉ែត្រខាត និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។ ថ្លៃដើមនៃសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម រួមបញ្ចូលទាំងចំនួននៃបំណុលភតិសន្យាដែលបានទទួលស្គាល់ថ្លៃដើមដំបូងដែលបានកើតឡើង និងការទូទាត់ ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានវិលវត្ថុតាមការវិលវត្ថុដោយផ្អែកលើអាយុកាលប្រើប្រាស់ដែលបាន ប៉ាន់ស្មាននៃទ្រព្យសកម្ម។ ទ្រព្យសម្បត្តិដែលបានជួលដោយធនាគារមាន ការជួលអាគារ សម្រាប់សាខាទាំងអស់។

បើកាជាម្ចាស់នៃទ្រព្យសម្បត្តិដែលបានជួលប្រគល់ទៅធនាគារនៅចុងអាណត្តិនៃការជួល ឬថ្លៃដើមបង្ហាញពីជម្រើសទិញ ការវិលវត្ថុត្រូវបានគណនាដោយប្រើការប៉ាន់ប្រមាណអាយុកាល ប្រើប្រាស់នៃទ្រព្យសកម្ម។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មក៏ជាកម្មវត្ថុនៅនិងអ៊ីម៉ែត្រ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.12 ភតិសន្យា (ត)

បំណុលភតិសន្យា

នាការបរិច្ឆេទចាប់ផ្តើមភតិសន្យា ធនាគារទទួលស្គាល់បំណុលភតិសន្យាក្នុងចំនួនមួយដែលស្មើនឹងតម្លៃបច្ចុប្បន្នសុទ្ធសម្រាប់ការទូទាត់ភតិសន្យាដែលនឹងត្រូវធ្វើឡើងក្នុងអំណាចកិច្ចសន្យា។ ក្នុងការគណនា តម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ធនាគារប្រើអត្រាកម្ចីបន្ថែម ("IBR") នៅកាលបរិច្ឆេទចាប់ផ្តើមជួល ព្រោះអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួល មិនអាចត្រូវបានកំណត់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមជួល ចំនួននៃបំណុលភតិសន្យាត្រូវបានកើនឡើងដើម្បីបង្ហាញការកើនឡើងការប្រាក់ និងបន្ថយការទូទាត់ភតិសន្យា។ លើសពីនេះទៀតតម្លៃយោង នៃបំណុលភតិសន្យា ត្រូវបានវាស់វែងម្តងទៀតបើមានការផ្លាស់ប្តូរ លើអំណាចកិច្ចសន្យា ការទូទាត់ភតិសន្យា (ឧ. ការប្តូរការទូទាត់នៅអនាគតដែលជាលទ្ធផលពីការប្តូរអត្រាដែលប្រើ ដើម្បីកំណត់ការទូទាត់ ភតិសន្យានោះ) ឬ ការប្តូរនៅក្នុងការវាយតម្លៃនៃជម្រើសទិញទ្រព្យសកម្មមូលដ្ឋាន។

ការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មមានតម្លៃទាប

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ការជួលរយៈពេលខ្លី ចំពោះការជួលរយៈពេលខ្លីរបស់ខ្លួន (ពោលគឺការជួលដែលមានរយៈពេលជួល 12ខែ ឬតិចជាងនេះចាប់ពីថ្ងៃចាប់ផ្តើម ហើយមិនមានជម្រើសទិញ) និងការជួលទ្រព្យសកម្មតិចតួចតម្លៃទាប។ ធនាគារជួលកន្លែងសម្រាប់ATM និងបរិក្ខារ ដែលចាត់ទុកថាមានតម្លៃទាប។ ការទូទាត់លើការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មតិចតួចតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការចំណាយតាមរយៈសម្រេចក្នុងរយៈពេលជួល។

2.13 អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ (ក្រៅពីពន្ធនាគារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃ ដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវបានប៉ាន់ស្មានជាមធ្យមរវាងតម្លៃក្នុងពេល តែមួយ។ ការខាតបង់អ៊ីមតែមិន ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង្អស់ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់អ៊ីមតែមិន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។ ការខាតបង់អ៊ីមតែមិននៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោង នៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋាន សមាមាត្រ។

ការខាតបង់អ៊ីមតែមិន ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់អ៊ីមតែមិន ត្រូវកត់ត្រាត្រឡប់មកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មាន ដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់អ៊ីមតែមិនត្រូវបានកត់ត្រាត្រឡប់មកវិញត្រឹមកម្រិតមួយ ដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមាន ការទទួលស្គាល់ការខាតបង់អ៊ីមតែមិន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.14 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកដោយសារជំងឺ និងអត្ថប្រយោជន៍បន្ថែមមិនមែនជាប្រាក់បៀវត្សរ៍ត្រូវបានបង្កើតនៅក្នុងការិយបរិច្ឆេទ ដែលសេវាទាក់ទងទាំងនេះត្រូវបានផ្តល់ដោយនិយោជិតនៃធនាគារ។

មូលនិធិសោធននិវត្តន៍

ធនាគារទូទាត់ការរួមចំណែកសម្រាប់មូលនិធិសោធននិវត្តន៍ជាម្យ៉ាងរាល់ខែ ទៅកាន់បេឡាជាតិសន្តិសុខសង្គម (NSSF) គម្រោងសន្តិសុខសង្គមជាសាធារណៈសម្រាប់សោធននិវត្តន៍នៅក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចទូទាត់ប្រាក់បន្ថែមទៀតទៅនៅពេល ដែលការរួមចំណែកត្រូវបានបង់។ ការចូលរួមចំណែកត្រូវបានទទួលស្គាល់ជាការចំណាយលើអត្ថប្រយោជន៍និយោជិតនៅពេលដល់កាលកំណត់។

ប្រាក់បំណាច់អតីតភាពការងារ

ធនាគារធ្វើការបង្កើតសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពស្មើនឹង 15 ថ្ងៃក្នុងមួយឆ្នាំនៃប្រាក់ឈ្នួលនិយោជិតដោយត្រូវបានទូទាត់ដូចខាងក្រោម៖

- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ ខែមិថុនា និង
- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ ខែធ្នូ

ការទូទាត់ប្រាក់អតីតភាពមិនត្រូវលើសពី ប្រាំមួយ (6) ខែនៃប្រាក់ឈ្នួលជាមធ្យមសម្រាប់ឆ្នាំនីមួយៗ។ និយោជិតនឹងមិនត្រូវទទួលបានការទូទាត់បើសិនជាពួកគេលាឈប់នៅមុនពេលទទួលបានវា។

ការព្យាករណ៍ចំនួននៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានទទួលស្គាល់នៅក្នុងបំណុលផ្សេងៗ (កំណត់សម្គាល់លេខ 19)។

2.15 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្តសំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាបង់បញ្ចុះ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

2.16 ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយបន្ថែមដែលកើតឡើងក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនដោយផ្ទាល់ បន្ទាប់ពីដកពន្ធនៃភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

2.17 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន អ៊ីមកែរមិនលើឥណទាន ស្របតាម CIFRS 9 និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន សម្រាប់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

ប្រកាសស្តីពីសំវិធានធនបទប្បញ្ញត្តិផ្សេងទៀតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលបត្រប្រាក់កម្ចីរបស់ពួកគេជាប្រាក់ថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.14 ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាទាយជូន
ស្តង់ដារ	០ថ្ងៃ ដល់ 14ថ្ងៃ (រយៈពេលខ្លី) ០ថ្ងៃ ដល់ 29ថ្ងៃ (រយៈពេលវែង)	1%
ឃ្លាំមើល	15ថ្ងៃ ដល់ 30ថ្ងៃ (រយៈពេលខ្លី) 30ថ្ងៃ ដល់ 89ថ្ងៃ (រយៈពេលវែង)	3%
ក្រោមស្តង់ដារ	31ថ្ងៃ ដល់ 60ថ្ងៃ (រយៈពេលខ្លី) 90ថ្ងៃ ដល់ 179ថ្ងៃ (រយៈពេលវែង)	20%
សង្ស័យ	61ថ្ងៃ ដល់ 90ថ្ងៃ (រយៈពេលខ្លី) 180ថ្ងៃ ដល់ 359ថ្ងៃ (រយៈពេលវែង)	50%
បាត់បង់	ចាប់ពី 91ថ្ងៃ (រយៈពេលខ្លី) 360ថ្ងៃ ឬ ច្រើនជាង (រយៈពេលវែង)	100%

ធនាគារត្រូវធ្វើការប្រៀបធៀបសំវិធានធន ដែលគណនាស្របតាម CIFRS 9 និងតាមបទប្បញ្ញត្តិនៃធនាគារជាតិ នៃ កម្ពុជា និង

- ក្នុងករណីសំវិធានធន ដែលគណនាតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវកត់ត្រាសំវិធានធន ដែលបានគណនាដោយផ្អែកលើ CIFRS 9 និង
- ក្នុងករណីសំវិធានធនគណនាតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវទទួលស្គាល់សំវិធានធន ដែលបានគណនាដោយអនុលោមតាម CIFRS 9 និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតដែលបានបង្កើន ចូលទៅក្នុងគណនីទុនបម្រុងបទប្បញ្ញត្តិ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.18 បំណុលលើមូលនិធិភ្នាក់ងារ

បំណុលលើមូលនិធិភ្នាក់ងារ ត្រូវបានដាក់បង្ហាញថ្លៃដើម និងរួមមានប្រាក់បញ្ញើជាមួយធនាគារដោយភ្នាក់ងារ WING Cash Express (WCXs) អតិថិជន និងឈ្មួញដើម្បីគាំទ្រនូវប្រតិបត្តិ និងប្រតិបត្តិការ។

2.19 ចំណូល/ចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅជាចំណេញ ឬ ខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬ នឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬ ទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណា រាល់លក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវ ការខាតបង់ឥណទានដែលរំពឹងទុកនោះទេ (ECLs)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECLs)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬ បានទទួល ដែលពាក់ព័ន្ធនឹងអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ថ្លៃដើមកើនឡើងដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញ ឬ បោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬ ថ្លៃដើមរបស់បំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អណ្តែតដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.19 ចំណូល/ចំណាយការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពនៃការកែតម្រូវឥណទាន ផ្អែកលើថ្លៃដើមរំលស់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលរវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវ ផ្អែកលើថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលរវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូល និងចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ត្រូវបានបង្ហាញនៅក្នុងចំណេញ ឬ ខាត នៃរបាយការណ៍លទ្ធផលពេញលេញ។

2.20 កម្រៃ និងជើងសារ

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតបានជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង CIFRS 9 និងដោយផ្អែកនៅក្នុងវិសាលភាព CIFRS 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត CIFRS 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្ត CIFRS 15 ចំពោះផ្នែកដែលនៅសេសសល់។

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ធនាគារផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់បៀវត្សរ៍ ទៅកាន់អតិថិជន និងចំណូលពីកិច្ចសន្យាជាមួយអតិថិជន ត្រូវបានទទួលស្គាល់ នៅពេលដែលសេវាបានបំពេញជូនទៅអតិថិជន នៅក្នុងចំនួនមួយ ដែលតំណាងឲ្យតម្លៃតបស្នង ដែលធនាគាររំពឹងថានឹងទទួលបានជាថ្មីទៅនឹងសេវាទាំងនោះ។

ចំណូលកម្រៃ និងជើងសារ រួមបញ្ចូលទាំងថ្លៃសេវា សេវាទូទាត់ប្រាក់បៀវត្សរ៍ និងកម្រៃជើងសារផ្សេងទៀត ហើយត្រូវបានទទួលស្គាល់នៅពេលសេវាកម្មទាក់ទិន ត្រូវបានបំពេញ។

2.21 ការទទួលស្គាល់ចំណាយ

ចំណាយត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតទាក់ទងទៅការថយចុះនៃទ្រព្យសកម្ម ឬការកើនឡើងនៃបំណុលដែលកើតឡើង និងការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចធ្វើការវាស់វែងបានដោយទុកចិត្ត។ ការចំណាយអាចកើតមានឡើងនៅក្នុងដំណើរការនៃសកម្មភាពទៀងទាត់របស់ធនាគារ រួមមានចំណាយប្រតិបត្តិការទៅលើប្រតិបត្តិការរបស់ធនាគារ។ ការចំណាយត្រូវបានទទួលស្គាល់ថាបានកើតឡើង។

1. ចំណាយកម្រៃ និងជើងសារត្រូវបានកត់នៅចំណេញ ឬខាត នៅពេលដែលចំណាយបានកើតឡើង។ កម្រៃទៅលើប្រាក់បញ្ញើ ត្រូវបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរលើរយៈពេលទាក់ទងនឹងប្រាក់បញ្ញើ។
2. ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

2.22 ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ជាចំណេញ ឬ ខាត លើកលែងតែពន្ធនោះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ លទ្ធផលពេញលេញផ្សេងទៀត។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.22 ពន្ធលើប្រាក់ចំណូល (ត)

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោម CIAS 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធជា “ការចំណាយផ្សេងទៀត”។

បន្ទាប់ពីការអនុម័តលើ CIFRS អត្ថនាយកដ្ឋានពន្ធដារ (“GDT”) មិនទាន់បញ្ជាក់ពីការផ្លាស់ប្តូរទៅលើមូលដ្ឋានពន្ធ សម្រាប់ការគណនាពន្ធសម្រាប់ផលប៉ះពាល់ពន្ធនៃការផ្លាស់ប្តូរទៅលើ CIFRS ទេ។ ធនាគារបានធ្វើការប៉ាន់ស្មានថាការវាយតម្លៃការគប់គ្រងសមហេតុផល និងប្រុងប្រយ័ត្នក្នុងការវាយតម្លៃនៃគណនីត្រូវទូទាត់ដែលជាប់ពន្ធ និងពន្ធពន្យារ។ ការប្រើប្រាស់ការសន្មតផ្សេងៗ អាចនាំឱ្យមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ បំណុលជាប់ពន្ធ និងពន្ធពន្យាររបស់ធនាគារអាចស្ថិតក្រោមការកំណត់នៃកិច្ចសន្យាជាមួយអត្តនាយកដ្ឋានពន្ធដារ GDT។

(i) ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួមមានពន្ធដែលត្រូវបង់ឬទទួលបានលើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័តឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និង និយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានផ្តល់ដោយប្រើប្រាស់វិធីសាស្ត្រតារាងតុល្យការ ផ្តល់សម្រាប់ភាពខុសគ្នាជា បណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលសម្រាប់គោលបំណងការវាយតម្លៃហិរញ្ញវត្ថុ និងចំនួនប្រើប្រាស់សម្រាប់គោលបំណងពន្ធដារ។ ចំនួននៃពន្ធពន្យារដែលបានផ្តល់ គឺពឹងផ្អែកលើរបៀបដែលវិធីទុកនៃការយល់ដឹង ឬ ការដោះស្រាយនៃតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលដោយប្រើប្រាស់អត្រាពន្ធដែលបានអនុម័តនៅអត្រាតារាងតុល្យការ។

ពន្ធពន្យារលើប្រាក់ចំណូលជាប់ពន្ធ ត្រូវបានទទួលស្គាល់លម្អៀងបណ្តោះអាសន្ន ដែល ជាប់ពន្ធ លើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការ ដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាត។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ រហូតដល់កម្រិតមួយ ដែលវាប្រហែលជា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចមាន ដើម្បីយកទៅកាត់កងជាមួយនឹងលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ លើកលែងតែ ពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់ដំបូងនៃ ទ្រព្យសកម្ម ឬបំណុលមួយ ក្នុងប្រតិបត្តិការមួយដែលប្រតិបត្តិការនោះមិនប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាត ក្នុងការគិតពន្ធ។

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយដល់កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារលើប្រាក់ចំណូលមិនបានទទួលស្គាល់ត្រូវសិក្សាឡើងវិញចុងគ្រានៃរបាយការណ៍ហិរញ្ញវត្ថុនិងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត និងអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលវិធីនេះនឹងត្រូវ អនុវត្តក្នុងពេលដែលទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ ឬ បំណុលនោះត្រូវបានទូទាត់ផ្អែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម និងពន្ធពន្យារលើប្រាក់ចំណូលជាប់ពន្ធ អាចកាត់កងគ្នាប្រសិនបើសិទ្ធិដែលអាចអនុវត្តត្រូវបានកំណត់ស្របច្បាប់ ដើម្បីកាត់កងរវាងពន្ធជាទ្រព្យសកម្ម ជាមួយនឹងបំណុលពន្ធលើប្រាក់ចំណូល និងពន្ធពន្យារលើប្រាក់ចំណូលទាក់ទងទៅនឹងអង្គភាពពន្ធ និងអាជ្ញាធរពន្ធតែមួយ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

2.23 ទ្រព្យសកម្មយថាភាព

ក្នុងករណី លទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច មានភាពជាក់ស្តែង។ ទ្រព្យសកម្មសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចមានភាពជាក់ស្តែង។

2.24 បំណុលយថាភាព

ក្នុងករណី ដែលមិនមានភាពច្បាស់លាស់នូវលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាបំណុលយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឲ្យធានាគោលការណ៍ប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់បរិមាណដែលបានរាយការណ៍នៃធនធាន បំណុល ប្រាក់ចំណូល និងការចំណាយ និងការបង្ហាញពីទ្រព្យសកម្មយថាភាពនិងបំណុលយថាភាព។ ព្រឹត្តិការណ៍នាពេលអនាគតអាចកើតឡើង ដែលអាចបណ្តាលឲ្យការសន្មតដែលបានប្រើក្នុងការមកដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការ ប៉ាន់ប្រមាណត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាក្លាយជាការកំណត់ដោយសមហេតុផល។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់ជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន អាស្រ័យលើកំរិតហានិភ័យសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលនៅសល់។ ធនាគារអនុវត្តការវាយតម្លៃកំរិតហានិភ័យដោយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តកំរិតហានិភ័យ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងកំរិតហានិភ័យនោះត្រូវបានវាយតម្លៃ និងរាយការណ៍ទៅបុគ្គលិកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ។
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តកំរិតហានិភ័យ (និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងកំរិតហានិភ័យនោះ) និងជាពិសេសវិធី ដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង
- សំណងនៃអង្គភាពអាជីវកម្ម ថាតើផ្អែកលើតម្លៃសមធម៌នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលើលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលរំពឹងទុក

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់រយៈពេល ដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍បន្តដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលា នៃលំហូរសាច់ប្រាក់ អានុភាព លក្ខណៈពិសេសលក្ខខណ្ឌ នៃការបង់ប្រាក់ជាមុន និងការពន្យារពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាសម្រាប់តម្លៃរូបិយវត្ថុតាមពេលវេលា។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

ខ. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលតម្លៃត្រូវបានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលរួមមានការប្រើកំរិតវាយតម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបានប៉ុន្តែ នៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។

គ. ភតិសន្យា

ធនាគារ កំណត់រយៈពេលជួលជាលក្ខខណ្ឌនៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែល គ្របដណ្តប់ដោយជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវអនុវត្ត។

ជម្រើសនៃការបន្ត និងការបញ្ចប់

ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យាជួល។ នោះគឺជាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើតជាការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់វាដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេល នៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើអនុវត្ត ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

ការប៉ាន់ស្មានអត្រាកម្ចីកើនឡើង (“IBR”) សម្រាប់បំណុលភតិសន្យា

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណុលក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើមូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលបានកែតម្រូវដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យជាទូទៅ) ក្នុងការពិចារណា ហានិភ័យឥណទានរបស់អង្គភាព (ឧ. ការរីករាលដាលឥណទាន)។

ឃ. ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECLs ជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអថេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃធនាគារ ECL ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបត្រ នៅពេលដែលម៉ូដែលសមស្របឬវិធីសាស្ត្រ ECL ត្រូវបានប្រើប្រាស់
- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ECL និងការវាយតម្លៃលើគុណភាព
- ការបែងចែកបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែល ECLs របស់ពួកគេត្រូវបានវាយតម្លៃលើមូលដ្ឋានសមូហភាព និងជាមូលដ្ឋានបុគ្គលសម្រាប់អតិថិជនសំខាន់ៗដូចក្នុងមួយកំណត់ដោយការគណនាគ្រប់គ្រងធនាគារ
- ការអភិវឌ្ឍកម្រិត ECL រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងឥទ្ធិពលលើ PDs EADs និង LGDs
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅខាងមុខ និងទម្ងន់ប្រូបាប៊ីលីតេរបស់ពួកគេ ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងកម្រិត ECLs



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

ង. ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ពីការការខាតបង់ពន្ធដែលមិនទាន់បានប្រើប្រាស់ និងលម្អៀងបណ្តោះអាសន្ន និងប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគត ដែលអាចកាត់កងលើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់នៃពន្ធពន្យារ ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ច. រូបិយប័ណ្ណមុខងារ

CIAS 21 តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាតំណាងយ៉ាងត្រឹមត្រូវបំផុតទៅលើផលប៉ះពាល់សេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

ឆ. អ៊ីមភែរមិននៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

អ៊ីមភែរមិននៃតម្លៃកើតមាននៅពេលដែលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាសាច់ប្រាក់លើសចំនួនដែលអាចស្តារឡើងវិញរបស់វា ដែលខ្ពស់ជាងតម្លៃសមស្របរបស់វា ដកតម្លៃដើមនៃការលក់ និងតម្លៃនៃការប្រើប្រាស់របស់វា។ ការគណនាតម្លៃសមស្រប ដកតម្លៃដើមនៃការលក់ពីងង្គឹកទៅលើទិន្នន័យដែលមានស្រាប់បានមកពីការចងក្លាបប្រតិបត្តិការលក់ នៅក្នុងវិសាលភាពប្រតិបត្តិការដែលទ្រព្យសកម្មស្រដៀងគ្នា ឬតម្លៃទីផ្សារ ដកតម្លៃបន្ថែមសម្រាប់ការលក់ចោលនៃទ្រព្យសកម្ម។ តម្លៃនៅក្នុងការគណនាគឺពឹងផ្អែកទៅលើការធ្វើអប្បបរមាលំហូរសាច់ប្រាក់។ ធនាគារវាយតម្លៃ ឱនភាពតម្លៃលើទ្រព្យសកម្មនៅពេលណាដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈណាមួយដែលបញ្ជាក់ថាតម្លៃយោងនៃទ្រព្យសកម្មមិនអាចធ្វើការស្តារឡើងវិញបាន។ កត្តាដែលធនាគារចាត់ទុកថាមានសារៈសំខាន់ ដែលអាចបង្កឱ្យមានការពិនិត្យមើលឱនភាពនៃតម្លៃរួមមានដូចខាងក្រោម៖

- (i) ដំណើរការខ្សោយជាសារវន្តជាប់ទាក់ទងនឹង លទ្ធផលប្រតិបត្តិការជាប្រវត្តិសាស្ត្រ ឬរំពឹងទុកនាពេលអនាគត
- (ii) ការផ្លាស់ប្តូរជាសារវន្តនៅក្នុងរបៀបនៃការប្រើប្រាស់ទ្រព្យដែលបានទិញ ឬយុទ្ធសាស្ត្រសម្រាប់អាជីវកម្មទាំងមូល។ និង
- (iii) ឧស្សាហកម្មអវិជ្ជមានជាសារវន្ត ឬនិន្នាការសេដ្ឋកិច្ច

ជ. ការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ និងថ្លៃចំណាយកម្មវិធី

ធនាគារប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ និងថ្លៃដើមកម្មវិធី។ ការប៉ាន់ស្មាននេះត្រូវបានពិនិត្យជាទៀងទាត់ ដើម្បីធានាថារយៈពេលនៃរំលស់ និងការកាត់រំលស់គឺស្របជាមួយគ្នា ជាមួយនឹងគំរូដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ចពីវត្ថុនៃទ្រព្យ និងបរិក្ខារ និងថ្លៃដើមកម្មវិធី។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

4. សាច់ប្រាក់ និងសមតុល្យនៅធនាគារ - សុទ្ធ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សាច់ប្រាក់ក្នុងដៃ	8,220,029	33,841,859	1,285,547	5,237,318
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត	83,162,585	342,380,363	84,220,830	343,115,661
ប្រាក់បញ្ញើមានកាលកំណត់	43,535,614	179,236,122	91,538,976	372,929,789
	126,698,199	521,616,485	175,759,806	716,045,450
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត	42,435,222	174,705,809	5,636,609	22,963,546
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ដើមតិចជាង បីខែ	6,321,166	26,024,240	-	-
	48,756,388	200,730,049	5,636,609	22,963,546
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	183,674,616	756,188,393	182,681,962	744,246,314
សំវិធានធន ECLs	(301,358)	(1,240,690)	(407,468)	(1,660,025)
សាច់ប្រាក់ និងសមតុល្យធនាគារ-សុទ្ធ	183,373,258	754,947,703	182,274,494	742,586,289

បម្រែបម្រួលនៃសំវិធានធន ECLs លើសមតុល្យនៅធនាគារ មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា				
(កត់ត្រាបញ្ច្រាស) សំវិធានធនសម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់ លេខ 24)	407,468	1,660,025	296,814	1,200,612
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	(106,110)	(433,672)	110,654	450,140
	-	14,337	-	9,273
នាថ្ងៃទី៣១ ខែធ្នូ	301,358	1,240,690	407,468	1,660,025

Cash and bank balances by currency are as follows:

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ដុល្លារអាមេរិក	169,954,600	699,703,087	159,535,272	649,946,698
ខ្មែររៀល	13,720,016	56,485,306	23,146,690	94,299,616
	183,674,616	756,188,393	182,681,962	744,246,314

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

4. សាច់ប្រាក់ និងសមតុល្យនៅធនាគារ - សុទ្ធ

អត្រាការប្រាក់ប្រចាំឆ្នាំ ដែលទទួលបានមានដូចខាងក្រោម៖

	2022	2021
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	គ្មាន ទៅ 6.00%	គ្មាន ទៅ 6.00 %

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សាច់ប្រាក់ក្នុងដៃ	8,220,029	33,841,859	1,285,547	5,237,318
សមតុល្យ នៅធនាគារផ្សេងៗ	83,162,585	342,380,363	84,220,830	343,115,661
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា៖				
គណនីចរន្ត	42,435,222	174,705,809	5,636,609	22,963,546
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ដើម រយៈពេលតិចជាង បីខែ	6,321,166	26,024,240	-	-
នាថ្ងៃទី៣១ ខែធ្នូ	140,139,002	576,952,271	91,142,986	371,316,525

5. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បម្រុងកាតព្វកិច្ច (i)	23,013,028	94,744,636	5,972,754	24,333,000
ប្រាក់តម្កល់ធានាលើដើមទុន (ii)	7,500,000	30,877,500	7,500,000	30,555,000
	30,513,028	125,622,136	13,472,754	54,888,000

(i) ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០២០-២៣០ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឲ្យរក្សាទុកប្រាក់បម្រុងកាតព្វកិច្ច ដែលតម្កល់នៅធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានគណនានៅចំនួន 7.0% នៃមធ្យមភាគប្រចាំថ្ងៃសរុបរបស់ប្រាក់បញ្ញើរបស់អតិថិជន និងកម្ចី ជាប្រាក់រៀល និងជាប្រាក់ប័ណ្ណផ្សេងៗ។ ប្រាក់បម្រុងកាតព្វកិច្ច លើប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីនេះ មិនទទួលបានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ធនាគារតម្រូវឲ្យរក្សាប្រាក់បញ្ញើតាមបទប្បញ្ញត្តិ ស្មើនឹង 10% នៃដើមទុនរបស់ធនាគារ។ ប្រាក់បញ្ញើនេះ មិនមែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារទេ និងអាចបង្វិលសងវិញ នៅពេលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។

(iii) អត្រាការប្រាក់

នៅអំឡុងកាលបរិច្ឆេទ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ ទទួលបានការប្រាក់នៅអត្រាចន្លោះពី 0.08% ទៅ 0.65% (ឆ្នាំ 2021៖ 0.04% ទៅ 0.06%) ក្នុងមួយឆ្នាំ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

6. ឥណទាន និងបុរេប្រទានទៅអតិថិជន- សុទ្ធ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ឥណទានវិបាកប័ន	36,305,762	149,470,822	-	-
ឥណទានរយៈពេលខ្លី	51,583,489	212,369,224	26,047,408	106,117,140
ឥណទានរយៈពេលវែង	276,425,751	1,138,044,817	36,083,122	147,002,639
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	364,315,002	1,499,884,863	62,130,530	253,119,779
បង្កការប្រាក់ត្រូវទទួលបាន	2,087,667	8,594,925	209,634	854,049
	366,402,669	1,508,479,788	62,340,164	253,973,828
ថ្លៃប្រតិបត្តិការឥណទាន ដែលមិនទាន់បានរំលស់	(1,430,513)	(5,889,422)	(456,569)	(1,860,062)
តម្លៃយោង - ដុល	364,972,156	1,502,590,366	61,883,595	252,113,766
សំវិធានធន ECLs	(1,515,061)	(6,237,506)	(350,247)	(1,426,906)
	363,457,095	1,496,352,860	61,533,348	250,686,860

បម្រែបម្រួលនៃសំវិធានធន ECLs លើឥណទាននិងបុរេប្រទានទៅអតិថិជន មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	350,247	1,426,906	-	-
សំវិធានធនសម្រាប់កាលបរិច្ឆេទ	1,164,814	4,760,595	350,247	1,424,805
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	50,005	-	2,101
នាថ្ងៃទី៣១ ខែធ្នូ	1,515,061	6,237,506	350,247	1,426,906

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលលើតម្លៃយោង នៃឥណទាននិងបុរេប្រទានទៅអតិថិជន និងសំវិធានធន ECLs ទៅតាមដំណាក់កាលសម្រាប់ឥណទាន និងបុរេប្រទានទៅឥណទាន ដែលបានរាស់វែងតាមថ្លៃដើមរំលស់ មានដូចខាងក្រោម៖

	Stage 1	Stage 2	Stage 3	Total
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើត ឬ ទិញ ថ្មី	61,837,911	-	45,684	61,883,595
ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើត ឬ ទិញ ថ្មី	302,999,674	-	-	302,999,674
ការទូទាត់ និងទ្រព្យសកម្ម ដែលឈប់ទទួលស្គាល់	-	-	88,887	88,887
ផ្ទេរទៅ ដំណាក់កាលទី១	(14,040,549)	-	-	(14,040,549)
ផ្ទេរទៅ ដំណាក់កាលទី២	-	11,498,917	-	11,498,917
ផ្ទេរទៅ ដំណាក់កាលទី៣	-	-	2,541,632	2,541,632
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	350,797,036	11,498,917	2,676,203	364,972,156
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,444,231,397	47,341,041	11,017,928	1,502,590,366

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

៦. ឥណទាន និងបុរេប្រទានទៅអតិថិជន- សុទ្ធ (ត)

	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើត ឬ ទិញ ថ្មី	61,883,595	-	-	61,883,595
ការទូទាត់ និងទ្រព្យសកម្ម ដែលឈប់ ទទួលស្គាល់	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី 1	(45,684)	-	-	(45,684)
ផ្ទេរទៅ ដំណាក់កាលទី 2	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី 3	-	-	45,684	45,684
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	61,837,911	-	45,684	61,883,595
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	251,927,649	-	186,117	252,113,766

ឥណទាន និងបុរេប្រទានទៅអតិថិជន ផ្អែកលើកិច្ចសន្យាដើម ត្រូវបានវិភាគ ដូចខាងក្រោមនេះ៖

ក. តាមវិស័យអាជីវកម្ម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
កម្មវិស័យ	3,078,396	12,673,756	800,837	3,262,610
កម្មវិស័យផ្ទាល់ខ្លួន	85,505,757	352,027,202	18,036,885	73,482,269
កម្មវិស័យពាណិជ្ជកម្ម	119,873,012	493,517,190	30,259,502	123,277,211
កម្មវិស័យជំនួញ	156,514,991	644,372,218	12,786,371	52,091,676
	364,972,156	1,502,590,366	61,883,595	252,113,766

ខ. តាមវិស័យអាជីវកម្ម៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

គ. តាមវិស័យអាជីវកម្ម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ដុល្លារអាមេរិក	321,874,909	1,325,159,000	58,049,838	236,495,040
ខ្មែររៀល	43,097,247	177,431,366	3,833,757	15,618,726
	364,972,156	1,502,590,366	61,883,595	252,113,766



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

6. ឥណទាន និងបុរេប្រទានទៅអតិថិជន- សុទ្ធ (ត)

យ. តាមនិវាសនដ្ឋាន ទំនាក់ទំនង និងផលប៉ះពាល់៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
និវាសនដ្ឋាន				
និវាសន	364,972,156	1,502,590,366	61,883,595	252,113,766
ទំនាក់ទំនង				
មិនមែនសម្ព័ន្ធហ្មាតិ	364,972,156	1,502,590,366	61,883,595	252,113,766
ហានិភ័យ				
ហានិភ័យធំ	61,757,278	254,254,714	8,000,000	32,592,000
ហានិភ័យមិនធំ	303,214,878	1,248,335,652	53,883,595	219,521,766
	364,972,156	1,502,590,366	61,883,595	252,113,766

7. ការវិនិយោគលើមូលបត្របំណុល-សុទ្ធ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារបានទិញមូលបត្របំណុល ដែលមានការធានា ចំនួន 2,000,000 ដុល្លារអាមេរិក ដែលបោះផ្សាយដោយខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។

បម្រែបម្រួលលើការវិនិយោគលើមូលបត្របំណុល មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	2,001,488	8,154,062	-	-
ការទិញបន្ថែម	-	-	2,000,000	8,136,000
ចំណូលការប្រាក់ (កំណត់សម្គាល់លេខ 23)	110,477	451,519	9,167	37,292
ការប្រាក់ទទួលបាន	(98,858)	(404,033)	-	-
សំវិធានធនលើការខាតបង់អ៊ីមត្រៃមិន	-	-	(7,679)	(31,238)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	86,414	-	12,008
នាថ្ងៃទី 31 ខែធ្នូ	2,013,107	8,287,962	2,001,488	8,154,062

មូលបត្របំណុលមាន អត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ ដោយមានរយៈពេល 3 ឆ្នាំ (2021 - 2024) ហើយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រាក់ត្រូវបានទូទាត់ប្រចាំឆ្នាំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដោយការទូទាត់លើកដំបូង នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រាក់ ត្រូវបានគណនាដោយផ្អែកលើមូលដ្ឋាន 365 ថ្ងៃ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

7. ការវិនិយោគលើមូលបត្របំណុល-សុទ្ធ

បម្រែបម្រួលនៃសំវិធានធន ECLs លើការវិនិយោគលើមូលបត្របំណុល មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	7,679	31,284	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	-	-	7,679	31,238
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	330	-	46
នាថ្ងៃទី 31 ខែធ្នូ	7,679	31,614	7,679	31,284

8. ទ្រព្យសកម្មផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល (*)	9,690,156	39,894,374	3,945,969	16,075,878
សំវិធានធន ECLs	(1,500,000)	(6,175,500)	(1,500,000)	(6,111,000)
គណនីសុទ្ធត្រូវទទួលពីសម្ព័ន្ធព្យាបាល (កំណត់សម្គាល់លេខ 31)	8,190,156	33,718,874	2,445,969	9,964,878
ប្រាក់បញ្ញើ	3,487,586	14,358,392	1,286,265	5,240,244
កម្រៃ និងគណនីត្រូវទទួលផ្សេងៗ	2,633,964	10,844,027	634,762	2,586,020
	6,121,550	25,202,419	1,921,027	7,826,264
សំវិធានធន ECLs	(110,503)	(454,941)	(20,171)	(82,177)
	6,011,047	24,747,478	1,900,856	7,744,087
ប្រាក់បង់មុនសម្រាប់លេខកាតសម្ងាត់	3,851,654	15,857,260	1,908,717	7,776,113
ប្រាក់បង់មុន និងបុរេប្រទាន	9,412,863	38,752,757	3,022,606	12,314,097
	27,465,720	113,076,369	9,278,148	37,799,175

*គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល គឺជាមធ្យមនៃទ្រព្យសកម្មហិរញ្ញវត្ថុចំនួន 1,609,555 ដុល្លារអាមេរិក(2021: 1,609,555 ដុល្លារអាមេរិក)។

បម្រែបម្រួលនៃសំវិធានធន ECLs លើគណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	1,500,000	6,111,000	3,000,000	12,135,000
កត់ត្រាបញ្ជាស់ សម្រាប់ការិយបរិច្ឆេទ	-	-	(1,500,000)	(6,102,000)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	64,500	-	78,000
នាថ្ងៃទី 31 ខែធ្នូ	1,500,000	6,175,500	1,500,000	6,111,000



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

8. ទ្រព្យសកម្មផ្សេងៗ (ត)

បម្រែបម្រួលនៃសំវិធានធន ECLs លើប្រាក់បញ្ញើ និងកម្រៃ និងគណនីត្រូវទទួលផ្សេងៗ មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	20,171	82,177	31,364	126,867
សំវិធានធន (កត់ត្រាបញ្ចេញ) សម្រាប់កាលបរិច្ឆេទ	90,332	369,187	(11,193)	(45,533)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	3,577	-	843
នាថ្ងៃទី 31 ខែធ្នូ	110,503	454,941	20,171	82,177

9. ទ្រព្យសកម្មអរូបិយ

	2022			
	កម្មវិធីកុំព្យូទ័រ និង ប្រព័ន្ធធនាគារ	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,011,437	1,085,900	3,097,337	12,624,465
ការទិញបន្ថែម	278,139	1,852,415	2,130,554	8,707,574
ការផ្ទេរ	566,125	(566,125)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	191,188
នាថ្ងៃទី 31 ខែធ្នូ	2,855,701	2,372,190	5,227,891	21,523,227
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,484,102	-	1,484,102	6,046,232
រំលស់សម្រាប់កាលបរិច្ឆេទ	389,080	-	389,080	1,590,170
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	75,488
នាថ្ងៃទី 31 ខែធ្នូ	1,873,182	-	1,873,182	7,711,890
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	982,519	2,372,190	3,354,709	13,811,337

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

	2021			
	កម្មវិធីកុំព្យូទ័រ និងប្រព័ន្ធធនាគារ	ការងារកំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល(កំណត់សម្គាល់លេខ 2.1)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,957,129	-	1,957,129	7,916,587
ការទិញបន្ថែម	54,308	1,085,900	1,140,208	4,638,366
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	69,512
នាថ្ងៃទី 31 ខែធ្នូ	2,011,437	1,085,900	3,097,337	12,624,465
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,032,465	-	1,032,465	4,176,321
រំលស់សម្រាប់កាលបរិច្ឆេទ	451,637	-	451,637	1,837,259
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	32,652
នាថ្ងៃទី 31 ខែធ្នូ	1,484,102	-	1,484,102	6,046,232
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	527,335	1,085,900	1,613,235	6,578,233

10. ទ្រព្យ និងបរិក្ខារ

	ការកែលម្អទ្រព្យរដ្ឋ	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2022			
ថ្លៃដើម			
នាថ្ងៃទី១ ខែមករាឆ្នាំ២០២២	1,823,248	197,077	9,273,634
ការទិញបន្ថែម	3,040,167	638,390	1,496,316
ការផ្ទេរ	1,038,579	3,705	1,748,317
ការលក់/ការលុបចោល	-	-	(80,558)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២២	5,901,994	839,172	12,437,709
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែមករាឆ្នាំ២០២២	1,503,932	60,886	6,381,434
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 27)	343,234	84,592	2,013,713
ការលក់/ការលុបចោល	-	-	(79,909)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២២	1,847,166	145,478	8,315,238
តម្លៃយោង			
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២២	4,054,828	693,694	4,122,471

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ការទិញបន្ថែមនូវទ្រព្យ និងបរិក្ខាររបស់ធនាគារ ចំនួន 159,187 ដុល្លារអាមេរិក ឬ 650,598 ពាន់រៀល នៅពុំទាន់បានទូទាត់។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

គ្រឿងសង្ហារឹម និង គ្រឿងបំបែក	យានយន្ត	ការងារកំពុងដំណើរការ		សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល(កំណត់សម្គាល់ លេខ 2.1)
485,622	75,000	2,801,601	14,656,182	59,703,371
624,515	-	4,455,953	10,255,341	41,913,579
-	-	(2,790,601)	-	-
-	(75,000)	-	(155,558)	(635,766)
-	-	-	-	939,124
1,110,137	-	4,466,953	24,755,965	101,920,308
484,950	64,286	-	8,495,488	34,610,618
23,998	-	-	2,465,537	10,076,649
-	(67,347)	-	(147,256)	(601,835)
-	-	-	-	434,855
508,948	(3,061)	-	10,813,769	44,520,287
601,189	3,061	4,466,953	13,942,196	57,400,021

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 និងសម្រាប់កាលបរិច្ឆេទបញ្ចប់

10. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក
2021			
ថ្លៃដើម			
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2021	1,583,815	94,041	8,578,125
ការទិញបន្ថែម	239,433	103,036	695,509
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	1,823,248	197,077	9,273,634
ដក៖ រំលស់បង្គរ			
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2021	1,470,098	33,972	4,851,520
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 27)	33,834	26,914	1,529,914
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	1,503,932	60,886	6,381,434
តម្លៃយោង			
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	319,316	136,191	2,892,200

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារ បានជួលការិយាល័យ រួមមានការិយាល័យកណ្តាល និងសាខា សម្រាប់ប្រើប្រាស់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីការជួល ដែលធនាគារជាតិក្រុង បានបង្ហាញដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
អគារ				
ថ្លៃដើម				
នាថ្ងៃទី 1 ខែមករា	7,477,454	30,463,148	1,036,880	4,194,180
ការបន្ថែម	4,052,773	16,563,683	6,440,574	26,200,255
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	443,114	-	68,713
នាថ្ងៃទី 31 ខែធ្នូ	11,530,227	47,469,945	7,477,454	30,463,148
ដក៖ រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	1,280,946	5,218,574	848,355	3,431,596
រំលស់សម្រាប់កាលបរិច្ឆេទ	1,248,949	5,104,455	432,591	1,759,780
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	92,549	-	27,198
នាថ្ងៃទី 31 ខែធ្នូ	2,529,895	10,415,578	1,280,946	5,218,574
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	9,000,332	37,054,367	6,196,508	25,244,574



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

Office furniture and fixture	Motor vehicles	Work in progress	Total	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
485,622	75,000	-	10,816,603	43,753,159
-	-	2,801,601	3,839,579	15,619,407
-	-		-	330,805
485,622	75,000	2,801,601	14,656,182	59,703,371
484,160	45,918	-	6,885,668	27,852,527
790	18,368	-	1,609,820	6,548,748
-	-	-	-	209,343
484,950	64,286	-	8,495,488	34,610,618
672	10,714	2,801,601	6,160,694	25,092,753

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

12. ពន្ធលើប្រាក់ចំណូល

បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	3,737,215	15,225,414	2,837,895	11,479,285
ចំណាយពន្ធលើប្រាក់ចំណូល	1,991,173	8,137,924	3,663,645	14,903,708
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	(4,138,769)	(16,915,149)	(2,650,316)	(10,781,485)
ឥណទានពន្ធកាត់ទុក	(398,377)	(1,628,167)	(114,009)	(463,789)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	84,321	-	87,695
នាថ្ងៃទី 31 ខែធ្នូ	1,191,242	4,904,343	3,737,215	15,225,414

ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងគ្នា នៅពេលដែលមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តការកាត់កងគ្នាទៅលើ ពន្ធក្នុងគ្រាដែលជាទ្រព្យសកម្ម និងពន្ធក្នុងគ្រាដែលជាបំណុល និងនៅពេលដែលពន្ធពន្យារ ពាក់ព័ន្ធទៅនឹងអាជ្ញាធរតែមួយ។ ចំនួនដែលត្រូវកាត់កងមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធពន្យារជាទ្រព្យសកម្ម	2,517,600	10,364,960	2,145,141	8,739,303
ពន្ធពន្យារជាបំណុល	(1,854,554)	(7,635,200)	(1,355,840)	(5,523,691)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	663,046	2,729,760	789,301	3,215,612



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

12. ពន្ធលើប្រាក់ចំណូល (ត)

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ដែលធ្វើឲ្យមានការកើតឡើង ដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធពន្យារជាទ្រព្យសកម្ម				
សំវិធានធន ECLs	95,230	392,063	155,734	634,462
ការកត់ត្រាបញ្ញាសន្ធុសំវិធានធន	-	-	300,000	1,222,200
បំណុលកតិសន្យា	1,918,899	7,900,107	1,261,442	5,139,115
អត្ថប្រយោជន៍របស់និយោជិត	36,369	149,731	294,297	1,198,966
រំលស់ពន្លឺតាមពន្ធ	89,550	368,677	-	-
ចំណូល និងកម្រៃពន្យារ	377,552	1,554,382	133,668	544,560
	2,517,600	10,364,960	2,145,141	8,739,303
ពន្ធពន្យារជាបំណុល៖				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,800,066)	(7,410,872)	(1,239,302)	(5,048,916)
ការប្តូររូបិយប័ណ្ណបរទេស ដែលមិនទាន់ទទួលស្គាល់បាន	(54,488)	(224,328)	(9,234)	(37,619)
រំលស់ពន្លឺតាមពន្ធ	-	-	(107,304)	(437,156)
	(1,854,554)	(7,635,200)	(1,355,840)	(5,523,691)
	663,046	2,729,760	789,301	3,215,612

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ដែលធ្វើឲ្យមានការកើតឡើង ដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធក្នុងគ្រា	1,991,173	8,137,924	3,663,645	14,903,708
ពន្ធពន្យារ	126,255	516,004	(122,657)	(498,969)
	2,117,428	8,653,928	3,540,988	14,404,739

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលត្រូវបានគណនាតាមអត្រាពន្ធ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	10,126,074	41,385,266	16,224,802	66,002,495
ពន្ធលើប្រាក់ចំណូល គណនាតាមអត្រា 20%	2,025,215	8,277,053	3,244,960	13,200,497
ចំណាយមិនអាចកាត់កងបាន	92,213	376,875	463,823	1,886,832
អតិរេក នៃសំវិធានធនពីការិយបរិច្ឆេទមុន	-	-	(167,795)	(682,590)
ចំណាយពន្ធលើប្រាក់ចំណូល	2,117,428	8,653,928	3,540,988	14,404,739

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ទៅលើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញ ជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលដោយយកចំនួនមួយណា ដែលខ្ពស់ជាង។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពពន្ធកម្រិតមាស ពី GDT ដែលផ្តល់ឱ្យធនាគារនូវសិទ្ធិទទួលបាននូវការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។

13. ប្រាក់បញ្ញើរបស់អតិថិជន

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បញ្ញើតាមតម្រូវការ	52,049,435	214,287,524	39,226,886	159,810,334
ប្រាក់បញ្ញើសន្សំ	83,525,318	343,873,734	4,556,616	18,563,654
ប្រាក់បញ្ញើមានកាលកំណត់	163,508,379	673,163,996	10,480,606	42,697,988
	299,083,132	1,231,325,254	54,264,108	221,071,976

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោមនេះ៖

(ក) តាមកាលសន្តិភាព៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្តិសុខភាព នៅក្រោមការ គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ខ) តាមរូបិយប័ណ្ណ៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ដុល្លារអាមេរិក	258,548,440	1,064,443,927	40,121,371	163,454,465
ខ្មែររៀល	40,534,692	166,881,327	14,142,737	57,617,511
	299,083,132	1,231,325,254	54,264,108	221,071,976

(គ) តាមប្រភេទអតិថិជន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
បុគ្គល	225,786,887	929,564,614	44,404,620	180,904,422
សាជីវកម្មក្នុងស្រុក	73,296,245	301,760,640	9,859,488	40,167,554
	299,083,132	1,231,325,254	54,264,108	221,071,976



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

13. ប្រាក់បញ្ញើរបស់អតិថិជន (ត)

យ) តាមនិវាសនដ្ឋាន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
និវាសនជន	294,089,178	1,210,765,146	53,813,708	219,237,046
អនិវាសនជន	4,993,954	20,560,108	450,400	1,834,930
	299,083,132	1,231,325,254	54,264,108	221,071,976

(ង) តាមទំនាក់ទំនង៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សម្ព័ន្ធឮញាតិ	15,257,927	62,816,885	10,754,690	43,814,607
មិនមែនសម្ព័ន្ធឮញាតិ	283,825,205	1,168,508,369	43,509,418	177,257,369
	299,083,132	1,231,325,254	54,264,108	221,071,976

(ច) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2022	2021
ប្រាក់បញ្ញើតាមតម្រូវការ	Nil to 3.00%	Nil to 0.55%
ប្រាក់បញ្ញើសន្សំ	Nil to 5.00%	Nil to 1.25%
ប្រាក់បញ្ញើមានកាលកំណត់	Nil to 8.00%	Nil to 5.50%

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បញ្ញើតាមតម្រូវការ	816,114	3,359,941
ប្រាក់បញ្ញើសន្សំ	9,582,879	39,452,713
ប្រាក់បញ្ញើមានកាលកំណត់	85,901,583	353,656,817
	96,300,576	396,469,471

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលសន្ទុះ

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការ គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ខ) តាមរូបិយប័ណ្ណ៖

	2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ដុល្លារអាមេរិក	91,904,631	378,371,366
ខ្មែររៀល	4,395,945	18,098,105
	96,300,576	396,469,471

(គ) តាមនិវាសនដ្ឋាន និងទំនាក់ទំនង៖

	2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
និវាសនដ្ឋាន		
អនិវាសន	96,300,576	396,469,471
ទំនាក់ទំនង		
មិនមែនសម្ព័ន្ធព្យាបាល	96,300,576	396,469,471

(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2022
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន
ប្រាក់បញ្ញើសន្សំ	0.25% to 3.00%
ប្រាក់បញ្ញើមានកាលកំណត់	2.00% to 7.15%

15. បំណុលលើមូលនិធិរបស់ភ្នាក់ងារ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ភ្នាក់ងារ WCX	87,187,686	358,951,704	93,521,971	381,008,510
អ្នកផ្គត់ផ្គង់	18,224,089	75,028,574	13,664,260	55,668,195
អតិថិជន	5,349,800	22,025,126	12,628,602	51,448,924
	110,761,575	456,005,404	119,814,833	488,125,629

ក) តាមកាលសន្ទុះ

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការ គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

15. បំណុលលើមូលនិធិរបស់ភ្នាក់ងារ (ត)

(ខ) តាមរូបិយប័ណ្ណ៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ដុល្លារអាមេរិក	53,347,224	219,630,521	64,491,102	262,736,749
ខ្មែររៀល	57,414,351	236,374,883	55,323,731	225,388,880
	110,761,575	456,005,404	119,814,833	488,125,629

(គ) តាមនិវាសនដ្ឋាន និងទំនាក់ទំនង៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
និវាសនដ្ឋាន				
អនិវាសន	110,761,575	456,005,404	119,814,833	488,125,629
ទំនាក់ទំនង				
មិនមែនសម្ព័ន្ធព្យាបាល	110,761,575	456,005,404	119,814,833	488,125,629

16. អនុបំណុល

អនុបំណុល តំណាងឲ្យប្រាក់កម្ចីរយៈពេលវែង និងគ្មានការធានា ដែលបានពីភាគទុនិក តាមកិច្ចព្រមព្រៀង ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានលក្ខខណ្ឌដូចខាងក្រោមនេះ៖

ឥណទានសរុប	10,000,000 ដុល្លារអាមេរិក
សមតុល្យឥណទានមិនទាន់ទូទាត់សរុប	10,013,973 ដុល្លារអាមេរិក
កាលកំណត់	មានរយៈពេល 5ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ការទូទាត់ប្រាក់ដើម	នៅកាលបរិច្ឆេទកំណត់សង
ការទូទាត់ការប្រាក់	ការប្រាក់នឹងត្រូវបង់នៅរៀងរាល់ថ្ងៃទី 1 នៃខែបន្ទាប់ និងបានគណនា ដោយផ្អែកលើមូលដ្ឋាន ចំនួនថ្ងៃជាក់ស្តែង និងដោយគិត 365ថ្ងៃ ក្នុងមួយឆ្នាំ
អត្រាការប្រាក់	8.5% ប្រចាំឆ្នាំ

បម្រែបម្រួលនៃអនុបំណុលមានដូចខាងក្រោម៖

	2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
នាថ្ងៃទី១ ខែមករា	-	-
បន្ថែម	10,000,000	40,870,000
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ 23)	13,973	57,108
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	300,419
នាថ្ងៃទី៣១ ខែធ្នូ	10,013,973	41,227,527

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

17. គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បញ្ញើដែលអាចបង្វិលសងវិញ	4,643,200	19,116,054	4,168,050	16,980,636
ប្រាក់រង្វាន់	2,145,699	8,833,843	1,334,282	5,435,865
បង្គរលើចំណាយប្រតិបត្តិការ	1,506,692	6,203,051	109,850	447,529
ពន្ធផ្សេងៗ ដែលត្រូវបង់	508,864	2,094,995	325,189	1,324,820
ចំណូលពន្យារ	307,736	1,266,949	211,765	862,731
បង្គរលើចំណាយប្រតិបត្តិការ Wing Cash Express ("WCX")	94,141	387,578	43,113	175,642
បង្គរទៅលើចំណាយថ្លៃទីផ្សារ និង ធនធានមនុស្ស	78,869	324,704	45,172	184,031
ប្រាក់បំណាច់អតិថិភាពការងារក្នុងគ្រា	-	-	1,105,490	4,503,766
សាច់ប្រាក់អេឡិចត្រូនិកត្រូវបង់	-	-	1,738,049	7,080,812
បំណុលផ្សេងៗ	1,308,987	5,389,099	1,796,052	7,317,115
	10,594,188	43,616,273	10,877,012	44,312,947

បំណុលផ្សេងៗសំដៅលើ បំណុលវិជ្ជាជីវៈ និងបង្គរផ្សេងៗ ទៅអ្នកផ្គត់ផ្គង់។

18. បំណុលភតិសន្យា

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,059,006	4,359,928	668,392	2,723,029
រយៈពេលវែង	8,535,489	35,140,608	5,638,820	22,972,553
	9,594,495	39,500,536	6,307,212	25,695,582
ការវិភាគកាលសាន្ត - លំហូរសាច់ប្រាក់តាម កិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង 1ឆ្នាំ	1,786,600	7,355,432	1,141,150	4,649,045
ចន្លោះពី 2ឆ្នាំ និង 5ឆ្នាំ	5,718,940	23,544,876	3,948,289	16,085,330
លើសពី 5ឆ្នាំ	5,840,235	24,044,247	3,637,791	14,820,361
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	13,345,775	54,944,555	8,727,230	35,554,736



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

18. បំណុលភតិសន្យា (ត)

បម្រែបម្រួលនៃបំណុលភតិសន្យា ក្នុងអំឡុងកាលបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	6,307,212	25,695,582	256,517	1,037,611
បន្ថែម	4,052,773	16,563,683	6,440,574	26,200,255
កើនឡើងនៃការប្រាក់ (កំណត់សម្គាល់លេខ 23)	673,837	2,753,972	112,454	457,463
ការទូទាត់	(1,439,327)	(5,882,529)	(502,333)	(2,043,491)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	369,828	-	43,744
	9,594,495	39,500,536	6,307,212	25,695,582

(i) ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ការប្រាក់លើបំណុលភតិសន្យា	673,837	2,753,972	112,454	457,463
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,248,949	5,104,455	432,951	1,759,780
ចំណាយលើភតិសន្យា ដែលមានរយៈពេលខ្លី និង ទ្រព្យសកម្មតម្លៃទាប (កំណត់សម្គាល់លេខ 28)	1,004,843	4,106,793	706,614	2,874,506
	2,927,629	11,965,220	1,252,019	5,091,749

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	365,995	1,491,064	223,243	903,018
ការកាត់ត្រាបញ្ចូលក្នុងកាលបរិច្ឆេទ	(123,555)	(504,969)	-	-
ការទូទាត់ក្នុងកាលបរិច្ឆេទ	(60,596)	(247,656)	-	-
សំវិធានធនក្នុងកាលបរិច្ឆេទ	-	-	142,752	580,715
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	10,213	-	7,331
នាថ្ងៃទី៣១ ខែធ្នូ	181,844	748,652	365,995	1,491,064

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

20. ដើមទុន

	ចំនួនភាគហ៊ុន ដែលមានតម្លៃចារឹក 1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន			
	2022		2021	
	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក
WING Holdings Pte Limited	80	60,000,000	80	60,000,000
អ្នកឧកញ៉ា គិត ម៉ែង	20	15,000,000	20	15,000,000
	100	75,000,000	100	75,000,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)		300,000,000		300,000,000

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ធនាគារបានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ទៅលើប្រកបប្រតិបត្តិការជាធនាគារពាណិជ្ជ និងការបង្កើនដើមទុនពីចំនួន 28,958,749 ដុល្លារអាមេរិក ទៅ 75,000,000 ដុល្លារអាមេរិក។ ដើមទុនត្រូវបានបង្កើនដោយចំនួន 35,400,000 ដុល្លារអាមេរិក និង 10,641,251 ដុល្លារអាមេរិក តាមរយៈការបង់ប្រាក់ក្នុងការទិញភាគហ៊ុន និងការបំប្លែងពីប្រាក់ចំណេញរក្សាទុក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។ លក្ខន្តិកៈត្រូវបានធ្វើបច្ចុប្បន្ន សម្រាប់ការផ្លាស់ប្តូរនេះ និងត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើមទុនអនុញ្ញាតមានចំនួន 75,000,000 ហ៊ុន (2021៖ 75,000,000 ហ៊ុន) ក្នុងតម្លៃស្មើនឹង 1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ រាល់ភាគហ៊ុន ដែលបានអនុញ្ញាត ត្រូវបានបែងចែក និងទូទាត់ទាំងស្រុងជាសាច់ប្រាក់ និងផ្ទេរពីប្រាក់ចំណេញរក្សាទុកដែលមានចំនួន 28,600,000 ដុល្លារអាមេរិក ឬ 116,344,800 ពាន់រៀល។

21. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើង ទៅលើភាពខុសគ្នារវាងសំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុ ស្របតាម CIFRSs និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃ កម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 2,136,199 ដុល្លារអាមេរិកឬ 8,730,645 ពាន់រៀល (ឆ្នាំ២០២១៖ ចំនួន 1,552,111 ដុល្លារអាមេរិកឬ 6,313,988 ពាន់រៀល)។

22. ចំណូលកម្រៃ និងជើងសាស្ត្រ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលកម្រៃ និងជើងសា				
កម្រៃប្រតិបត្តិការ	52,030,064	212,646,872	46,490,554	189,123,574
កម្រៃប្រតិបត្តិការបើកប្រាក់បៀវត្សរ៍	2,594,822	10,605,038	1,854,966	7,546,001
កម្រៃប្រតិបត្តិការផ្សេងៗ	75,250	307,546	18,630	75,787
	54,700,136	223,559,456	48,364,150	196,745,362
ចំណាយកម្រៃ និងជើងសា				
កម្រៃប្រតិបត្តិការ	8,968,114	36,652,682	4,572,702	18,601,752
កម្រៃសេវាទូទាត់	1,645,158	6,723,761	1,450,714	5,901,504
	10,613,272	43,376,443	6,023,416	24,503,256
ចំណូលកម្រៃ និងជើងសាសុទ្ធ	44,086,864	180,183,013	42,340,734	172,242,106

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ចំណូលការប្រាក់សុទ្ធ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលការប្រាក់				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	25,748,786	105,235,289	658,341	2,678,131
សាច់ប្រាក់សមមូលនៅធនាគារផ្សេងៗ	2,398,918	9,804,378	3,207,271	13,047,178
ការវិនិយោគលើមូលបត្របំណុល	110,477	451,519	9,167	37,292
	28,258,181	115,491,186	3,874,779	15,762,601
ចំណាយការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	8,002,973	32,708,151	63,881	259,868
បំណុលភតិសន្យា	673,837	2,753,972	112,454	457,463
អនុបំណុល	13,973	57,108	-	-
ផ្សេងៗ	1,898	7,756	-	-
	8,692,681	35,526,987	176,335	717,331
ចំណូលការប្រាក់សុទ្ធ	19,565,500	79,964,199	3,698,444	15,045,270

24. ការខាតបង់ (កត់ត្រាបញ្ញាស) អ៊ុំមភេរមិន នៃឧបករណ៍ហិរញ្ញវត្ថុ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
បន្ថែម/(ការកត់ត្រាបញ្ចេញនៃ)៖				
សមតុល្យជាមួយធនាគារផ្សេងៗ	(106,110)	(433,672)	110,654	450,140
ឥណទាន និងបុរេប្រទានទៅអតិថិជន	1,164,814	4,760,595	350,247	1,424,805
ការវិនិយោគលើមូលបត្របំណុល	-	-	7,679	31,238
សមតុល្យជាមួយសម្ព័ន្ធព្យាទិ	-	-	(1,500,000)	(6,102,000)
ការលុបចោល	88,887	363,281	-	-
គណនីត្រូវទទួលផ្សេងៗ	90,332	369,187	(11,193)	(45,533)
	1,237,923	5,059,391	(1,042,613)	(4,241,350)

25. ចំណូលផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណេញពីការប្តូររូបិយប័ណ្ណ	939,894	3,841,347	840,193	3,417,905
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	13,108	53,572	-	-
ចំណូលផ្សេងៗ	121,412	496,211	20,649	84,000
	1.074.414	4.391.130	860.842	3.501.905

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

26. ចំណាយលើបុគ្គលិក

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	20,718,896	84,678,128	11,185,582	45,502,948
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តនិយោជិត	2,877,037	11,758,450	2,028,275	8,251,023
ចំណាយលើការងារថែមម៉ោង	863,603	3,529,545	549,184	2,234,081
ចំណាយលើអត្ថប្រយោជន៍និយោជិត	847,943	3,465,543	805,307	3,275,989
ចំណាយលើធានារ៉ាប់រងបុគ្គលិក	345,192	1,410,800	219,237	891,856
អត្ថប្រយោជន៍និយោជិតផ្សេងៗ	586,218	2,395,873	339,504	1,381,101
	26,238,889	107,238,339	15,127,089	61,536,998

27. វិលស័

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
វិលស័លើទ្រព្យ និងបរិក្ខារ	2,465,537	10,076,649	1,609,820	6,548,748
វិលស័លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,248,949	5,104,455	432,591	1,759,780
វិលស័លើទ្រព្យសកម្មអរូបិយ	389,080	1,590,170	451,637	1,837,259
	4,103,566	16,771,274	2,494,048	10,145,787



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

28. ចំណាយទូទៅ និងរដ្ឋបាល

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ទីផ្សារ និងការផ្សព្វផ្សាយ	6,829,482	27,912,093	2,772,238	11,277,464
សេវាធនាគារ	3,645,613	14,899,620	3,346,598	13,613,961
កម្មវិធី និងជំនួយផ្នែកវិទ្យា	2,545,649	10,404,067	485,499	1,975,010
សារ និងចំណាយផ្សេងៗ	2,040,944	8,341,338	2,461,717	10,014,265
ថ្លៃជួល (កំណត់សម្គាល់លេខ 20)	1,004,843	4,106,793	706,614	2,874,506
ថ្លៃធ្វើដំណើរ	891,700	3,644,378	287,814	1,170,827
ប្រព័ន្ធទិន្នន័យ	660,516	2,699,529	476,375	1,937,894
កម្រៃសេវាវិជ្ជាជីវៈ	557,417	2,278,163	321,306	1,307,073
ថ្លៃទឹកភ្លើង	468,338	1,914,097	167,861	682,859
ថ្លៃសន្តិសុខ	354,266	1,447,885	108,543	441,553
ថ្លៃជ្រើសរើសបុគ្គលិក	313,536	1,281,422	238,887	971,792
ថ្លៃសំបុត្រ និងសម្ភារផ្សេងៗ	232,231	949,128	57,620	234,398
ធានារ៉ាប់រង	203,598	832,105	54,606	222,137
ថ្លៃបណ្តុះបណ្តាល	199,995	817,380	59,305	241,253
ថ្លៃជួលជួល និងថែទាំ	189,619	774,973	82,379	335,118
ថ្លៃសេវាទំនាក់ទំនង	134,110	548,108	92,162	374,915
ផ្សេងៗ (*)	2,748,469	11,232,993	2,377,170	9,670,326
	23,020,326	94,084,072	14,096,694	57,345,351

ចំណាយផ្សេងៗមានរួមបញ្ចូល ចំណាយឯកសណ្ឋាន ការបង្កើតក្រុម និងចំណាយលើការចូលជាសមាជិក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

29. សាច់ប្រាក់ ទទួលបានពី (ប្រើប្រាស់ក្នុង) ប្រតិបត្តិការ

	កំណត់សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
				(ការធ្វើចំណាត់ថ្នាក់ឡើងវិញនៅកំណត់សម្គាល់ 37)	
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		10,126,074	41,385,266	16,224,802	66,002,495
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់	27	2,854,617	11,666,819	2,061,457	8,386,007
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	27	1,248,949	5,104,455	432,591	1,759,780
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ (ការកត់ត្រាបញ្ជ្រាបនៃ)	25	(13,108)	(53,572)	-	-
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	19	(123,555)	(504,969)	142,752	580,715
ចំណាយហិរញ្ញវត្ថុលើបំណុលភតិសន្យា	18	673,837	2,753,972	112,454	457,463
ការលុបចោលឥណទាន	24	88,887	363,281	-	-
ការខាតបង់ (កត់ត្រាបញ្ជ្រាប) អ៊ីមតែរមិន ទៅលើឧបករណ៍ហិរញ្ញវត្ថុ	24	1,149,036	4,696,110	(1,042,613)	(4,241,350)
		16,004,737	65,411,362	17,931,443	72,945,110
បម្រែបម្រួលនៃ៖					
សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា		(17,040,274)	(69,643,600)	(5,972,754)	(24,297,163)
ឥណទាន និងបុរេប្រទានទៅអតិថិជន		(303,177,448)	(1,239,086,230)	(62,631,827)	(254,786,272)
ទ្រព្យសកម្មផ្សេងៗ		(18,687,900)	(76,377,447)	(2,616,526)	(10,644,027)
ប្រាក់បញ្ញើរបស់អតិថិជន		244,819,024	1,000,575,351	54,264,108	220,746,391
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		96,300,576	393,580,454	-	-
បំណុលលើមូលនិធិរបស់ភ្នាក់ងារ		(9,053,258)	(37,000,666)	(20,385,108)	(82,926,620)
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ		(430,178)	(1,758,137)	4,088,549	16,632,217
សាច់ប្រាក់ ទទួលបានពី (ប្រើប្រាស់ក្នុង) ប្រតិបត្តិការ					
		8,735,279	35,701,087	(15,322,115)	(62,330,364)
ពន្ធលើប្រាក់ចំណូលបានបង់	12	(4,138,769)	(16,915,149)	(2,650,316)	(10,781,485)
ការទូទាត់ប្រាក់បំណាច់អតិថិជនការងារ	19	(60,596)	(247,656)	-	-
សាច់ប្រាក់សុទ្ធ ទទួលបានពី (ប្រើប្រាស់ក្នុង)ប្រតិបត្តិការ					
		4,535,914	18,538,282	(17,972,431)	(73,111,849)



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

30. ការសន្យាកាតព្វកិច្ច និងយថាភាព

ក. កាតព្វកិច្ចឥណទាន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមិនមានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវផ្តល់ឥណទានជូនទៅអតិថិជននោះទេ។

ខ. យថាភាពពន្ធ

ធនាគារ បានទទួលសេចក្តីជូនដំណឹងអំពីការចុះធ្វើសវនកម្មសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) ដូចខាងក្រោម៖

- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៧
- នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៨ និង
- នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៩។

គិតមកដល់ថ្ងៃនេះ មិនមានលទ្ធផលជាផ្លូវការណាមួយពីការកំណត់ពន្ធឡើងវិញ ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការធ្វើសវនកម្មពេញលេញ ដូចដែលបានរៀបរាប់ខាងលើនោះទេ។

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការប្រភេទ អាចប្រឈមនឹងបំណកស្រាយផ្សេងៗ។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានផ្តល់សំវិធានធនគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃបទប្បញ្ញត្តិពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់លើធនាគារអាចមានលក្ខណៈជាសារវន្ត។

31. សម្ព័ន្ធព្យាបាល

ក. សម្ព័ន្ធព្យាបាល និងទំនាក់ទំនង

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង
WING Holdings Pte Limited	ក្រុមហ៊ុនមេគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉ែង - 100%
អេវើរី ប្រាយ រ៉ិច ត្រេឌីង ឧមភេនី អិលធីឌី	ក្រុមហ៊ុនស្ថិតនៅក្រោមភាគទុនិកតែមួយ
ម៉ូបាយល៍ វីហ្វេស ឧមភេនី លីមីធីត	
វ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី	
វ៉ូយ៉ាល់ វេលវេ	
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងសំខាន់ៗ គឺជាអ្នកដែលបានចូលរួមក្នុងការងាររដ្ឋបាល ដឹកនាំ គ្រប់គ្រង ឬរៀបចំ និងអនុវត្តការគ្រប់គ្រង ផ្ទៃក្នុងរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

31. សម្ព័ន្ធអ្នាតិ (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ

Nature		2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ម៉ូបាយល៍ វីហ្វេស ខមភេនី លីមីតធីត	ការទូទាត់ជំនួស	-	-	3,640,627	14,810,071
Royal Group Co., Ltd	ចំណូល	4,890,924	20,135,934	2,057,681	8,370,646
ធនាគារ ជេត្រាស់ វ៉ូយ៉ាល់ ម.ក	ការប្រាក់	1,443,724	5,943,812	3,138,307	12,766,633
Cam GSM Co.,Ltd	ទូរគមនាគមន៍	731,421	3,011,260	475,401	1,933,931
EZECOM CO., LTD	សេវាអ៊ីនធឺណិត	485,248	1,997,766	379,314	1,543,049
Telcotech Ltd	ការទូទាត់ជំនួស	10,439	42,977	-	-
		7,561,756	31,131,749	9,691,330	39,424,330
គណៈគ្រប់គ្រងសំខាន់ៗ	លាភការ	3,538,436	14,567,741	2,813,821	11,446,624

គ. សមតុល្យជាមួយសម្ព័ន្ធអ្នាតិ

គណនីត្រូវទទួលពីសម្ព័ន្ធអ្នាតិ (កំណត់សម្គាល់លេខ៨)

ទំនាក់ទំនង		2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
Wing Tower Property Development Co., Ltd	ភាគីពាក់ព័ន្ធ	6,948,605	28,607,407	2,057,681	8,382,992
Wing Holdings Pte Limited	ក្រុមហ៊ុនមេ	961,782	3,959,656	-	-
អេរីវី ប្រាយ វីច ត្រេឌីង ខមភេនី អិលធីឌី	ភាគីពាក់ព័ន្ធ	170,214	700,773	128,060	521,716
ម៉ូបាយល៍ វីហ្វេស ខមភេនី លីមីតធីត	ភាគីពាក់ព័ន្ធ	109,555	451,038	109,555	446,327
វ៉ូយ៉ាល់ លេវេ	ភាគីពាក់ព័ន្ធ	-	-	150,673	613,843
		8,190,156	33,718,874	2,445,969	9,964,878



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

31. សម្ព័ន្ធព្យាបាល (ត)

គ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល

ទំនាក់ទំនង		2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
តែលកូថេក	ភាគីពាក់ព័ន្ធ	6,264,343	25,790,300	6,403,944	26,089,668
Securities PLC SBI Royal	ភាគីពាក់ព័ន្ធ	5,160,848	21,247,211	461,817	1,881,442
ខេម ជ័យ អេស អេស អែលធីឌី	ភាគីពាក់ព័ន្ធ	1,634,914	6,730,941	2,110,117	8,596,617
អ៊ីហ្ស៊ីម	ភាគីពាក់ព័ន្ធ	1,195,585	4,922,223	711,454	2,898,464
Royal Cambodian Limousine Service Co.,Ltd.	ភាគីពាក់ព័ន្ធ	626,879	2,580,861	977,990	3,984,331
Northbridge Development Bank Limited	ភាគីពាក់ព័ន្ធ	341,393	1,405,515	66,648	271,524
GSS Global Security Solutions Co., Ltd	ភាគីពាក់ព័ន្ធ	33,965	139,834	14,595	59,460
ផ្សេងៗ	ភាគីពាក់ព័ន្ធ	-	-	8,125	33,101
		15,257,927	62,816,885	10,754,690	43,814,607

សមតុល្យជាមួយសម្ព័ន្ធព្យាបាល

ទំនាក់ទំនង		2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ធនាគារ ជេត្រាស៍ វ៉ូយ៉ាល់ ម.ក	ភាគីពាក់ព័ន្ធ	71,253,169	293,349,297	111,688,289	455,018,089

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ មានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់នៅ កម្រិតហានិភ័យសមស្រប និងការគ្រប់គ្រង និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និង ប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។

គោលនយោបាយ និងនីតិវិធី ដែលត្រូវបានអនុម័តដោយធនាគារដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេ មានដូចខាងក្រោម៖

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬ ភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញ កាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ខ្លួន ហើយហានិភ័យជាចម្បងនេះ គឺកើតឡើងតាមរយៈការផ្តល់ ឥណទាន និងបុរេប្រទានចំពោះអតិថិជន និងធនាគារនានា និងការវិនិយោគលើមូលបត្របំណុល។ សម្រាប់គោលបំណងនៃរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការ ពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យ ឥណទានដែលត្រូវប្រឈម - ឧទាហរណ៍ ហានិភ័យបុគ្គលដែលគ្មានលទ្ធភាព សង និងហានិភ័យរបស់ប្រទេស និងវិស័យ។

ហានិភ័យឥណទាន គឺជាការបាត់បង់ដ៏មានសក្តានុពល នៃប្រាក់ចំណូល និងប្រាក់ដើមដែលអាចកើតមានឡើងជាចម្បងពី ឥណទាន និង បុរេប្រទាន និងការសន្យាឥណទាន ជាលទ្ធផលនៃការដែលគ្មានលទ្ធភាពសងរបស់អ្នកខ្ចី ឬ ភាគីម្ខាងទៀតតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី របស់ខ្លួន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារអាចប្រើប្រាស់ការអនុវត្តជាក់ស្តែងដើម្បីវាយតម្លៃហានិភ័យឥណទានដូចខាងក្រោម៖

- ករណីលើកលែងហានិភ័យឥណទានទាប (គ្មានឥណទានដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទចាប់ផ្តើម) និង
- ការសន្មតដែលអាចប្រកែកបានថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តចាប់តាំងពីការ ទទួលស្គាល់ ដំបូង នៅពេលដែលការទូទាត់តាមកិច្ចសន្យាមានការហួសកាលកំណត់សងលើសពី 30 ថ្ងៃ។

ហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានកម្រិតទាប ប្រសិនបើ៖

- ឧបករណ៍មានហានិភ័យទាបក្នុងការខកខានសង
- អតិថិជនមានសមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចលំហូរទឹកប្រាក់ តាមកិច្ចសន្យាក្នុងរយៈពេលខ្លីខាងមុខនេះ ហើយការផ្លាស់ ប្តូរអវិជ្ជមាននៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងអាជីវកម្មក្នុងរយៈពេលវែងអាច ប៉ុន្តែនឹងមិនចាំបាច់កាត់បន្ថយសមត្ថភាពរបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (តំបន់ព័រមុន)

(ii). ការប្រមូលផ្តុំហានិភ័យ (តំបន់ព័រមុន)

ប្រភេទនៃការប្រឈមនឹងហានិភ័យឥណទាន

	2022				
	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ទ្រព្យបញ្ចាំ ពេញលេញ/ការ ពង្រឹងឥណទាន	ការដាក់ទ្រព្យបញ្ចាំ មួយផ្នែក/ការ ពង្រឹងឥណទាន	មិនមានការធានានិង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	%	%	%
ធាតុនៃតារាងតុល្យការ					
សាច់ប្រាក់ និងសមតុល្យនៅធនាគារ ផ្សេង- ដុល (*)	175,454,587	722,346,534	0%	0%	100%
ការវិនិយោគមូលបត្របំណុល - ដុល	2,000,000	8,234,000	100%	0%	0%
ឥណទាន និងបុរេប្រទានទៅ អតិថិជន - ដុល	364,972,156	1,502,590,366	100%	0%	0%
ទ្រព្យសកម្មផ្សេងៗ	7,731,105	25,202,419	0%	0%	100%
សរុប	550,157,848	2,258,373,319			

(*) ដកសាច់ប្រាក់ក្នុងដៃចេញ

	2021				
	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យ ឥណទានអតិបរមា	ការដាក់ទ្រព្យបញ្ចាំ ពេញលេញ/ការ ពង្រឹងឥណទាន	ការដាក់ទ្រព្យបញ្ចាំ មួយផ្នែក/ការ ពង្រឹងឥណទាន	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	%	%	%
ធាតុនៃតារាងតុល្យការ					
សាច់ប្រាក់ និងសមតុល្យនៅធនាគារ ផ្សេង- ដុល (*)	181,396,415	739,008,996	0%	0%	100%
ការវិនិយោគមូលបត្របំណុល - ដុល	2,000,000	8,148,000	100%	0%	0%
ឥណទាន និងបុរេប្រទានទៅ អតិថិជន - ដុល	61,883,595	252,113,766	100%	0%	0%
ទ្រព្យសកម្មផ្សេងៗ	3,530,582	7,826,264	0%	0%	100%
សរុប	248,810,592	1,007,097,026			

(*) ដកសាច់ប្រាក់ក្នុងដៃចេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជម្រក)

ក. ហានិភ័យឥណទាន (តព័ទ្ធជម្រក)

(ii). ការប្រមូលផ្តុំហានិភ័យ (តព័ទ្ធជម្រក)

ការប្រមូលផ្តុំហានិភ័យតាមប្រភេទអាជីវកម្ម

	2022				
	សមតុល្យនៅធនាគារ-ដុល	ការវិនិយោគមូលបត្របំណុល - ដុល	ឥណទាន និងបុរេប្រទានចំពោះអតិថិជន - ដុល	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	175,454,587	-	-	-	175,454,587
កម្មវិធីរហ័ស	-	-	3,078,396	-	3,078,396
កម្មវិធីផ្ទាល់ខ្លួន	-	-	85,505,757	-	85,505,757
កម្មវិធីពាណិជ្ជកម្ម	-	-	119,873,012	-	119,873,012
កម្មវិធីជំនួញ	-	-	156,514,991	-	156,514,991
ផ្សេងៗ	-	2,000,000	-	7,731,105	9,731,105
សរុប	175,454,587	2,000,000	364,972,156	7,731,105	550,157,848
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)(Note 2.1)	722,346,534	8,234,000	1,502,590,366	31,828,959	2,264,999,860

	2021				
	សមតុល្យនៅធនាគារ-ដុល	ការវិនិយោគមូលបត្របំណុល - ដុល	ឥណទាន និងបុរេប្រទានចំពោះអតិថិជន - ដុល	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	181,396,415	-	-	-	181,396,415
កម្មវិធីរហ័ស	-	-	838,846	-	838,846
កម្មវិធីផ្ទាល់ខ្លួន	-	-	18,138,431	-	18,138,431
កម្មវិធីពាណិជ្ជកម្ម	-	-	30,413,932	-	30,413,932
កម្មវិធីជំនួញ	-	-	12,492,386	-	12,492,386
ផ្សេងៗ	-	2,000,000	-	3,530,582	5,530,582
សរុប	181,396,415	2,000,000	61,883,595	3,530,582	248,810,592
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)(Note 2.1)	739,008,996	8,148,000	252,113,766	14,383,591	1,013,654,353



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងហានិភ័យធំ នៃឥណទាន និងបុរេប្រទាន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
តាមនិវាសដ្ឋាន៖				
និវាសជន	364,972,156	1,502,590,366	61,883,595	252,113,766
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធហ្នាតិ	364,972,156	1,502,590,366	61,883,595	252,113,766
តាមរយៈហានិភ័យ៖				
ហានិភ័យធំ (*)	61,757,278	254,254,714	8,000,000	32,592,000
ហានិភ័យមិនធំ	303,214,878	1,248,335,652	53,883,595	219,521,766
	364,972,156	1,502,590,366	61,883,595	252,113,766

(*) ហានិភ័យធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដ្ឋាននៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ជាមួយអ្នកទទួលបានផលតែមួយដែលមានចំនួនលើសពី 10% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ ហានិភ័យនេះ គឺខ្ពស់ជាងឥណទាន ឬ កិច្ចសន្យា ដែលនៅសល់ និងឥណទាន ឬ កិច្ចសន្យាដែលបានអនុម័ត។

iii.

ទ្រព្យបញ្ចាំ

ខណៈពេលហានិភ័យអតិបរមាចំពោះហានិភ័យឥណទានរបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅ ក្រៅតារាងតុល្យការ នូវចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬ ការយល់ព្រម ហានិភ័យទាំងនេះ ទំនងអាចទាប ជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ របស់ធនាគារ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ការវិនិយោគ និង ទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

	2022				
	ទ្រព្យ	ប្រាក់បញ្ញើមានកាលកំណត់	ផ្សេងៗ	ឥណទានពុំមានការធានា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យធនាគារ - ដុល	-	-	-	175,454,587	175,454,587
ការវិនិយោគមូលបត្របំណុល	-	-	-	2,000,000	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	276,388,003	-	85,505,757	3,078,396	364,972,156
ទ្រព្យសកម្មផ្សេងៗ	-	-	-	7,731,105	7,731,105
សរុប	276,388,003	-	85,505,757	188,264,088	550,157,848
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,137,889,408	-	352,027,202	775,083,249	2,264,999,859

	2021				
	ទ្រព្យ	ប្រាក់បញ្ញើមានកាលកំណត់	ផ្សេងៗ	ឥណទានពុំមានការធានា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យធនាគារ - ដុល	-	-	-	181,396,415	181,396,415
ការវិនិយោគមូលបត្របំណុល	-	-	-	2,000,000	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	42,906,318	-	18,138,431	838,846	61,883,595
ទ្រព្យសកម្មផ្សេងៗ	-	-	-	3,530,582	3,530,582
សរុប	42,906,318	-	18,138,431	187,765,843	248,810,592
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	174,800,340	-	73,895,968	764,958,044	1,013,654,352

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃ កម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចប្តូរកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថានទេ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬ នៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងផលប៉ះពាល់សេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ភាគី ឬ ស្ថានភាពកាន់តែយ៉ាប់ប៉ងនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជា ការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ចំពោះ អាជីវកម្មបច្ចុប្បន្ន ឬ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ នៅក្នុងខ្លឹមសារនេះ ប្រភពដើមនៃការសងបំណុល គឺមិន គ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនា ពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថានឬ ដោយស្ថាប័នផ្សេងៗ ទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូល បានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬ តម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬ មិនអាច ប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួន តិចតួច ឬ ប្រមូលមិនបានសោះពីភាគីម្ខាងទៀត។

ការទទួលស្គាល់ ECLs

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី១ ដំណើរការ	ដំណាក់កាលទី២ ក្រោមដំណើរការ	ដំណាក់កាលទី៣ មិនដំណើរការ
ការទទួលស្គាល់ ECLs	ECLs រយៈពេល 12 ខែ	ECLs រយៈពេល 12 ខែ	ECLs រយៈពេល 12 ខែ
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើង ធ្ងន់ធ្ងរលើហានិភ័យ ឥណទានទេ	ហានិភ័យឥណទានដែល បានកើនឡើងធ្ងន់ធ្ងរ	ឥណទានដែលមាន ឱនភាព
មូលដ្ឋាននៃការគណនាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដុល (ត)

ការទទួលស្គាល់ ECLs (ត)

ធនាគារនឹងវាស់វែង ECLs ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមាន ការចាត់ថ្នាក់អតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា អាស្រ័យលើលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ECLs រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ ដំណាក់កាលទី០ ខណៈ ECLs ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាកាលបរិច្ឆេទ របាយការណ៍នីមួយៗ ធនាគារវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ ដោយប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យ ឥណទានទេ	ឥណទានធម្មតា	0 ដល់ 30ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទាន ឃ្លាំមើល	31 ដល់ 90ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោម ស្តង់ដារ	91 ដល់ 180ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទាន ជាប់សង្ស័យ	180 ដល់ 360ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់	លើសពី 360ថ្ងៃ	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬ តិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើ ហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើង ជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោម ស្តង់ដារ	31 ដល់ 60ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទាន ជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់	លើសពី 91ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជា សម្រាប់ជាលក្ខណៈវិនិច្ឆ័យក្នុង ការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬ ធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រងាយស្រួលនឹងត្រូវបានអនុវត្ត នៅពេលដែលវាមិនតម្រូវឲ្យមាន លក្ខណៈវិនិច្ឆ័យជាដំណាក់កាល។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬ ឥណទានមិន ដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាន នៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើបានបង្ហាញ នៅកំណត់សម្គាល់លេខ 6)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ហានិភ័យឥណទាន (ត)

(iv). គណៈកម្មាធិការនៃឥណទាន និងបុរេប្រទានទៅអតិថិជនដល់ (ត)

សំវិធានធន ECLs

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់ទៅលើសមតុល្យដើមគ្រា និងចុងគ្រានៃសំវិធានធននៃការខាតបង់ ទៅតាមចំណាត់ថ្នាក់របស់ ឧបករណ៍ហិរញ្ញវត្ថុ។

	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី1 ខែមករា ឆ្នាំ2022	319,345	-	30,902	350,247
ទ្រព្យសកម្មថ្មី	1,164,814	-	-	1,164,814
ផ្ទេរទៅដំណាក់កាលទី1	(447,512)	447,512	-	-
ផ្ទេរទៅដំណាក់កាលទី2	-	(368,294)	-	(368,294)
ផ្ទេរទៅដំណាក់កាលទី3	-	-	368,294	368,294
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	1,036,647	79,218	399,196	1,515,061
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	4,267,876	326,141	1,643,490	6,237,506

	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី1 ខែមករា ឆ្នាំ2021	-	-	-	-
ទ្រព្យសកម្មថ្មី	350,247	-	-	350,247
ផ្ទេរទៅដំណាក់កាលទី1	(30,902)	-	-	(30,902)
ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
ផ្ទេរទៅដំណាក់កាលទី3	-	-	30,902	30,902
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	319,345	-	30,902	350,247
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,301,012	-	125,895	1,426,906

ខ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជា ហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធននឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬ តម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យ ទីផ្សារគឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយ សារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និង ការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃនិរុញសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាង ហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃថ្លៃរូប និងតម្លៃដើមនៃមូលនិធិ។សក្តានុពល នៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពី ការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយផ្ទៀងទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យទីផ្សារ

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬ មានកាលកំណត់ ណាមួយណាដែលកើតឡើងមុន។

(i) ហានិភ័យអត្រាការប្រាក់ (ត)

	2022						
	រហូតដល់ 1ខែ	1 - 3ខែ	3 - 12ខែ	1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សមតុល្យនៅធនាគារ- ដុល	131,918,973	-	43,535,614	-	-	-	175,454,587
ការវិនិយោគមូលបត្របំណុល	-	-	-	2,000,000	-	-	2,000,000
ឥណទាន និងប្រធានទៅអតិថិជន - ដុល	6,824,370	3,039,307	77,824,160	78,312,070	198,972,249	-	364,972,156
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	7,731,105	7,731,105
	138,743,343	3,039,307	121,359,774	80,312,070	198,972,249	7,731,105	550,157,848
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	95,262,397	24,000,838	101,514,105	26,256,357	-	52,049,435	299,083,132
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	17,243,746	11,065,144	40,142,833	17,449,860	-	10,398,993	96,300,576
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	-	-	-	-	-	110,761,575	110,761,575
ប្រាក់កម្ចី	-	-	-	-	99,225	-	99,225
អនុបំណុល	-	-	-	10,000,000	-	-	10,000,000
បំណុលភតិសន្យា	-	-	-	-	-	13,345,775	13,345,775
បំណុលផ្សេងៗ	-	-	-	-	-	9,695,349	9,695,349
	112,506,143	35,065,982	141,656,938	53,706,217	99,225	196,251,127	539,285,632
សរុបគម្លាតវេនយិតភាព	26,237,200	(32,026,675)	(20,297,164)	26,605,853	198,873,024	(188,520,022)	10,872,216
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	108,018,551	(131,853,821)	(83,563,423)	109,536,297	818,760,240	(776,136,931)	44,760,913



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	2021						
	រហូតដល់ 1ខែ	1 - 3ខែ	3 - 12ខែ	1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សមតុល្យនៅធនាគារ- ដុល	89,857,439	-	91,538,976	-	-	-	181,396,415
ការវិនិយោគមូលបត្របំណុល	-	-	-	2,000,000	-	-	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	43,880	77,351	25,343,058	12,348,560	24,070,746	-	61,883,595
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	3,530,582	3,530,582
	89,901,319	77,351	116,882,034	14,348,560	24,070,746	3,530,582	248,810,592
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	4,788,314	60,608	5,203,058	4,985,242	-	39,226,886	54,264,108
បំណុល លើ មូល និធិ របស់ភ្នាក់ងារ	-	-	-	-	-	119,814,833	119,814,833
បំណុលភតិសន្យា	-	-	-	-	-	8,727,230	8,727,230
បំណុលផ្សេងៗ	-	-	-	-	-	9,197,337	9,197,337
	4,788,314	60,608	5,203,058	4,985,242	-	176,966,286	192,003,508
សរុបតម្លាតរវាងឥណទាន	85,113,005	16,743	111,678,976	9,363,318	24,070,746	(173,435,704)	56,807,084
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	346,750,382	68,211	454,980,148	38,146,158	98,064,219	(706,577,057)	231,432,061

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃ នៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើង ជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះ ការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	2022		
	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	169,954,600	13,720,016	183,674,616
ការវិនិយោគលើមូលបត្របំណុល	2,000,000	-	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	321,874,909	43,097,247	364,972,156
ទ្រព្យសកម្មផ្សេងៗ	5,023,947	2,707,158	7,731,105
	498,853,456	59,524,421	558,377,877
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	258,548,440	40,534,692	299,083,132
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	91,904,631	4,395,945	96,300,576
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	53,347,224	57,414,351	110,761,575
ប្រាក់កម្ចី	99,225	-	99,225
អនុបំណុល	10,013,973	-	10,013,973
បំណុលភតិសន្យា	9,594,495	-	9,594,495
បំណុលផ្សេងៗ	9,216,961	478,388	9,695,349
	432,724,949	102,823,376	535,548,325
ស្ថានភាពទ្រព្យសកម្មសុទ្ធ	66,128,507	(43,298,955)	22,829,552
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	272,251,063	(178,261,798)	93,989,265



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

	2021		
	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	159,535,272	23,146,690	182,681,962
ការវិនិយោគលើមូលបត្របំណុល	2,000,000	-	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	58,049,838	3,833,757	61,883,595
ទ្រព្យសកម្មផ្សេងៗ	2,294,298	1,236,284	3,530,582
	221,879,408	28,216,731	250,096,139
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	40,121,371	14,142,737	54,264,108
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	64,491,102	55,323,731	119,814,833
បំណុលភតិសន្យា	6,307,212	-	6,307,212
បំណុលផ្សេងៗ	9,129,886	67,451	9,197,337
	120,049,571	69,533,919	189,583,490
ស្ថានភាពទ្រព្យសកម្មសុទ្ធ	101,829,837	(41,317,188)	60,512,649
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	419,233,440	(170,102,863)	249,130,577

ការវិភាគវេទនា

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្រមូលផ្តុំរូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាករលបរិច្ឆេទរបាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពទ្រព្យសកម្មសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ')៖

	2022		2021	
	- 1% រំលស់	+ 1% ការកើនឡើង	- 1% រំលស់	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដុល្លារអាមេរិក	(1,420,698)	1,420,698	(1,743,835)	1,743,835
ខ្មែររៀល	(141,154)	141,154	(137,262)	137,262
	(1,561,852)	1,561,852	(1,881,097)	1,881,097
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	(6,430,145)	6,430,145	(7,744,475)	7,744,475

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុដែលត្រូវទូទាត់។ ផលវិបាកនៃហានិភ័យសន្ទនីយភាពអាចជាភាពបរាជ័យក្នុងការបំពេញកាតព្វកិច្ចដើម្បីទូទាត់ជូន និងផ្តាច់ចិត្ត ម្ចាស់បំណុល។ ធនាគារ ធ្វើការគ្រប់គ្រងហានិភ័យនេះ ដោយធានាថាមានមូលនិធិគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសន្ទនីយភាពរយៈពេលខ្លី។

គោលបំណងរបស់ធនាគារ គឺរក្សាឲ្យបាននូវតុល្យភាពរវាងការបន្តប្រើប្រាស់មូលនិធិ និងមានភាពបត់បែន។ តម្រូវការនៃការវិនិយោគរបស់ធនាគារ គឺការផ្តល់មូលនិធិដោយការបន្ថែមដើមទុនពីភាគទុនិក។

ការវិភាគតាមកាលសន្ទនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមនេះបានកំណត់កិច្ចសន្យាកាលសន្ទដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	2022					
	តាមតម្រូវការ និងរហូតដល់ 1ខែ	>1-3ខែ	>3-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសមតុល្យធនាគារ- ដុល	140,139,002	-	43,535,614	-	-	183,674,616
ការវិនិយោគលើមូលបត្របំណុល	-	-	-	2,000,000	-	2,000,000
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	6,824,370	3,039,307	77,824,160	78,312,070	198,972,249	364,972,156
ទ្រព្យសកម្មផ្សេងៗ	4,243,519	-	3,487,586	-	-	7,731,105
	151,206,891	3,039,307	124,847,360	80,312,070	198,972,249	558,377,877
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	147,311,832	24,000,838	101,514,105	26,256,357	-	299,083,132
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	27,642,739	11,065,144	40,142,833	17,449,860	-	96,300,576
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	110,761,575	-	-	-	-	110,761,575
ប្រាក់កម្ចី	-	-	-	-	99,225	99,225
អនុបំណុល	-	-	-	10,013,973	-	10,013,973
បំណុលភតិសន្យា	-	-	-	9,594,495	-	9,594,495
បំណុលផ្សេងៗ	2,812,309	2,239,840	-	-	4,643,200	9,695,349
	288,528,455	37,305,822	141,656,938	63,314,685	4,742,425	535,548,325
គម្លាតសន្ទនីយភាពសុទ្ធ	(137,321,564)	(34,266,515)	(16,809,578)	16,997,385	194,229,824	22,829,552
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	(565,352,881)	(141,075,242)	(69,205,031)	69,978,234	799,644,185	93,989,265



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យសន្ទនីយភាព

ការវិភាគតាមកាលសន្ទនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

2021						
តាមតម្រូវការ និង រហូតដល់ 1ខែ	>1-3ខែ	>3-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5ឆ្នាំ	សរុប	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសមតុល្យ ធនាគារ- ដុល	91,142,986	-	91,538,976	-	-	182,681,962
ការវិនិយោគលើមូលបត្រ បំណុល	-	-	-	2,000,000	-	2,000,000
ឥណទាន និងបុរេប្រទានទៅ អតិថិជន - ដុល	43,880	77,351	25,343,058	12,348,560	24,070,746	61,883,595
ទ្រព្យសកម្មផ្សេងៗ	2,244,318	-	1,286,264	-	-	3,530,582
	93,431,184	77,351	118,168,298	14,348,560	24,070,746	250,096,139
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	44,015,200	60,608	5,203,058	4,985,242	-	54,264,108
បំណុលលើមូលនិធិរបស់ ភ្នាក់ងារ	119,814,833	-	-	-	-	119,814,833
បំណុលភតិសន្យា	-	-	-	6,307,212	-	6,307,212
បំណុលផ្សេងៗ	3,651,892	1,377,395	-	-	4,168,050	9,197,337
	167,481,925	1,438,003	5,203,058	11,292,454	4,168,050	189,583,490
តម្លាតសន្ទនីយភាពសុទ្ធ	(74,050,741)	(1,360,652)	112,965,240	3,056,106	19,902,696	60,512,649
ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	(301,682,718)	(5,543,296)	460,220,388	12,450,576	81,083,584	246,528,533

ជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលកើតចេញពីបំណុលហិរញ្ញវត្ថុ ធនាគារមានទ្រព្យសកម្មដែលអាចប្តូរជាសន្ទនីយភាពបាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលមានភាពងាយស្រួល ក្នុងការបំពេញតាមតម្រូវការ។ លើសពីនេះទៀត ធនាគារបានចុះកិច្ចព្រមព្រៀងលើកម្រិតឥណទានជាមួយធនាគារនានា។

ឃ. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃ កើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនៃនីតិវិធី ដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬ ពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈ ការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រពីគណៈគ្រប់គ្រងជាន់ខ្ពស់។ ហានិភ័យទាំងនេះរួមមានហានិភ័យខាងផ្នែកច្បាប់ ការអនុលោមទៅតាមច្បាប់ គណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួចរួង និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ការគ្រប់គ្រងដើមទុន

សម្រាប់គោលបំណងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ ដែលដើមទុនរួមបញ្ចូលទាំង ដើមទុនដែលបានបោះផ្សាយ និងដើមទុនដែលបានបង់។ គោលបំណងចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីបង្កើនតម្លៃជាអតិបរិមាទៅដល់ភាគទុនិក។ ធនាគារបានធ្វើការគ្រប់គ្រងដើមទុន និងធ្វើនិយ័តភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច។

បទប្បញ្ញត្តិដើមទុន

ធនាគារជាតិ នៃកម្ពុជា កំណត់ និងត្រួតពិនិត្យបទប្បញ្ញត្តិដើមទុនសម្រាប់ធនាគារទាំងមូល។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ការិយាល័យកណ្តាល ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើង ជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារ បានអនុវត្តតាម តម្រូវការបទប្បញ្ញត្តិដើមទុន ដែលបានដាក់ខាងក្រៅ ទាំងអស់ក្នុងអំឡុងឆ្នាំ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាព នីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា អនុញ្ញាតឲ្យបញ្ចូលអនុបំណុលដែលមានក្នុងឆ្នាំ២០២២ (កំណត់សម្គាល់លេខ 16) នៅក្នុងដើមទុនថ្នាក់ទី២សម្រាប់គោលបំណងគណនាមូលនិធិផ្ទាល់សុទ្ធ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅតាមលំដាប់ដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬ ប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមាន អត្រាអប្បបរមា ការប៉ាន់ស្មាន នៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើរបស់អតិថិជន ទ្រព្យសកម្មផ្សេងៗ គណនីទូទាត់ និងបំណុលផ្សេងៗ នឹងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសាវ័ន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមាន រយៈពេលកំណត់ជាក់លាក់។ ដូច្នេះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មានគឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ក. សាច់ប្រាក់ និងសមតុល្យនៅធនាគារ

តម្លៃសមស្របនៃសាច់ប្រាក់ និងសមតុល្យនៅធនាគារមានកាលវេលាតិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ខ. ឥណទាន និងបុរេប្រទានទៅអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ មានកាលស្ថានភាពជាមួយឆ្នាំ ឬច្រើនជាងមួយឆ្នាំជាទូទៅតម្លៃយោង ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់ពួកវា។

គ. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

តម្លៃសមស្របនៃប្រាក់បញ្ញើតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលស្ថាននៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់ពួកវា។ តម្លៃសមស្រប នៃប្រាក់បញ្ញើដែលមានកាលស្ថាននៅសល់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើអប្បបរមាលើលំហូរទឹកប្រាក់ ដោយប្រើអត្រាទីផ្សារស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារនិងអតិថិជន។

ឃ. ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារធាតុទាំងនេះមិនមានលក្ខណៈជាសាវ័ន្តចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងទីផ្សារ។

ង. ចំណាត់ថ្នាក់តម្លៃសមស្រប

CIFRS 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន នេះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន នេះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសាវ័ន្ត។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារតម្លៃទីផ្សារពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃទីផ្សារមិន ត្រូវបានប្រើសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមសង្ខេបអំពីឋានានុក្រមតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានវាស់វែងតាមតម្លៃសមស្របនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែសម្រាប់តម្លៃដែលត្រូវបានបង្ហាញ។

	2022		2021	
	ចំនួនយោង ដុល្លារអាមេរិក	តម្លៃសមស្រប - កម្រិត 3 ដុល្លារអាមេរិក	ចំនួនយោង ដុល្លារអាមេរិក	តម្លៃសមស្រប - កម្រិត 3 ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានទៅអតិថិជន	364,315,002	364,315,002	62,130,530	62,130,530
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,499,884,863	1,499,884,863	255,791,392	255,791,392
ប្រាក់កម្ចី	99,261	99,261	-	-
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	408,658	408,658	-	-
អនុបំណុល	10,000,000	10,000,000	-	-
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	41,170,000	41,170,000	-	-



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

34. កាលសន្ត នៃទ្រព្យសកម្ម និងបំណុល

	2022			2021		
	តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប	តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសមតុល្យនៅធនាគារ- ដុល	183,674,616	-	183,674,616	182,681,962	-	182,681,962
ការវិនិយោគមូលបត្របំណុល	-	2,020,786	2,020,786	-	2,009,167	2,009,167
ឥណទាន និងបុរេប្រទានទៅអតិថិជន - ដុល	87,687,837	277,284,319	364,972,156	25,464,289	36,419,306	61,883,595
ទ្រព្យសកម្មផ្សេងៗ	7,731,105	-	7,731,105	3,530,582	-	3,530,582
	279,093,558	279,305,105	558,398,663	211,676,833	38,428,473	250,105,306
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	-	30,513,028	30,513,028	-	13,472,754	13,472,754
ទ្រព្យសកម្មផ្សេងៗ	19,845,118	-	19,845,118	5,767,737	-	5,767,737
ទ្រព្យសកម្មអរូបិយ	-	5,227,891	5,227,891	-	3,097,337	3,097,337
ទ្រព្យ និងបរិក្ខារ	-	24,755,965	24,755,965	-	14,656,182	14,656,182
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	11,530,227	11,530,227	-	7,477,454	7,477,454
ពន្ធពន្យារជាទ្រព្យសកម្ម	-	663,046	663,046	-	789,301	789,301
	19,845,118	72,690,157	92,535,275	5,767,737	39,493,028	45,260,765
	298,938,676	351,995,262	650,933,938	217,444,570	77,921,501	295,366,071
ដក សំវិធានធន ECLs			(1,934,601)			(785,565)
រំលស់បង្គរ			(15,216,846)			(11,260,536)
ទ្រព្យសកម្មសរុប			633,782,491			283,319,970
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)			2,609,282,515			1,154,245,558

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

34. កាលសាស្ត្រ នៃទ្រព្យសកម្ម និងបំណុល (ត)

	2022			2021		
	តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាង មួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាង មួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	272,826,775	26,256,357	299,083,132	49,278,866	4,985,242	54,264,108
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	78,850,716	17,449,860	96,300,576	-	-	-
ប្រាក់កម្ចី	-	99,225	99,225	-	-	-
អនុបំណុល	-	10,013,973	10,013,973	-	-	-
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	110,761,575	-	110,761,575	119,814,833	-	119,814,833
បំណុលភតិសន្យា	1,059,006	8,535,489	9,594,495	668,392	5,638,820	6,307,212
បំណុលផ្សេងៗ	5,134,388	4,643,200	9,777,588	5,066,518	4,168,050	9,234,568
	468,632,460	66,998,104	535,630,564	174,828,609	14,792,112	189,620,721
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	508,864	307,736	816,600	1,430,679	211,765	1,642,444
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	-	181,844	181,844	-	365,995	365,995
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	1,191,242	-	1,191,242	3,737,215	-	3,737,215
	1,700,106	489,580	2,189,686	5,167,894	577,760	5,745,654
ទ្រព្យសកម្មសរុប	470,332,566	67,487,684	537,820,250	179,996,503	15,369,872	195,366,375
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,936,359,174	277,846,795	2,214,205,969	733,305,753	62,616,859	795,922,612



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

35. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាការបរិច្ឆេទនៃរបាយការណ៍ មិនមានព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

36. យថាភាពពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ហើយត្រូវបានកំណត់ដោយការបកស្រាយមិនច្បាស់លាស់ ផ្ទុយគ្នា និង/ឬ ការបកស្រាយខុសគ្នា ដែលមានស្រាប់ក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធត្រូវបានពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួន ដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យ ទោសទណ្ឌ និងការគិតការប្រាក់យ៉ាងធ្ងន់ធ្ងរ។ អង្គហេតុទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងប្រទេសកម្ពុជា គួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់ឱ្យនូវសំវិធានធនគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ផ្អែកលើការបកស្រាយច្បាប់ពន្ធ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា និងផលប៉ះពាល់ជាសារវន្តទៅលើធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

37. ការធ្វើចំណាត់ថ្នាក់ឡើងទៅលើតួលេខដើមគ្រា

តួលេខដើមគ្រាត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីកែតម្រូវទៅលើការធ្វើចំណាត់ថ្នាក់ និងឱ្យស្របជាមួយការបង្ហាញនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ដែលមានដូចខាងក្រោម៖

	2021			
	ដូចដែលបានបង្ហាញពីមុន	ដែលបានធ្វើចំណាត់ថ្នាក់ឡើងវិញ	ដូចដែលបានចាត់ថ្នាក់ឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ឥណទាន និងបុរេប្រទានទៅអតិថិជន - សុទ្ធ	61,542,515	(9,167)	61,533,348	250,686,860
ការវិនិយោគលើមូលបត្របំណុល-សុទ្ធ	1,992,321	9,167	2,001,488	8,154,062
ទ្រព្យសកម្មអរូបិយ	2,598,857	(985,622)	1,613,235	6,578,233
ទ្រព្យ និងបរិក្ខារ	5,175,072	985,622	6,160,694	25,092,753
ទ្រព្យសកម្មផ្សេងៗ	13,201,307	(3,923,159)	9,278,148	37,799,175
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	123,737,992	(3,923,159)	119,814,833	488,125,629
របាយការណ៍លំហូរទឹកប្រាក់				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធប្រាក់ចំណូល	12,683,814	3,540,988	16,224,802	66,002,495
និយ័តកម្មលើ៖				
ចំណូលការប្រាក់សុទ្ធ	(3,698,444)	3,698,444	-	-
ចំណាយពន្ធលើប្រាក់ចំណូល	3,540,988	(3,540,988)	-	-
ចំណាយហិរញ្ញវត្ថុលើបំណុលភតិសន្យា	-	112,454	112,454	457,463
បម្រែបម្រួលនៃ៖				
ឥណទាន និងបុរេប្រទានទៅអតិថិជន	(61,673,961)	(957,866)	(62,631,827)	(254,786,272)
ប្រាក់បញ្ញើពីអតិថិជន	54,213,800	50,308	54,264,108	220,746,391
ការប្រាក់ទទួលបាន	2,916,913	(2,916,913)	-	-
ការប្រាក់បានបង់	(13,573)	13,573	-	-
ទ្រព្យសកម្មផ្សេងៗ	(3,491,169)	874,643	(2,616,526)	(10,644,027)
បំណុលលើមូលនិធិរបស់ភ្នាក់ងារ	(19,510,465)	(874,643)	(20,385,108)	(82,926,620)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសកម្មអរូបី	(2,125,830)	985,622	(1,140,208)	(4,638,366)
ការទីញទ្រព្យ និងបរិក្ខារ	(2,853,957)	(985,622)	(3,839,579)	(15,619,407)



របាយការណ៍ប្រចាំឆ្នាំ ២០២២

ធនាគារ វីង (ខេមបូឌា) ម.ក

023 999 989 | 012 999 489

 Wing Bank